

សូមថ្វាយព្រះរាជសព្ទសាធុការពរ បរមរមហាប្រសើរ

នៅក្នុងឱកាសដ៏មានកិត្តិយស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម
ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាតិសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
គម្រប់ព្រះជន្ម ៦៣ យាងចូល ៦៤ ព្រះវស្សា
(១៤.០៥.១៩៥៣ ~ ១៤.០៥.២០១៦)



ខ្ញុំព្រះបង្គំយើងខ្ញុំ សូមឧទ្ទិសបួងសួងកុំធាបុណ្យព្រះរតនត្រ័យ វត្ថុសម្ព័ន្ធិនានាក្នុងលោក ទេវតា អក្សរព្រះមហាសេនាបតីត្រ ព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូម ជួយជ្រោមជ្រែង គាំពារចែករំលែកព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើព្រះ ជាតិសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមមានព្រះ រាជសុខភាពបរិមរ ព្រះបញ្ញាព្យាណគឺថ្លា ព្រះជន្មាយុយ៉ាងយូរ ដើម្បីគង់ប្រថាប់ក្នុងព្រះសីរាជសម្បត្តិ ជាតិមិត្តរេប ដ៏ខ្ពង់ខ្ពស់បំផុតនៃ ឯករាជ្យ ឯកភាពជាតិ អធិបតេយ្យជាតិ បូរណភាពទឹកដី វប្បធម៌ជាតិ និងវិបុលភាព នៃ ព្រះរាជាណាចក្រកម្ពុជា និងជាម្ចាស់ជីវិតជាតិក្រុងភ្នំពេញនេះដែរ ។

សូមក្រាបបង្គំទូលថ្វាយដោយក្តីកតញ្ញាភាវីយ៍ជ័យជំនះជ័យជំនះ
ឧស្សាវរ្ម័នប្រជាជន

សូមប្រសិទ្ធពរមរមហាប្រសើរជូន



សម្តេចអគ្គមហាពញ្ញាចក្រី **ហេង សំរិទ្ធ** ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា

និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាជាទីគោរពដ៏ខ្ពង់ខ្ពស់ !

ក្នុងឱកាសដ៏មហានក្ខត្តបូកបូរនៃទិវាគម្រប់ជំនាញ ៨២ ឈានចូល ៨៣ វស្សា របស់សម្តេច

យើងខ្ញុំសូមលំឱនកាយគោរពដោយក្តីដឹងគុណដ៏ជ្រាលជ្រៅបំផុត សម្តេចអគ្គមហាពញ្ញាចក្រី រដ្ឋបុរសដ៏ឧត្តុង្គឧត្តម នៃប្រជាជនកម្ពុជាដែលបានលះបង់អស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ដើម្បីរំដោះប្រទេសជាតិ និងប្រជាជន ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍សាហាវយង់ឃ្នងបំផុត និងដឹកនាំកសាង ការពារមាតុភូមិកម្ពុជាសម្រេចបាន សមិទ្ធផលដ៏ធំធេងជាប្រវត្តិសាស្ត្រតាំងពីថ្ងៃជ័យជម្នះ ៧ មករា រហូតមកដល់ដំណាក់កាលសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍នាបច្ចុប្បន្ន ។

សូមឧទ្ទិសបួងសួងគុណបុណ្យ ព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកព្រមទាំងតេជះ បារមី នៃវិញ្ញាណក្ខន្ធរបស់បុព្វវិរបុរសខ្មែរគ្រប់ជំនាន់ សូមតាមជួយព្រោះព្រំ គាំពារ ថែរក្សាសម្តេច និងលោកជំទាវ សូម បានប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ជារៀងដរាប ដើម្បីដឹកនាំប្រទេសកម្ពុជា និង គណបក្សប្រជាជនកម្ពុជាសម្រេចបានជោគជ័យធំៗថ្មីៗទៀត ។

គោរពជូនដោយភ្នំកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត
ឧស្សាវរ្ម័នប្រជាជន



កម្ពុជាមានសុទិដ្ឋិនិយមយ៉ាងរឹងមាំ ចំពោះដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមពីឆ្នាំដប់មុខរៀង Cambodia Firmly Optimistic on Socio-economic Development in Next Two Years

កម្ពុជាបច្ចុប្បន្នស្ថិតក្នុងចំណោមប្រទេស ដែលមានសន្ទុះរីកចម្រើនខ្លាំង ដោយសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេល ២ ទសវត្សរ៍កន្លងមកនេះ។ រាជរដ្ឋាភិបាលកម្ពុជាសម្រាប់នីតិកាលទី៥នៃរដ្ឋសភាបានដាក់ចេញ និងអនុវត្តប្រកបដោយផ្លែផ្កានូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រតុកោណដំណាក់កាលទី ៣ របស់ខ្លួន ដែលបានធានានូវសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ និងការលើកកម្ពស់ជីវភាពប្រជាជន ។ មកដល់ពេលនេះ រាជរដ្ឋាភិបាលនីតិកាលទី ៥ កំពុងធ្វើដំណើរក្នុងជំហានដ៏រឹងមាំបានពាក់កណ្តាលអាណត្តិហើយ ជាមួយនឹងការសម្រេចបានសមិទ្ធផលលើគ្រប់វិស័យ ដែលបាននាំកម្ពុជាឲ្យចេញផុតពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ ២០១៦ ។ នេះជាផ្លែផ្កាដ៏ថ្លៃថ្លាដែលប្រជាជនកម្ពុជាបានទទួលពីសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខរបស់ប្រទេសជាតិ ។

ឆ្នាំ ២០១៦ នេះ ក៏ជាឆ្នាំប្រកបដោយក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា កម្ពុជានឹងសម្រេចបានសមិទ្ធផលធំៗថ្មីៗទៀត នៅលើផ្លូវនៃការអភិវឌ្ឍរបស់ខ្លួន ពីព្រោះថា រាល់កត្តាអនុគ្រោះសម្រាប់ការអភិវឌ្ឍត្រូវបានថែរក្សាពង្រឹងយ៉ាងគត់មត់ដំណើរការកែទម្រង់កាន់តែមានសន្ទុះខ្លាំង ហើយប្រជាជនមានជំនឿលើការដឹកនាំរបស់រាជរដ្ឋាភិបាលព្រមជាមួយនេះ កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍នានាកាន់តែបានបង្កើនថែមទៀត ។

ឆ្នាំ ២០១៥ កន្លងទៅ សេដ្ឋកិច្ចកម្ពុជាសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៧% ដែលក្នុងនោះវិស័យឧស្សាហកម្មបានដើរតួនាទីសំខាន់ជាងមុនជាពិសេសវិស័យកាត់ដេរ គឺជាក្បាលម៉ាស៊ីនជំរុញកំណើនខ្លាំងជាងគេក្នុងស្ថានភាពដែលវិស័យសំណង់វិស័យកសិកម្មនិងទេសចរណ៍មានកំណើនទាបជាងមុន ។ វិស័យផលិតកម្មក្នុងស្រុកក៏មានកំណើនខ្លាំង ដូចជាម្ហូបអាហារ ភេសជ្ជៈ ថាមពលអគ្គិសនី ព្រមទាំងគ្រឿងបន្លំ និងអេឡិចត្រូនិច ។

ឆ្នាំ ២០១៦ និង ២០១៧ ខាងមុខ សេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងបន្តមានកំណើនខ្ពស់ទៀត ។ ផលិតផលសរុបក្នុងស្រុក ត្រូវបានព្យាករណ៍ថានឹងមានកំណើន ៧% ក្នុងឆ្នាំ ២០១៦ និង ៧,១% ក្នុងឆ្នាំ ២០១៧ ដោយសារកំណើននៃវិស័យឧស្សាហកម្មនៅតែមានភាពខ្លាំង ដែលគាំទ្រសំខាន់ដោយវិស័យកាត់ដេរនិងកំណើននៃផលិតកម្មក្នុងស្រុក។ វិស័យឧស្សាហកម្មត្រូវបានព្យាករណ៍ថាមានកំណើន ៩,៥% សេវាកម្មរំពឹងថានឹងកើនឡើង ៧,៨% និងវិស័យកសិកម្មនឹងកើនឡើង១,៦%។ អត្រាអតិផរណាស្ថិតក្នុងកម្រិតគ្រប់គ្រងបាន ។ អត្រាអតិផរណាមធ្យមប្រចាំឆ្នាំនៅឆ្នាំ ២០១៥ ធ្លាក់ចុះដល់ ១,២% និងបន្តកើនឡើង ១,៩% និង ៣,៣% នៅឆ្នាំ ២០១៦ និងឆ្នាំ ២០១៧ ។ អត្រាប្តូរប្រាក់ត្រូវបានរំពឹងថានៅតែមានស្ថិរភាពដែលមានតម្លៃជាមធ្យម ៤០៥០ រៀល ក្នុង ១ ដុល្លារអាមេរិក ។ ឱនភាពគណនីចរន្តមានភាពល្អប្រសើរជាលំដាប់ ដោយបានថយចុះពី ៩,៣% នៃផ.ស.ស ឆ្នាំ ២០១៥ មកត្រឹម ៨,៥% នៃផ.ស.ស នៅឆ្នាំ ២០១៧ ដោយ

Presently, Cambodia is among countries that scored rapid progress through its achievements of high economic growth within a timespan of the past two decades. The Royal Government of Cambodia of the fifth legislative term of the National Assembly has set out and implemented fruitfully its political platform and rectangular strategy phase iii that guarantees velocity of national development and improvement of people's living condition. Up to the present, the fifth legislative term Royal Government has been making firm steps into more than half of the term and making achievements in every fields leading Cambodia out of low-income to lower-middle income country in 2016. This is a brilliant result, which the Cambodian people achieve from peace, political stability and security.

In the year 2016, people strongly believe that Cambodia will realize further major achievements on its path of development. Favorable factors have maintained and strengthened steadfastly, reforms have gained strong velocity, and people believe in the leadership of the Royal Government, while cooperation with friends and development partners have increased.

In 2015, Cambodian economy realized around 7% growth, in which industry, namely garments, played a more important role in elevating growth while construction, agriculture and tourism scored lower. It was worth noting that local productions such as food, beverage, assembling parts and electronics grew strongly.

In the forthcoming period of 2016 and 2017, Cambodian economy expects to continue to gain a high growth. Its gross domestic products (GDP) is predicted to grow within 7% in 2016 and 7.1% in 2017 thanks to continued strength of industrial sector, supported by garments and growth in local productions. Predictions of 9.5% would go to industry, 7.8% to services and 1.6% to agriculture. Inflation rate would stay under control. Average rate of annual inflation for 2015 dropped to 1.2%, but it would continue to rise to 1.9% and 3.3% in 2016 and 2017 consecutively.

It is the expectation that exchange rate will continue to stabilize at an average of 4050 Riel to one USD. Current account deficit improves. It has gone down from 9.3% of GDP in 2015 to 8.5% in 2017 because Cambodia's rice export grows, while local productions also gradually commence to replace imports. In 2016, reserved capital will reach a size of US\$ 5,459 million, with probability to reach US\$ 5,905 million in 2017, which could guarantee more than 4.5 months of imports and local consumption service. The Asian Development Bank also comes up with similar conclusion that Cambodian economy in the forthcoming two years will stay healthy thanks to the stimulus in industrial sector, mainly garments and shoes making, construction and services.

សារសមត្ថភាពនាំចេញរបស់កម្ពុជាមានការកើនឡើងជាលំដាប់ ស្រប ពេលដែលផលិតកម្មក្នុងស្រុកមួយចំនួន បានចាប់ផ្តើមផ្តល់សេវាកម្មនាំ ចូល ។ នៅឆ្នាំ ២០១៦ ទិន្នន័យនឹងមានទំហំ ៥៤៥៩៩ លានដុល្លារអាមេរិក ហើយនឹងអាចកើនឡើងដល់ ៥៩០៥ លានដុល្លារអាមេរិកនៅឆ្នាំ ២០១៧ ដែលធានាបានប្រមាណជាង ៤,៥ ខែនៃការនាំចូលទំនិញ និងសេវាប្រើ- ប្រាស់ក្នុងស្រុក ។ ធនាគារអភិវឌ្ឍន៍អាស៊ីក៏បានធ្វើការសន្និដ្ឋានដូចគ្នាដែរ ថា សេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេល ២ ឆ្នាំខាងមុខនេះ នៅតែមានភាពរឹងមាំ ដដែល ដោយមានការជំរុញពីវិស័យឧស្សាហកម្មកាត់ដេរ និងស្បែកជើង សំណង់ និងសេវាកម្ម ។

ទន្ទឹមនេះ សេដ្ឋកិច្ចកម្ពុជាក៏អាចនឹងជួបបញ្ហាប្រឈមមួយចំនួនផងដែរ អាស្រ័យដោយការជះឥទ្ធិពលពីខាងក្រៅ ។ សេដ្ឋកិច្ចកម្ពុជាមានដំណើរ វិវត្តន៍ក្នុងសភាពកាន់តែធំ និងស្មុគស្មាញ ដោយសារភាពកាន់តែបើកចំហ ផ្នែកសេដ្ឋកិច្ច ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ព្រមទាំងបញ្ហា អស្ថិរភាពទីផ្សារហិរញ្ញវត្ថុពិភពលោក ដែលធ្វើឲ្យមានការធ្លាក់ចុះតម្លៃស្តុក របស់ប្រទេសមួយចំនួនធំ ដែលជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា ដូចជា អាមេរិក ចិន អឺរ៉ុប និងជប៉ុនជាដើម ។ ប៉ុន្តែអង្គការមូលនិធិរូបិយវត្ថុ អន្តរជាតិបានធ្វើការវាយតម្លៃដោយសុទ្ធិជ្រើសរើសថា អាស៊ីនៅតែមាន សក្តានុពល និងដើរតួនាទីសំខាន់ក្នុងសេដ្ឋកិច្ចពិភពលោកដដែល ដោយ សារប្រទេសធំៗនៅអាស៊ីបានបន្តធ្វើកំណែទម្រង់រចនាសម្ព័ន្ធក្នុងប្រទេស របស់ខ្លួន ។ នេះក៏ជាឱកាសសម្រាប់កម្ពុជាក្នុងការចូលរួមបង្កើតនូវភាពជា ដៃគូសេដ្ឋកិច្ចជាមួយបណ្តាប្រទេសធំៗទាំងនោះ ដើម្បីបង្កើតឲ្យបាននូវ កាលានុវត្តភាពក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន ឲ្យកាន់តែមាន សន្ទុះខ្លាំងឡើង ។

ទោះបីត្រូវប្រឈមនឹងបញ្ហាមួយចំនួននៅពេលខាងមុខក្តីក៏កម្ពុជាបាន ត្រៀមលក្ខណសម្បត្តិផងដែរដើម្បីដោះស្រាយបញ្ហា ។ កត្តាដ៏សំខាន់នោះ គឺរាជរដ្ឋាភិបាលកម្ពុជាថែរក្សាបានយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាព និង សន្តិសុខរបស់ប្រទេសជាតិ ។ រាជរដ្ឋាភិបាលក៏បានប្តេជ្ញាខិតខំជំរុញកំណែ ទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ហើយបានដាក់ចេញ និងកំពុងអនុវត្តយ៉ាង សកម្មនូវគោលនយោបាយ និងយុទ្ធសាស្ត្រតាមវិស័យជាច្រើន លើក កម្ពស់បរិស្ថានធុរកិច្ច និងវិនិយោគ និងជំរុញការបណ្តុះបណ្តាលធនធាន មនុស្សប្រកបដោយគុណភាព ។ ការកែសម្រួលនិងបំពេញបន្ថែមសមាជិក រាជរដ្ឋាភិបាលដែលត្រូវបានរដ្ឋសភាបោះឆ្នោតអនុម័តផ្តល់សេចក្តីទុកចិត្ត កាលពីថ្ងៃទី៤ ខែមេសាឆ្នាំ២០១៦ ក៏មានគោលដៅប្រមូលមូលឲ្យអស់នូវ ធនធានបញ្ញាញាណ និងបទពិសោធន៍របស់មន្ត្រីដែលមានសមត្ថភាព ខ្ពស់ ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងការអភិវឌ្ឍប្រទេសជាតិ ។

ផ្អែកលើលទ្ធផលដែលសម្រេចបាន ក្នុងរយៈពេលពាក់កណ្តាលអា- ណតិកន្លងមកនេះ ភាពត្រឹមត្រូវនៃគោលនយោបាយ និងការគាំទ្រចិត្តដ៏ មោះមុតរបស់រាជរដ្ឋាភិបាលក្នុងការបន្តកំណែទម្រង់ ព្រមទាំងធានាបាន កត្តាអនុគ្រោះទាំងឡាយសម្រាប់ការអភិវឌ្ឍ យើងមានជំនឿថា រយៈពេល ពាក់កណ្តាលអាណត្តិបន្តទៀតនេះ រាជរដ្ឋាភិបាលពិតជានឹងសម្រេចបាន ជោគជ័យជ័យជំនះក្នុងការអនុវត្តកម្មវិធីនយោបាយរបស់ខ្លួន ។ ក្នុង

ស្មារតីជឿជាក់បំផុតសម្រាប់ជំហានទៅមុខទៀត សម្តេចតេជោ **ហ៊ុន សែន** បានមានប្រសាសន៍ថា ទោះបីយើងសម្រេចបានសមិទ្ធផលជាច្រើនហើយ ក្តី ក៏នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ នៅពេលដែលយើងឡើង ឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងដំណាក់កាលអភិវឌ្ឍន៍ បន្ទាប់ ដើម្បីទាញយកអត្ថប្រយោជន៍ពីសហគមន៍សេដ្ឋកិច្ចអាស៊ាន និង សមាហរណកម្មក្នុងតំបន់កាន់តែធំទូលាយ ព្រមទាំងធ្វើពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់យើង ក្នុងសេដ្ឋកិច្ចសកល ។

ទស្សនាវដ្តីប្រជាជន

At the same time, Cambodian economy may confront some challenges because of external factors. It will develop in a larger and complicated scale because of the openness of the economy, uncertainty of world economy and unstable financial market of the world, which eroded stocking value of a number of countries that are important trade partners of Cambodia, such as America, China, Europe and Japan, etc. However, the International Monetary Fund (IMF) makes a positive evaluation that Asia will continue to nurture potential and important role in world economy because big players in Asia have continued to carry out respected local structural reforms. This presents a chance for Cambodia to participate in the creation of economic partnership with big countries to seek for opportunity in promoting its economy to a stronger velocity.

Even though there will be some problems in the forthcoming time, Cambodia is ready to resolve every one of them. The important factor here lies in the fact that the Royal Government of Cambodia has been able to maintain firm peace, stability and national security. The Royal Government is determined to promote deep reforms in every fields, to put out and implement actively policies and sectoral strategies, to improve business environment and investment, while promoting quality human resource training. Readjustment and filling up members of the Royal Government approved by the National Assembly on 4 April 2016 aims to mobilize intellectual and experimental resources of officials with capacity for the work efficiency in national development.

Based on results scored in the past more than half of the designated term, correctness of policy and strong determination of the Royal Government in continuing reform, along with guaranteed favorable factors for development, we have a strong belief that for the remaining half term, the Royal Government will achieve brilliant successes in the implementation of its political platform. "Though, we have scored numerous achievements, there are more works to do when we are moving into lower-middle income country and next phase of development to attract more advantage from ASEAN economic community and wider regional integration, while diversifying economy and raising high Cambodia's competitiveness in world economy," Samdech Techo Hun Sen said to consolidate position further.

រាជរដ្ឋាភិបាលបំពេញតួនាទីយ៉ាងត្រឹមត្រូវក្នុងការពង្រឹង ការអនុវត្តច្បាប់ និងលើកកម្ពស់នីតិវិធី


នៅពេលដែលប្រទេសកម្ពុជា កំពុងទទួលបានសុខសន្តិភាព ពេញលេញ និងមានការអភិវឌ្ឍយ៉ាងលឿន ជីវភាពប្រជាជនកំពុង មានការប្រែប្រួលថ្មីជាលំដាប់ ទោះក្រុមប្រឆាំងដែលចិញ្ចឹមមហិច្ឆតា លោកអំណាចយ៉ាងងងឹតងងល់ បានប្រឹងប្រែងប្រើប្រាស់គ្រប់ ឧបាយកលដើម្បីបំផ្លាញភាពសុខសាន្តរបស់ប្រជាជន តាមរយៈ ការបំផុសឲ្យមានចលាចលក្នុងសង្គម សំដៅឈានទៅផ្តល់រំលោភ រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ។ នៅក្នុង ឧបាយកលទាំងនោះ ពួកគេក៏បានយោសនាមូលបង្គាប់បំភ្លៃការ ពិតម្តងហើយម្តងទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់ផែន ទីក្លែងក្លាយ ក្នុងការកំណត់ព្រំដែនជាមួយប្រទេសវៀតណាម ព្រម ទាំងប្រើវាហាសាស្ត្រញុះញង់ អុជអាលប៉ុនប៉ងបង្កភាពរីករវល់ សន្តិសុខជាតិ និងអាចឈានទៅដល់ការផ្ទុះសង្គ្រាមជាមួយ ប្រទេសជិតខាងទៀតផង ។

រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់យកវិធានការម៉ឺងម៉ាត់ ស្រប តាមផ្លូវច្បាប់ដើម្បីការពារខ្លួនឯងឲ្យបាននូវសុខសន្តិភាព ទោះជា ត្រូវបង្កក្នុងតម្លៃណាក៏ដោយ ។ ហេតុនេះហើយទើបមានករណី ឃាត់ខ្លួន និងចាប់ខ្លួនជនដែលយោសនាញុះញង់ទាំងនោះ ដូចជា ករណីលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភា និងលោក អ៊ុំ សំអាន សមាជិករដ្ឋសភា។ មានការចោទប្រកាន់មិនត្រឹមត្រូវពី មជ្ឈដ្ឋានមួយចំនួនតូចថា ការចាប់ខ្លួនអ្នកទាំងនេះគឺជាការរំលោភ សិទ្ធិ សេរីភាព និងអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្ត្រ។ ប៉ុន្តែគេ ត្រូវសិក្សាឲ្យបានច្បាស់ទៅលើរដ្ឋធម្មនុញ្ញ និងច្បាប់នានារបស់ កម្ពុជា ។ ករណី អ៊ុំ សំអាន បានប្រើប្រាស់បណ្តាញទំនាក់ទំនង ហ្វេសប៊ុករបស់ខ្លួនផ្សព្វផ្សាយជាសាធារណៈចោទប្រកាន់ថា ផែន- ទីផ្លូវការដែលរាជរដ្ឋាភិបាលបានប្រើប្រាស់ ក្នុងការកំណត់ព្រំដែន ជាមួយប្រទេសវៀតណាមគឺជាផែនទីក្លែងក្លាយ និងបានប្រើប្រាស់ ភាសាមួយចំនួនទៀតមានចិត្តជាការញុះញង់បង្កឲ្យមានភាពរីករវល់ ដល់សន្តិសុខសង្គម និងញុះញង់ឲ្យមានការរើសអើង។ បុគ្គលនេះ បានបង្ហោះផ្សាយជាសាធារណៈចាប់តាំងពីឆ្នាំ ២០១៥ ហើយនៅ តែបន្តបង្ហោះផ្សាយជាសាធារណៈជាប់រហូតមកដល់បច្ចុប្បន្នដែល សកម្មភាពនេះជាការប្រព្រឹត្តបទល្មើស ស្របតាមខ្លឹមសារនៃមាត្រា ៨៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ មាត្រា ៨០ កថាខណ្ឌទី ៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាចែង ថា៖ " ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួន សមាជិកណាមួយនៃរដ្ឋសភា នឹងអាចធ្វើទៅកើត លុះត្រាតែមាន ការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋស- ភាក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា រៀបរៀងតែក្នុងករណីបទ-

ល្មើសព្រហ្មទណ្ឌជាក់ស្តែង។ ក្នុងករណីខាងក្រោយនេះ ក្រសួង មានសមត្ថកិច្ចត្រូវធ្វើសេចក្តីរាយការណ៍ជូនរដ្ឋសភា ឬជូនគណៈ កម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាជាបន្ទាន់ដើម្បីសម្រេច។ មាត្រា ១២នៃច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្របានចែងថា៖ "ក្នុងករណី តំណាងរាស្ត្រណា បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ក្រសួងមានសមត្ថកិច្ចអាចចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន បាន ហើយត្រូវធ្វើសេចក្តីរាយការណ៍ជូនរដ្ឋសភា ឬជូនគណៈកម្មា- ធិការអចិន្ត្រៃយ៍របស់រដ្ឋសភា នៅចន្លោះសម័យប្រជុំរដ្ឋសភាជាបន្ទាន់ ដើម្បីសម្រេច"។ ខ្លឹមសាររដ្ឋធម្មនុញ្ញមាត្រា ៨០ កថាខណ្ឌទី៥ បាន ចែងថា៖ "ក្នុងករណីទាំងអស់ខាងលើនេះ ការឃុំខ្លួនការចោទប្រកាន់ តំណាងរាស្ត្រណាមួយត្រូវផ្អាក ប្រសិនបើរដ្ឋសភាបានបញ្ចេញមតិ ឲ្យផ្អាកតាមមតិភាគច្រើនបីភាគបួននៃចំនួនសមាជិករដ្ឋសភាទាំង មូល"។ ផ្អែកតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ នៅថ្ងៃ ទី ១២ ខែមេសា រដ្ឋសភាបានបើកសម័យប្រជុំលើកទី ៦ នីតិកាលទី ៥ អនុម័តយល់ព្រមឲ្យក្រសួងមានសមត្ថកិច្ច បន្តនីតិវិធី ចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឃុំខ្លួនលោក អ៊ុំ សំអាន តំណាង រាស្ត្រមណ្ឌលខេត្តសៀមរាបចំនួន ៦៣ សម្លេង ។ នៅថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៦ តុលាការបានសម្រេចចោទប្រកាន់លើតំណាង រាស្ត្រ អ៊ុំ សំអាន ពីបទញុះញង់បង្កឲ្យមានភាពរីករវល់ច្រើនដល់ សន្តិសុខតាមមាត្រា ៤៩៥ និងបទញុះញង់ឲ្យមានការរើសអើង តាមមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។ រាជរដ្ឋាភិបាលបានអនុវត្តយ៉ាងត្រឹមត្រូវក្នុងការប្រើប្រាស់ផែន- ទីផ្លូវការ ក្នុងការកំណត់ព្រំដែនជាមួយប្រទេសវៀតណាម ពីព្រោះ ថា រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជាតំណាងឲ្យប្រើផែនទី ខ្នាត ១ លើ ១០០ ០០០ ដែលបោះពុម្ពដោយក្រុមភូមិសាស្ត្រ ឥណ្ឌូចិន ចន្លោះពីឆ្នាំ ១៩៣៣ ដល់ឆ្នាំ ១៩៥៣ ។ ផែនទីដែលរាជ- រដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់សព្វថ្ងៃ ត្រូវបានផ្តល់សច្ចាប័ន ដោយរដ្ឋសភា និងឡាយព្រហស្ថលេខាឲ្យប្រើប្រាស់ដោយព្រះ មហាក្សត្រ អត់មានត្រូវយកផែនទីណាមកជំនួសទេ ។

ការបញ្ចេញមតិយោបល់ ដែលមានលក្ខណៈជាការញុះញង់ អុជអាលបង្កឲ្យមានភាពរីករវល់ និងចលាចលក្នុងសង្គម ជាអំពើ បំពានច្បាប់ ជាការរំលោភយ៉ាងកម្រាលទៅលើគោលការណ៍នៃ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពនៃការបញ្ចេញមតិដែលត្រូវ បានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ។ ប្រជាជនកម្ពុជាទូទាំងប្រទេស សម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលដែលបានបំពេញ កាតព្វកិច្ចក្នុងការការពារភាពសុខសាន្តជូនប្រជាជន ពង្រឹងការ អនុវត្តច្បាប់ និងលើកកម្ពស់នីតិវិធី ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បញ្ចប់ដំណើរទស្សនកិច្ច នៅសាធារណរដ្ឋសហព័ន្ធរុស្ស៊ីប្រកបដោយជោគជ័យ



ឯកឧត្តម ស៊ីហ្គេ ណារីសស្ទីន ប្រធានរដ្ឋសភាខ្មែរសហព័ន្ធរុស្ស៊ី ទទួលស្វាគមន៍យ៉ាងរាក់ទាក់ក្នុងក្រៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា



ឯកឧត្តម នីកូឡាយ ហ្វីដូ រ៉ូប អនុប្រធានទី ១ ក្រុមប្រឹក្សាសហព័ន្ធនៃសភា សហព័ន្ធរុស្ស៊ី ទទួលស្វាគមន៍យ៉ាងរាក់ទាក់ក្នុងក្រៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសហព័ន្ធរុស្ស៊ី រយៈពេល ៨ ថ្ងៃ ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៦ ប្រកបដោយជោគជ័យ តាមការអញ្ជើញរបស់ឯកឧត្តម ស៊ីហ្គេ ណារីសស្ទីន ប្រធានរដ្ឋសភាខ្មែរសហព័ន្ធរុស្ស៊ី ។

នៅក្នុងដំណើរទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ី នាសៀលថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៦ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេចត្រី ហ៊ុន សែន បានជួបពិភាក្សាការងារទូទៅជាមួយឯកឧត្តម ស៊ីហ្គេ ណារីសស្ទីន ប្រធានរដ្ឋសភាខ្មែរសហព័ន្ធរុស្ស៊ី ដើម្បីរកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរបន្ថែមទៀត ។

នៅក្នុងជំនួបនោះ ឯកឧត្តម ស៊ីហ្គេ ណារីសស្ទីន បានសម្តែងការស្វាគមន៍យ៉ាងរាក់ទាក់ចំពោះវត្តមានគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយសម្តេចត្រី ហ៊ុន សែន មកបំពេញទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ី តបតាមការអញ្ជើញរបស់ឯកឧត្តម ។ ឯកឧត្តម ស៊ីហ្គេ ណារីសស្ទីន បានលើកឡើងថាប្រទេសរុស្ស៊ីចាត់ទុកសម្តេចត្រី ហ៊ុន សែន គឺជាបុគ្គលដ៏សំខាន់មួយរូបនៅកម្ពុជាដែលបានចូលរួមដឹកនាំកសាង និងអភិវឌ្ឍន៍កម្ពុជាឲ្យមានការរីកចម្រើន។ លើសពីនេះ សម្តេចជាស្ថានីកដ៏សំខាន់មួយក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា និងរុស្ស៊ីឲ្យរឹងមាំឡើងជាលំដាប់ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មក ។

ឯកឧត្តម ស៊ីហ្គេ ក៏បានថ្លែងអំណរគុណចំពោះសម្តេចត្រី ហ៊ុន សែន ដែលបានដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំថ្នាក់ប្រធានសភាអឺរ៉ុប-អាស៊ីលើកដំបូង ដែលផ្តួចផ្តើមឡើងដោយសភាខ្មែរសហព័ន្ធរុស្ស៊ីនិងសាធារណរដ្ឋកូរ៉េនេះ។ ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរុស្ស៊ីឡើយ ឯកឧត្តម ស៊ីហ្គេ ណារី ស្ទីន បាន

គាំទ្រ និងវាយតម្លៃខ្ពស់ចំពោះទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី ឯកឧត្តម មីហៃល មីដឆេនេវ ទៅកាន់កម្ពុជា និងគម្រោងទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសរុស្ស៊ីនាខែឧសភាខាងមុខនេះ ។

ឯកឧត្តមប្រធានរដ្ឋសភាខ្មែរសហព័ន្ធរុស្ស៊ី បានគូសបញ្ជាក់ថាដំណើរទស្សនកិច្ចនាយករដ្ឋមន្ត្រីរុស្ស៊ីទៅកាន់កម្ពុជាកន្លងទៅ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ដើម្បីបម្រើដល់ផលប្រយោជន៍ប្រទេស និងប្រជាជនទាំងពីរ ។ ហើយនៅពេលវត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជានៅលើទឹកដីរុស្ស៊ីកិច្ចព្រមព្រៀងផ្សេងៗទៀតក៏នឹងមានផងដែរ ។

សម្តេចត្រី ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះសភាខ្មែរសហព័ន្ធរុស្ស៊ី ដែលបានផ្តួចផ្តើមរៀបចំកិច្ចប្រជុំម្រិតប្រធានសភានៃតំបន់អាស៊ី-អឺរ៉ុប លើប្រធានបទមានសារៈសំខាន់ៗ សុទ្ធសឹងជាបញ្ហារួម ដែលប្រទេសទាំងអស់ត្រូវរួមគ្នាគិតគូរដោះស្រាយ តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នា ។ សម្តេចប្រធានរដ្ឋសភាបានលើកឡើងថាកម្ពុជានិងរុស្ស៊ីមានទំនាក់ទំនងជាមួយគ្នាយូរមកហើយគឺមកដល់ឆ្នាំ២០១៦ នេះ គឺជាខួបលើកទី ៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។

នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០១៦ សម្តេចពញាចក្រី ហ៊ុន សែន បានអញ្ជើញចូលរួមកិច្ចប្រជុំប្រធានសភាអាស៊ី-អឺរ៉ុបនៅទីក្រុងម៉ូស្កូដោយមានប្រធានស្ថាប័ននីតិប្បញ្ញត្តិមកពីតំបន់អាស៊ីនិងអឺរ៉ុប ចំនួន ១៩ ប្រទេសចូលរួម ។ នេះជាកិច្ចប្រជុំលើកដំបូងរបស់ថ្នាក់ដឹកនាំសភាតំបន់ទាំងពីរក្រោមការផ្តួចផ្តើមរបស់សភាខ្មែរសហព័ន្ធរុស្ស៊ី និងរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័នសភាទាំងពីរតំបន់ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព នៅក្នុងតំបន់ និងពិភពលោក ។

នៅក្នុងកិច្ចប្រជុំនោះសម្តេចត្រី ហ៊ុន សែន បានលើកឡើងពីសារៈសំខាន់នៃកិច្ចប្រជុំនេះ ដោយសម្តេចបានចាត់ទុកថា នេះជាព្រឹត្តិការណ៍



សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារជាមួយ ឯកឧត្តម **ស៊ីហ្គេ ណារីសស្វីន**

ប្រធានរដ្ឋសភាខ្មែរសហព័ន្ធរុស្ស៊ី

ប្រវត្តិសាស្ត្រដ៏បង្អស់ដែលថ្នាក់ដឹកនាំសភាព័ន្ធអាស៊ី និងអឺរ៉ុប បានអង្គុយពិភាក្សាគ្នាដើម្បីផ្លាស់ប្តូរយោបល់ទស្សនៈ ក្នុងគោលបំណងបង្កើតនូវយន្តការសហប្រតិបត្តិការរួមគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ សំដៅពង្រឹង និងពង្រីកភាពជាដៃគូលើកស្ទួយស្ថិរភាព សន្តិសុខ សេដ្ឋកិច្ចវប្បធម៌ និងកិច្ចការពារបរិស្ថានរបស់ពិភពលោក ។

សម្តេចចក្រីបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរួម និងភាពជាដៃគូ ជាកត្តាសំខាន់ និងចាំបាច់ ក្នុងការដោះស្រាយបញ្ហារួមនៃតំបន់ទាំងពីរព្រោះនៅពេលមានយន្តការសហប្រតិបត្តិការរួម វានឹងជួយឲ្យតំបន់ទាំងពីរកាន់តែខិតជិតគ្នា និងមានសក្តានុពលកាន់តែខ្លាំង ដែលធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព មានការផ្លាស់ប្តូរ ស្វែងយល់ពីវប្បធម៌រវាងប្រជាជន និងអំណោយផលដល់កិច្ចការពារបរិស្ថាន ។

គួរបញ្ជាក់ដែរថា កិច្ចប្រជុំលើកដំបូងនៃប្រធានសភាតំបន់អាស៊ី-អឺរ៉ុបនាពេលនេះ ក្រោមប្រធានបទ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរសភា ដើម្បីភាពរុងរឿងរបស់ប្រទេសអាស៊ី-អឺរ៉ុបនាសតវត្សរ៍ទី ២១ ដោយផ្ដោតការពិភាក្សាទៅលើវិស័យសេដ្ឋកិច្ច វប្បធម៌ និងបរិស្ថាន ។

ឯកឧត្តម **ស៊ីហ្គេ ណារីសស្វីន** ប្រធានសភាខ្មែរសហព័ន្ធរុស្ស៊ី និងឯកឧត្តម **ខុន អ៊ុយស័រ** ប្រធានរដ្ឋសភាសាធារណរដ្ឋកូរ៉េ ជាអ្នកដឹកនាំកិច្ចប្រជុំ ដោយមានប្រតិភូសភាព័ន្ធអាស៊ីនីតិប្បញ្ញត្តិ មកពីប្រទេសចំនួន ១៩ បានចូលរួម ។ កិច្ចប្រជុំបានពិភាក្សា និងបានឯកភាពទស្សនៈរួមលើអនាគតនៃតំបន់អាស៊ីនិងអឺរ៉ុបដោយធ្វើយ៉ាងណាត្រូវជំរុញការពារសន្តិភាពយុត្តិធម៌សង្គមកិច្ចសហប្រតិបត្តិការការផ្តល់តម្លៃការផ្តល់កាលានុវត្តភាពស្មើគ្នា ជាមួយនឹងសិទ្ធិសេរីភាពសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ព្រមទាំងការផ្តល់ទស្សនៈរួមពាក់ព័ន្ធគោលបំណងនិងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ។

កិច្ចប្រជុំដែលមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី ១៩ និង ២០ ខែមេសា ឆ្នាំ ២០១៦ ក៏បានលើកឡើងពីសារៈសំខាន់នៃតំបន់អាស៊ី និងអឺរ៉ុប សម្រាប់ការងារពាណិជ្ជកម្មគីមីអាស៊ីនិងអឺរ៉ុបជាប៉ូលសុខដុមនីយកម្មពិភពលោកជាពិសេសអំពីសារៈសំខាន់ និងផលប្រយោជន៍នៃស្ថាប័ននីតិប្បញ្ញត្តិ ក្នុងការពិភាក្សាសម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគី លើវិស័យនយោបាយ សេដ្ឋកិច្ច ច្បាប់ និងមនុស្សធម៌ កិច្ចការពារបរិស្ថាន ។

ក្រៅពីនេះ នៅមានបញ្ហាជាច្រើនទៀត ដែលកិច្ចប្រជុំបានលើកមក



សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រធានសភាអាស៊ី-អឺរ៉ុប

នៅទីក្រុងម៉ូស្គូ

ពិភាក្សាផងដែរ ក្នុងនោះ បានយកចិត្តទុកដាក់ចំពោះការគាំទ្រលើការងារច្បាប់ ដោយបង្កើតជាទម្រង់ការងារនីតិកម្មទាក់ទងនឹងតម្រូវការសេដ្ឋកិច្ចសង្គមកិច្ច មនុស្សធម៌ និងវប្បធម៌ក្នុងចំណោមប្រទេសក្នុងតំបន់ទាំងពីរ និងការផ្ដោតលើការការពារអ្នកវិនិយោគទៅវិញទៅមក ការចល័តទំនិញតាមព្រំដែន ទំនើបកម្មបច្ចេកទេសតាមស្តង់ដារ និងសម្របសម្រួលឲ្យមានសេវាកម្មទីផ្សារពិភពលោកទៅវិញទៅមក ។

អង្គប្រជុំបានផ្តល់សារៈសំខាន់នៃការជួយគ្នាទៅវិញទៅមក លើការត្រួតពិនិត្យការអនុវត្តកម្មវិធីសហប្រតិបត្តិការគម្រោងសេចក្តីសម្រេចកិច្ចព្រមព្រៀងដែលបានធ្វើរួមគ្នាកន្លងមក និងពង្រឹងក្រុមមិត្តភាពសភា និងលេខាធិការដ្ឋានសភាប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុប ផងដែរ ។

នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១៦ នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចចក្រី **ហ៊ុន សែន** នាទីក្រុងម៉ូស្គូ ឯកឧត្តម **និកូឡាយ ហ្វីដូវ័រ** (Nikolay Fedorov) អនុប្រធានទី ១ ក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី បានលើកឡើងពីការរីកចម្រើននៃសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ។

ឯកឧត្តម **និកូឡាយ ហ្វីដូវ័រ** ធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីខែមីនា ក្នុងឆ្នាំ ២០១៦ កន្លងទៅថ្មីៗនេះ ។ នៅក្នុងជំនួបជាមួយសម្តេច **ហ៊ុន សែន** ឯកឧត្តមបានលើកឡើងថា នៅពេលមកបំពេញទស្សនកិច្ចនៅកម្ពុជានោះ ឯកឧត្តមបានកត់សម្គាល់ឃើញរាជធានីភ្នំពេញបានកំពុងសាងសង់អគារខ្ពស់ៗ ។ ចំណែកនៅលើដងផ្លូវមានរថយន្តជាច្រើន ពិសេសរថយន្តម៉ាកល្បីៗធ្វើចរាចរណ៍ ដែលសកម្មភាពទាំងនេះបានបង្ហាញឲ្យឃើញថា សេដ្ឋកិច្ចកម្ពុជា កំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ។

ឯកឧត្តម អនុប្រធានទី ១ ក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី បានគូសបញ្ជាក់ថា មានអ្នកវិនិយោគទុនរុស្ស៊ីមួយចំនួន បានកំពុងពិចារណាក្នុងការទៅបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត ។ នៅត្រង់ចំណុចនេះឯកឧត្តមបានលើកឡើងថា ឯកឧត្តមនឹងបង្កើតក្រុមការងារមួយ ដើម្បីធ្វើការផ្សព្វផ្សាយពីទំនាក់ទំនងដ៏ល្អ រវាងរុស្ស៊ី និងកម្ពុជា ជាពិសេស គឺការផ្សព្វផ្សាយឲ្យអ្នកវិនិយោគទុនបានដឹងពីការរីកចម្រើននៅកម្ពុជា ដើម្បីជំរុញអ្នកទេសចរ និងវិនិយោគរុស្ស៊ី ទៅកាន់ប្រទេសកម្ពុជាឲ្យបានកាន់តែច្រើនឡើង ។

ព្រឹត្តិការណ៍អង្គសង្ក្រាន្តឆ្នាំ ២០១៦ ទទួលបានជោគជ័យគ្រប់គ្រង



សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត **ប៊ុន រ៉ានី ហ៊ុន សែន** អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកព្រឹត្តិការណ៍អង្គសង្ក្រាន្ត ព.ស. ២៥៥៩-២៥៦០ គ.ស. ២០១៦ លើកទី ៤ ក្រោមប្រធានបទ " ការចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ " ។

បុណ្យចូលឆ្នាំខ្មែរ ឆ្នាំថ្មីប្រពៃណីជាតិឆ្នាំរក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃ ៧ កើត ខែចេត្របានចូលមកដល់នៅម៉ោង ៨ យប់ថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០១៦។ ទន្ទឹមនឹងការរៀបចំខ្លួនដើម្បីទទួលទេវតាឆ្នាំថ្មី ក៏ដូចជាបណ្តាញមុនៗដែរ សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រសួងទេសចរណ៍ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរខេត្តសៀមរាបបានរៀបចំព្រឹត្តិការណ៍អង្គសង្ក្រាន្ត ព.ស. ២៥៥៩-២៥៦០ គ.ស. ២០១៦ លើកទី ៤ ក្រោមប្រធានបទ " ការចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ " ដែលប្រព្រឹត្តទៅនៅក្នុងឧទ្យានជាតិអង្គរខេត្តសៀមរាប ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា ។ ពិធីបើកព្រឹត្តិការណ៍អង្គសង្ក្រាន្តបានប្រារព្ធជាផ្លូវការនៅព្រឹកថ្ងៃទី ១៤ ខែមេសា នៅទីលានជល់ដំរីស្ថិតនៅខាងជើងប្រាសាទបាយ័ន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត **ប៊ុន រ៉ានី ហ៊ុន សែន** ។

ព្រឹត្តិការណ៍អង្គសង្ក្រាន្តនេះ បានរៀបចំឡើងខុសប្លែកពីឆ្នាំកន្លងទៅ ដែលកម្ពុជាបានបំបែកឯកទេសកម្មពិភពលោកលើ "នំអន្សមយក្ស និងវ៉ាម៉ាឌីហ្សូនជាក្រុម"។ ព្រឹត្តិការណ៍អង្គសង្ក្រាន្តឆ្នាំថ្មីនេះផ្តោតសំខាន់លើការចូលរួមក្នុងទឹកចិត្តមហាគ្រួសារខ្មែរ តាមរយៈការពង្រីកផ្គុំផ្គង់ទ្រព្យបាយ និងនំផ្លែអាយ ដែលឱ្យឈ្មោះថា "បង្អែមនៃក្តីស្រឡាញ់" ដើម្បីចែកជូនដល់ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ដែលអញ្ជើញទៅចូលរួមទស្សនាក្នុងពិធីនេះផងដែរ ។

ការពង្រីកផ្គុំផ្គង់នេះឡើង ដោយឆ្លុះបញ្ចាំងឲ្យឃើញពីទឹកចិត្តស្រឡាញ់គ្នារបស់មនុស្សក្នុងសង្គមចិត្តដ៏មហាសាល និងដែលមិនអាចកាត់ថ្លៃបានរបស់ជនជាតិខ្មែរដែលមានប្រពៃណីរូបរាង និងចេះយកអាសាគ្នា ។ ក្នុងព្រឹត្តិការណ៍នេះផងដែរ ក៏មានរៀបចំសួនកុមារ និងជនពិការ ក៏ដូចជាការតុបតែងភ្លើងចម្រុះពណ៌ ដែលលម្អទៅដោយរូបស្វាសិមិត្ត និងផ្កាចម្ប៉ាដែលតំណាងឲ្យទេវតាឆ្នាំថ្មី ។

ឯកឧត្តម **ហ៊ុន ម៉ាណី** ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានជម្រាបគណៈអធិបតីដ៏ខ្ពង់ខ្ពស់នៃអង្គពិធីបើកព្រឹត្តិការណ៍អង្គសង្ក្រាន្តថា មូលដ្ឋានគ្រឹះនៃព្រឹត្តិការណ៍អង្គសង្ក្រាន្តឆ្នាំ ២០១៦ ផ្តោតលើចំណុចគ្រឹះសំខាន់ចំនួនប្រាំមួយមាន : ការតុបតែង រចនាបថ ទីតាំង ពេលវេលា និងកម្មវិធី។ ព្រឹត្តិការណ៍អង្គសង្ក្រាន្តនេះក៏បានរៀបចំឡើងប្លែកថែមទៀតពីឆ្នាំ ២០១៥ ដោយមានទស្សនីយភាព កម្មវិធីសំខាន់ៗប្រចាំថ្ងៃចំនួន២២ ក្នុងនោះដូចជាកម្មវិធីសាសនា ពិធីបួងសួងសុំសេចក្តីសុខសួស្តី ពិធីបើកព្រឹត្តិការណ៍អង្គសង្ក្រាន្ត កម្មវិធីទាញព្រឹត្តិភូតភាពអង្គសង្ក្រាន្ត កម្មវិធីល្បែងប្រជាប្រិយ និងរបាំប្រពៃណីខ្មែរ ពិធីបណ្តែតគោមបួងសួងសុំសេចក្តីសុខ កម្មវិធីមហាស្រពសិល្បៈវប្បធម៌បុរាណ ពិធីទទួលទេវតាឆ្នាំថ្មីពិធីទៅវត្ត និងពូនភ្នំខ្សាច់ តំបន់ត្រជាក់ចិត្ត ពិព័រណ៍សិប្បកម្ម និងអនុស្សាវរីយ៍ ការប្រណាំងរទេះគោ ក្របី កម្មវិធីក្បួនដង្ហែអង្គសង្ក្រាន្ត កម្មវិធីល្ខោនបាសាក់ កម្មវិធីប្រកួតអុកចត្រង្គអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ២០១៦ ពិធីប្រកួតប្រជែងរូបថត ពិធីស្រង់ព្រះ កម្មវិធីស្រុកយើង កម្មវិធីតន្ត្រីអង្គសង្ក្រាន្ត ព្រមទាំងកម្មវិធីជាច្រើនទៀត។ ព្រឹត្តិការណ៍អង្គសង្ក្រាន្តលើកទី ៤ នេះត្រូវបានរៀបចំម្តងទៀត ដោយផ្អែកលើភាពជោគជ័យនៃព្រឹត្តិការណ៍អង្គសង្ក្រាន្តឆ្នាំកន្លងទៅ ។

ឯកឧត្តម **ឃឹម ប៊ុនសុខ** អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានបញ្ជាក់ដោយបង្ហាញនូវក្តីរំពឹងថា ព្រឹត្តិការណ៍វប្បធម៌ដ៏ធំបំផុតក្នុងខេត្តសៀមរាបលើកទី ៤ ឆ្នាំ ២០១៦ សម្រាប់អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះនឹងអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិប្រមាណជាង ១ លាននាក់ ដោយសារតែព្រឹត្តិការណ៍អង្គសង្ក្រាន្តកាលពីឆ្នាំ ២០១៥ បានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលបានមកទស្សនាខេត្តសៀមរាបជិត ១ លាននាក់ទៅហើយ។ ឯកឧត្តមបានចាត់ទុកថាទិព្វលនៃការផ្សព្វផ្សាយវប្បធម៌អង្គសង្ក្រាន្ត មិនគ្រាន់តែជាឧបករណ៍សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំប៉ុណ្ណោះទេ តែភ្ញៀវទាំងអស់នោះនឹងក្លាយជាហោសានិកទេសចរណ៍យ៉ាងសំខាន់ ក្នុងការជំរុញកំណើនទេសចរណ៍នៅខេត្តសៀមរាប និងប្រទេសកម្ពុជា ។

មានប្រសាសន៍ទៅកាន់ភ្ញៀវជាតិ អន្តរជាតិ និងអ្នកចូលរួមយ៉ាងណែនណាន់តាន់តាប់ក្នុងឱកាសនោះ សម្តេចតេជោ **ហ៊ុន សែន** បានលើកឡើងថា ការរៀបចំកម្មវិធីអង្គសង្ក្រាន្ត គឺជាព្រឹត្តិការណ៍សម្រាប់យើងទាំងអស់គ្នាដែលបានរួបរួមគ្នា និងបង្ហាញពីការសាមគ្គីវប្បធម៌ប្រពៃណីរបស់កម្ពុជាជាពិសេសបានបង្ហាញពីជំនួបរវាងមនុស្សវប្បធម៌ប្រពៃណី និងអរូបីយដែលបន្សល់ទុកដោយបុព្វបុរសជូនការបស់យើង ។

ទន្ទឹមនេះសម្តេចតេជោបានបញ្ជាក់ថា មានមូលហេតុ ៥ យ៉ាង ទើបយើងអាចរៀបចំព្រឹត្តិការណ៍ដ៏ធំនេះបានក្នុងនោះមាន : ទី១.កត្តាសន្តិភាព, ទី២.ហេដ្ឋារចនាសម្ព័ន្ធ, ទី៣.មធ្យោបាយធ្វើដំណើរ, ទី៤.ប្រាក់ ចំណូល និងទី៥.ការរួមគ្នារៀបចំរវាងក្រុមយុវជន និងអាជ្ញាធរ។ សម្តេចបញ្ជាក់ថា



សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត **ប៊ុន រ៉ានី ហ៊ុន សែន** ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក ព្រឹត្តិការណ៍អង្គរសង្គ្រាន្ត ព.ស. ២៥៥៩-២៥៦០ គ.ស. ២០១៦ លើកទី ៤ ក្រោមប្រធានបទ " ការចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ " ។

មានប្រជាពលរដ្ឋជាច្រើនបានធ្វើដំណើរកម្សាន្តដោយរីករាយ ទៅកាន់ តំបន់រមណីយដ្ឋានផ្សេងៗក្នុងប្រទេស ។ សម្តេចបានសង្កត់ធ្ងន់លើកត្តា សុខសន្តិភាពពេញលេញ ដោយរំលឹកថាបើក្រឡេកមើលកាលពីឆ្នាំ ១៩៩៨ រហូតពេលនេះ តាមរយៈនយោបាយឈ្នះឈ្នះ បានប្រកាស ប្រទេសកម្ពុជាពីការត្រួតត្រាចំនួន ៤ និងកម្លាំងប្រដាប់អាវុធចំនួន៤ភាគី បានមកជាការរួបរួមគ្នានិងមានតំបន់ត្រួតត្រាតែមួយ។ ប្រជាពលរដ្ឋត្រូវ ចូលរួមថែរក្សាសុខសន្តិភាពដែលកម្ពុជាកំពុងមាននេះ ។ សម្តេចតេជោ បានលើកឡើងថា សុខសន្តិភាពបាននាំមកនូវការរស់រានមានជីវិត ។ សន្តិភាពបានបំបាត់ភាពភ័យខ្លាច ។ សន្តិភាពបានផ្តល់នូវការអភិវឌ្ឍ ហើយសន្តិភាពក៏បានបង្កើនសេដ្ឋកិច្ចជីវភាពគ្រួសារ កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋផងដែរ ។ សន្តិភាពមិនមែនផ្តើមចេញពីអវិភាព ឬពីការ ញុះញង់នោះទេ។ សន្តិភាពកើតឡើងដោយសារការរួបរួមសាមគ្គីគ្នា ។

សម្តេចតេជោក៏បានប្រកាសផងដែរថា បើទោះបីជាកម្ពុជាមានវប្បធម៌ អត់អាន និងវប្បធម៌សន្តិភាពយ៉ាងណាក្តី ប៉ុន្តែសម្តេចនឹងមិនអត់អាន ដល់ជនណាក៏ដោយដែលមានគំនិត និងបង្កការញុះញង់បំបែកបំបាក់ឲ្យ មានភាពចលាចលក្នុងប្រទេស ដូចជាកម្ពុជាកាលពីអតីតកាលដ៏ជូរចត់ ដែលបានបណ្តាលឲ្យមានអ្នកស្លាប់ដោយសារបញ្ហានេះទេ ។ សម្តេចតេ- ជោក៏បានថ្លែងសុំនូវការយោគយល់ចំពោះមិត្តបរទេសចំពោះអ្វីគ្រប់យ៉ាង ដែលរាជរដ្ឋាភិបាលកម្ពុជាធ្វើ ដើម្បីថែរក្សាសុខសន្តិភាពជូនប្រជាជន និង ប្រទេសជាតិព្រោះនៅពេលដែលប្រទេសជាតិគ្មានសុខសន្តិភាពអ្នកដែល ពិបាកគឺជាប្រជាជនកម្ពុជា មិនមែនជាការលំបាករបស់មិត្តបរទេសនោះ ឡើយ ។

ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ សម្តេចតេជោមានប្រសាសន៍ថា ពីមុន គេមិនអាចធ្វើដំណើរពីភ្នំពេញទៅសៀមរាបតាមផ្លូវគោកបាននោះឡើយ គឺត្រូវធ្វើដំណើរតាមផ្លូវទឹក ឬរាងតាមខេត្តបាត់ដំបង និងខេត្តបន្ទាយមាន- ជ័យជាដើម ។ ប្រជាពលរដ្ឋក៏មិនអាចធ្វើដំណើរទៅដល់ខេត្តសៀមរាប ឡើយ ប្រសិនបើគ្មានមធ្យោបាយ ។ សម្តេចតេជោបានបញ្ជាក់ថាកំណើន យានយន្តបានកើនឡើងច្រើន ផ្ទុយឆ្ងាយពីក្រោយថ្ងៃដោះឆ្នាំ ១៩៧៩ ដៃ

លប្រជាពលរដ្ឋរកតែទ្រនាប់ជើងពាក់មិនបានផង ។ សម្តេចតេជោក៏បាន បន្តអំពាវនាវដល់គ្រប់មធ្យោបាយបង្កើនដំណើរទាំងអស់ រួមមានរថយន្ត ឈ្នួល រថយន្តក្រុង ឡានតាក់ស៊ីជាដើម កុំឲ្យដំឡើងថ្លៃក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរទាំងពេលទៅនឹងមក ។ ប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេស សូមចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាស បុណ្យចូលឆ្នាំនេះ ជាពិសេសសូមកុំពិសាគ្រឿងស្រវឹងក្នុងពេលបើកបរ ។ សម្តេចតេជោក៏បានរំលឹកឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ចំពោះគ្រោះអគ្គិភ័យដែលអាចកើតមានជាយថាហេតុ ក្នុងអំឡុងបុណ្យ ចូលឆ្នាំថ្មីនេះ។ សម្តេចក៏បានបញ្ជាក់ផងដែរថា ប្រសិនបើជីវភាពគ្រួសារ របស់ប្រជាជនមិនត្រូវបានបង្កើនទេនោះ គេក៏មិនអាចមានលទ្ធភាពធ្វើ ដំណើរសម្រាប់ការកម្សាន្តនៅទូទាំងប្រទេស ឬក្រៅប្រទេសដែរ ។ ទន្ទឹម នេះអង្គរសង្គ្រាន្តដែលកំពុងដំណើរការយ៉ាងមហោឡារីកនេះ ក៏មិនអាច លេចចេញជារូបរាងបានដែរ ប្រសិនបើមិនមានគម្រោងច្បាស់លាស់ ពិសេស គឺកក្កាបគ្នារវាងយុវជន និងក្រសួងពាក់ព័ន្ធអាជ្ញាធរ សមត្ថកិច្ច ទាំងអស់ដើម្បីបង្កើតបានជាព្រឹត្តិការណ៍នេះឡើង ។

បន្ទាប់ពីអញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្គ្រាន្តរួចមក សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានអញ្ជើញទស្សនាពិព័រណ៍ភូមិខ្ញុំ និងស្តង់ បង្ហាញជាច្រើនកន្លែងផ្សេងៗ ហើយបានចតរូបជាមួយប្រជាពលរដ្ឋ និងរាំ កម្សាន្តនៅក្នុងបរិយាកាសរីករាយបំផុត។ នៅរសៀលថ្ងៃដដែល (ថ្ងៃទី១៤ ខែមេសា) សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានអញ្ជើញទៅ ទស្សនាពិព័រណ៍បង្អែមនៃក្តីស្រឡាញ់ដែលប្រារព្ធនៅព្រះអង្គចេកព្រះ អង្គចម និងអញ្ជើញទៅចូលរួមកម្សាន្តនៅក្នុងពិធីទាញព្រំត្រនាខាងមុខ ប្រាសាទអង្គរវត្ត ។

គួរបញ្ជាក់ថាវត្តមានរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនៅ ខេត្តសៀមរាបបានចាប់ផ្តើមពីថ្ងៃទី ១៣ រហូតដល់ថ្ងៃទី ១៦ ខែមេសា។

ឯកឧត្តម **ដោង ខុន** រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប្រកាសថាព្រឹត្តិ ការណ៍អង្គរសង្គ្រាន្តឆ្នាំ ២០១៦ នេះ ខេត្តសៀមរាបទទួលបាននូវភ្ញៀវ ទេសចរជាតិអន្តរជាតិប្រមាណ ១,៣ លាននាក់ ក្នុងនោះទេសចរអន្តរជាតិ ប្រមាណជិតបីម៉ឺននាក់ និងទទួលបានចំណូលប្រមាណ ៨០ លានដុល្លារ អាមេរិក ។

យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ឲ្យដឹងថាព្រឹត្តិការណ៍អង្គរ សង្គ្រាន្តលើកទី ១ នាឆ្នាំ ២០១៣ មានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិ ជិត ១៨ ម៉ឺននាក់ គឺកើនឡើង ១៤,០៩ ភាគរយ ធៀបឆ្នាំ ២០១២ ដែល មានចំនួនជាង១៥ ម៉ឺននាក់។ ឆ្នាំ ២០១៤ មានទេសចរសរុបជិត៣ ៩ ម៉ឺន នាក់ក្នុងនោះទេសចរជាតិជិត ៣៦ ម៉ឺននាក់។ ចំនួននេះមានការកើនឡើង ទ្វេដង ប្រៀបធៀបក្នុងរយៈពេលដូចគ្នានាឆ្នាំ ២០១៣ ។ តាមរយៈទិន្នន័យ នេះកម្ពុជាជាពិសេសខេត្តសៀមរាបផ្ទាល់ទទួលបានចំណូលសេដ្ឋកិច្ចជិត ៣០ លានដុល្លារ ។ ដោយឡែកព្រឹត្តិការណ៍អង្គរសង្គ្រាន្តឆ្នាំ ២០១៥ មាន ភ្ញៀវជាតិ អន្តរជាតិប្រមាណជិត ១ លាននាក់ ជាមួយនឹងចំណូលប្រាក់ ប្រមាណ ៦០ លានដុល្លារ ។

សម្តេចតេជោ : *ការកែសម្រួលសមាសភាពគណៈរដ្ឋមន្ត្រីគឺដើម្បីប្រសិទ្ធភាពការងារ
***ប្រើប្រាស់ឆ្នោះទៅឆ្នាំ ២០២៣ ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ SEA GAMESលើកទី ៣២**
***មិនត្រូវខ្សែប្រជាជនណាម្នាក់ខកគ្រោះថ្នាក់ដោយសារខ្វះទឹក**



រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំលើកទី ៦ នីតិកាលទី ៥ ក៏បានអនុម័តរបៀបវារៈទី ៣ គឺការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសមាសភាពសមាជិករាជរដ្ឋាភិបាលដែលត្រូវបានកែសម្រួល និងបំពេញបន្ថែមចំនួន ២៦ រូប

ក្នុងខែមេសា ឆ្នាំ ២០១៦ កន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមក្នុងសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៥ ពិធីជួបជុំជាមួយកិច្ចការមន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋកម្ពុជា ពិសេសសម្តេចសមិទ្ធផលធំៗចំនួនពីរគឺការដ្ឋបាលថ្មីនៃសាលារាជធានីភ្នំពេញ និងរោងចក្រផលិតស្ករស នៅខេត្តព្រះវិហារ ។

*នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៦ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកសម័យប្រជុំលើកទី ៦ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ប្រធានរដ្ឋសភា ។ សមាជិករដ្ឋសភាចំនួន ១០៧ រូប ដែលអញ្ជើញចូលរួមនៅក្នុងសម័យប្រជុំពេញអង្គនោះ ក៏មានវត្តមានសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ផងដែរ។ សម័យប្រជុំបានលើកយករបៀបវារៈចំនួន ៥ មកពិភាក្សា និងអនុម័ត ។

នៅក្នុងរបៀបវារៈទី ៣ គឺការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសមាសភាពសមាជិករាជរដ្ឋាភិបាលដែលត្រូវបានកែសម្រួល និងបំពេញបន្ថែមចំនួន ២៦ រូប ។ រដ្ឋសភាបានបោះឆ្នោតដោយសំឡេងគាំទ្រ ៧០ សំឡេងមិនគាំទ្រ ២៤ និងអនុប្បវាទ ១៣ សំឡេង លើ ១០៧ សំឡេង ។ នៅក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពីតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិប្រមាណ ៤០ រូបផងដែរដោយមាន ២ សំឡេងបានចូលរួមបោះឆ្នោតគាំទ្រ ។ សមាសភាពសមាជិករាជរដ្ឋាភិបាលដែលត្រូវបានកែសម្រួល និងបំពេញបន្ថែមទាំង ២៦ រូបនោះមាន ៖ ឯកឧត្តម **ហោ ណាំហុង** ជាឧបនាយករដ្ឋមន្ត្រី ។ ឯកឧត្តម **ប្រាក់ សុខុន** ជាទេសរដ្ឋមន្ត្រី និងជាជនជាតិក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ឯកឧត្តម **អូន ឈ័ន** **អុន ឈ័ន** ជាទេសរដ្ឋមន្ត្រី និងជាជនជាតិក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ឯកឧត្តម **ស៊ីន ចាន់ថុល** ជាទេសរដ្ឋមន្ត្រី និងជាជនជាតិក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តម **ជា សុផាវ៉ា** ជាទេសរដ្ឋមន្ត្រី និងជាជនជាតិក្រសួងរៀបចំដែនដីជម្រកស្រូវ និងសំណង់ ។ ឯកឧត្តម **ហ៊ុន**

ឆែម ជាទេសរដ្ឋមន្ត្រី និងជាជនជាតិក្រសួងធម្មការ និងសាសនា។ ឯកឧត្តម **មិន ឃិន** ជាទេសរដ្ឋមន្ត្រី (ទទួលបន្ទុកបេសកកម្មពិសេស)។ ឯកឧត្តម **អ៊ឹម សុស្តី** ជាទេសរដ្ឋមន្ត្រី (ទទួលបន្ទុកបេសកកម្មពិសេស)។ ឯកឧត្តម **ចេច សាខុន** ជាជនជាតិក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ឯកឧត្តម **អ៊ុក វ៉ាម៉ុន** ជាជនជាតិក្រសួងអភិវឌ្ឍន៍ជនបទ។ ឯកឧត្តម **ប៉ាន សូស័ក្តិ** ជាជនជាតិក្រសួងពាណិជ្ជកម្ម ។ ឯកឧត្តម **ស្រាំ អ៊ុចតិក** ជាជនជាតិក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។ ឯកឧត្តម **ឈឹក សុខុន** ជាជនជាតិក្រសួងការទីស្តីការគណៈរដ្ឋមន្ត្រី។ ឯកឧត្តម **ខុយ ឃុនហ៊ុន** ជាជនជាតិក្រសួងការទីស្តីការគណៈរដ្ឋមន្ត្រី ។ ឯកឧត្តម **ប៉ាវ ហាមផាន** ជាជនជាតិក្រសួងមហាផ្ទៃ។ ឯកឧត្តម **ជៀង អំ** ជាជនជាតិក្រសួងការពារជាតិ ។ ឯកឧត្តម **ហាស់ សារ៉េត** ជាជនជាតិក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តម **អ៊ុំ សំអ៊ុន** ជាជនជាតិក្រសួងអភិវឌ្ឍន៍ជនបទ ។ ឯកឧត្តម **ផែ ម៉ុងឈឿន** ជាជនជាតិក្រសួងបរិស្ថាន។ ឯកឧត្តម **គោ ស៊ីសារឿន** ជាជនជាតិក្រសួងធនធានទឹក និងឧតុនិយម ។ ឯកឧត្តម **ផែន សុខិជ្ជានៅ** ជាជនជាតិក្រសួងសាធារណការ និងដឹកជញ្ជូន ។ ឯកឧត្តមជូនវនជាជនជាតិក្រសួងឧស្សាហកម្ម និងសិប្បកម្ម ។ ឯកឧត្តម **អ៊ុំ ឈាន** ជាជនជាតិក្រសួងការពារជាតិ ។ ឯកឧត្តម **លុយ ជានិត** ជាជនជាតិក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ឯកឧត្តម **ណៅ អ៊ុក** ជាជនជាតិក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ឯកឧត្តម **លី ផល្លា** ជាជនជាតិក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

សម្តេចតេជោ **ហ៊ុន សែន** មានប្រសាសន៍ថាការរៀបចំគណៈរដ្ឋមន្ត្រីនៅពាក់កណ្តាលអាណត្តិនេះ គឺដើម្បីធ្វើឲ្យមានប្រសិទ្ធភាពការងារ ។ សម្តេចតេជោបញ្ជាក់ថា ការរៀបចំសមាជិករាជរដ្ឋាភិបាលលើកនេះ គឺផ្អែកលើ ៥ ចំណុចសំខាន់ៗ ដូចជា៖ ១. ភាពចាំបាច់ក្នុងការ បញ្ចប់ ឬផ្លាស់ប្តូរមុខងារសមាជិកមួយចំនួននៃរាជរដ្ឋាភិបាល ស្របតាមសំណូមពររបស់សាមីឥស្សរជន ។ ២. ភាពចាំបាច់ក្នុងការផ្តល់មុខងារ និងភារកិច្ចបន្ថែមដល់សមាជិកមួយចំនួននៃរាជរដ្ឋាភិបាល ។ ៣. ភាពចាំបាច់នៃការកែសម្រួល និងប្តូរសមាជិកមួយចំនួននៃរាជរដ្ឋាភិបាលឲ្យទៅទទួលបន្ទុកការងារនៅក្រសួងស្ថាប័ន ដែលសក្តិសមនឹងបទពិសោធការងាររបស់សាមីឥស្សរជននីមួយៗ។ ៤. ភាពចាំបាច់ក្នុងការប្រមូលរុក្ខា និងប្រើប្រាស់ឲ្យអស់លទ្ធភាព និងប្រកបដោយប្រសិទ្ធភាពនូវធនធានបញ្ញាញាណរបស់មន្ត្រីសំខាន់ៗមួយចំនួន ដែលមានបទពិសោធការងារយូរឆ្នាំនៅក្នុងជួររដ្ឋបាលសាធារណៈ ហើយ និងមានសុខភាពល្អមាំមួន ដែលអាចបន្តជួយការងាររាជរដ្ឋាភិបាលបាន។ ៥. ភាពចាំបាច់ក្នុងការប្រគល់តំណែងនិងភារកិច្ចនៅក្នុងជួររាជរដ្ឋាភិបាលជាមន្ត្រីវ័យក្មេងមួយចំនួនដែលមានសមត្ថភាពខ្ពស់ និងមានគុណវុឌ្ឍល្អសក្តិសម ។

គួរបញ្ជាក់ដែរថា នៅថ្ងៃដដែលនោះ រដ្ឋសភាក៏បានបោះឆ្នោតគាំទ្រឯកឧត្តម **សំ ព្រហ្មនា** ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួសឯកឧត្តម **ឯក សំអុល** ដែលបានបញ្ចប់អាណត្តិ ។

*ល្ងាចថ្ងៃទី ៤ ខែមេសា សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិ-



សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបជុំពិសាភោជនាហារ ជាមួយកីឡាករ កីឡាការិនី មកពីគ្រប់សហព័ន្ធ សរុប ៣.៤០០ នាក់

នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ

ព្រឹទ្ធបណ្ឌិត **ប៊ុនរ៉ានី ហ៊ុនសែន** បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង ពិធីជួបជុំពិសាភោជនាហារ ជាមួយកីឡាករ កីឡាការិនី មកពីគ្រប់សហព័ន្ធ សរុប ៣.៤០០ នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ ។

មានប្រសាសន៍ទៅកាន់អ្នកចូលរួមនាពេលនោះសម្តេចបានបញ្ជាក់ថា " នៅគ្រប់សហព័ន្ធកីឡារបស់យើង ខ្ញុំមិននិយាយបញ្ចប់ច្រើនទេនោះទេ ប៉ុន្តែខ្ញុំចង់និយាយអំពីស្មារតីនៃកីឡា ដែលយើងមិនត្រូវចុះញឹមណាមួយ ឡើយ ព្រោះថាកីឡាមិនបានចាត់ចំណាត់ថ្នាក់ជាប្រទេសធំ ឬប្រទេសតូច ប្រទេសមានឬប្រទេសក្រនោះទេ។ ប៉ុន្តែអ្វីដែលសំខាន់កីឡាករនៃប្រទេស នោះ ត្រូវខិតខំងើបឈរឡើងក្នុងឋានៈជាកីឡាករដែលអាចប្រកួតដោយ ស្មើភាព និងស្មើសិទ្ធិ ជាមួយកីឡាករនៃប្រទេសផ្សេងៗ ទាំងប្រទេសអ្នក មាន ប្រទេសអ្នកក្រ ប្រទេសធំ និងប្រទេសតូច " ។

សម្តេចតេជោបានបង្ហាញនូវក្តីសង្ឃឹមថា យើងនឹងអាចជួបជុំគ្នាជា មហាគ្រួសារនៃកីឡាជាតិរបស់យើង។ ឆ្នាំ ២០២៣ គឺនៅមិនឆ្ងាយនោះទេ យើងទាំងអស់គ្នាត្រូវប្រឹងប្រែងដើម្បីឈានឆ្ពោះទៅរកអនាគតមួយ ហើយ បើទោះបីមិនទាន់ដល់ឆ្នាំ ២០២៣ តែយើងទាំងអស់គ្នាត្រូវប្រឹងប្រែងស្វែង រកឱកាស ដើម្បីទទួលបាននូវកិត្តិយសសម្រាប់ជាតិ និងប្រជាជនរបស់ យើង។ កីឡាគ្មាននយោបាយនៅក្នុងនោះទេ។ ដូច្នេះសង្ឃឹមថា យើងទាំង អស់គ្នានឹងរួមគ្នា ដើម្បីធ្វើឲ្យប្រទេសជាតិរបស់យើងមានសកម្មភាពរស់ រវើក ផ្សារភ្ជាប់សាមគ្គីភាពជាមួយនឹងកីឡានៅគ្រប់ប្រភេទនៃកីឡានៅក្នុង ប្រទេសរបស់យើង និងផ្សារភ្ជាប់ជាមួយកីឡានៃបណ្តាប្រទេសក្នុងតំបន់។ តាមរយៈនោះ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងរវាងប្រជា- ជននៃប្រទេសរបស់យើងជាមួយប្រទេសដទៃ ជាពិសេសក្នុងវិស័យយុវ- ជន នឹងត្រូវបានលើកកម្ពស់ តាមរយៈសកម្មភាពនៃវិស័យកីឡានេះឯង ។

រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា **ហង់ ជួនណារ៉ុន** មាន ប្រសាសន៍ថា ដំណើរឆ្ពោះទៅកីឡាស៊ីហ្គេម (SEA Games) លើកទី ៣២ ឆ្នាំ ២០២៣ នៅកម្ពុជាកាន់តែខិតជិតមកដល់ហើយ គឺនៅសល់តែ ៧ ឆ្នាំ ជាងប៉ុណ្ណោះ ពិសេសឆ្លងកាត់តែការប្រកួតស៊ីហ្គេមតែ ៣ លើកទៀត គឺស៊ី- ហ្គេមឆ្នាំ ២០១៧ នៅម៉ាឡេស៊ី, ឆ្នាំ ២០១៩ នៅហ្វីលីពីន, ឆ្នាំ ២០២១ នៅ វៀតណាម និងឆ្នាំ ២០២៣ នៅកម្ពុជា ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថារយៈពេលជាង ៧ ឆ្នាំ សម្រាប់កសាងធន- ធានមនុស្សធនបានកីឡាឱ្យពូកែ និងមានគុណវុឌ្ឍិច្បាស់លាស់ មិនមែន ជាការងាយស្រួលទេសម្រាប់អ្នកជំនាញបច្ចេកទេស ព្រោះថាបើយើង ជ្រើសរើសបានកីឡាករកីឡាការិនីវ័យក្មេងមានទេពកោសល្យល្អនោះការ ហ្វឹកហាត់រយៈពេល ៧ ឆ្នាំជាងគឺអាចគ្រប់គ្រាន់តែបើជ្រើសរើសបានអ្នក មានលក្ខណៈសម្បត្តិទេពកោសល្យមិនបានល្អនោះរយៈពេលជាង ៧ ឆ្នាំ អាចជួបការលំបាក និងក្តីសង្ឃឹមតិចតួច ។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសហការជាមួយក្រសួងអប់រំ យុវ ជន និងកីឡា និងសហព័ន្ធកីឡាជាតិបានរៀបចំសេចក្តីព្រាងផែនការមេស៊ី ហ្គេមឆ្នាំ ២០២៣ ។ តាមរយៈសូចនាករដែលបានកំណត់ក្នុងផែនការមេ ស៊ីហ្គេមឆ្នាំ ២០២៣ កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ ត្រូវតែដណ្តើមឱ្យបាន មេដាយមាស៣០% ឬ១ភាគ៣នៃចំនួនមេដាយមាសទាំងអស់ដែលមាន នៅក្នុងកម្មវិធីប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣ ក្នុងនោះយើងជ្រើសរើស យកកីឡាពី ៣០ ទៅ ៣៥ ប្រភេទកីឡា និងចំនួនវិញ្ញាសារពី ៣០០ ទៅ ៤០០ វិញ្ញាសារប្រកួត ។ ដូចនេះបើ ៣០% នៃមេដាយមាសសរុបចំនួន ៣០០ គ្រឿង កម្ពុជាត្រូវស្វែងរកឱ្យបានប្រមាណ ៩០ មេដាយមាស ។ នេះ ជាមហិច្ឆតារបស់យើង ។

* ព្រឹកថ្ងៃទី ៥ ខែមេសា សម្តេចតេជោបានអញ្ជើញជាអធិបតីដ៏ខ្ពង់- ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធា- នីភ្នំពេញ ។ នៅពេលនោះសម្តេចបានថ្លែងទាក់ទងនឹងការកែសម្រួល បំពេញបន្ថែមសមាសភាពគណៈរដ្ឋមន្ត្រីថ្មីដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃ ទី ៤ ខែមេសា ។

សម្តេចតេជោមានប្រសាសន៍ថា មានការរិះគន់ថាការរុះរើគណៈរដ្ឋ- មន្ត្រីគឺដដែល ដោយអំណាចមកប្រមូលផ្តុំលើតែរូបសម្តេចតែម្នាក់ឯង ។ សម្តេចបានចាត់ទុកការលើកឡើងរបស់អ្នកនិយាយទាំងនោះថា បើមិន ដឹងគួរកុំនិយាយ ព្រោះសម្តេចមិនដែលបានបំពានការងាររដ្ឋមន្ត្រីណាម្នាក់ នោះទេ ប៉ុន្តែសូមឲ្យរដ្ឋមន្ត្រីទាំងនោះធ្វើទៅតាមច្បាប់ដែលបានកំណត់។ សម្តេចតេជោសង្កត់ធ្ងន់ថា " ខ្ញុំមិនដែលទៅបំពានជាមួយនឹងកិច្ចការរដ្ឋ- មន្ត្រីណាមួយទេ សុំតែរដ្ឋមន្ត្រីហ្នឹងធ្វើឲ្យត្រូវទៅតាមច្បាប់ដែលបាន កំណត់ " ។ សម្តេចតេជោបន្តថា រដ្ឋមន្ត្រីខ្លះបានបំពានសិទ្ធិរបស់សម្តេច ក្នុងការស្នើតែងតាំងអនុរដ្ឋលេខាធិការដែលជាបុព្វសិទ្ធិតែងតាំងដោយនា- យករដ្ឋមន្ត្រី ព្រោះជាមុខងារនយោបាយតែសម្តេចនៅតែទទួល ។ សម្តេច បន្តថា អស់លោកតែងតាំងប្រធាននាយកដ្ឋាននានា ក៏សម្តេចមិនដែល បានជំទាស់អ្វីនោះទេ ។

សម្តេចតេជោបានបន្តថា ការសម្រេចចិត្តរុះរើគណៈរដ្ឋមន្ត្រី ដោយសារតែមានរឿងឈឺក្បាលខ្លាំង ។ ក្នុងអាណត្តិនេះនៅសល់រយៈ ពេល ២ឆ្នាំ កន្លះទៀត អស់លោកត្រូវខិតខំប្រឹងប្រែងឲ្យមានការប្រែប្រួល ថ្មី ។ ប្រសិនបើការកែសម្រួលរាជរដ្ឋាភិបាលហើយនៅតែគ្មានប្រសិទ្ធភាព ទៀត គឺយើងមិនចាំបាច់កែសម្រួលទេ ។

ក្នុងពិធីនេះដែរ សម្តេចតេជោបានការប្រកាសលុបចោលគម្រោងផ្លូវ អាកាសល្បឿនលឿននេះ បន្ទាប់ពីមានប្រជាពលរដ្ឋរស់នៅតាមសងខាង ផ្លូវថ្លែងឆ្លើងនាំគ្នាធ្វើបាតុកម្មជាបន្តបន្ទាប់ ស្នើឲ្យក្រសួងសាធារណការបញ្ជី ពាក់ព័ន្ធការសាងសង់ផ្លូវនេះ ។ សម្តេចតេជោមានប្រសាសន៍ថា " ខ្ញុំសូម ប្រកាសថ្ងៃនេះ សូមបងប្អូនតាមផ្លូវថ្លែងឆ្លើងពីភ្នំពេញទៅពោធិ៍ចិនតុង ឈប់



សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ

ធ្វើបាតុកម្ម ឈប់ទាមទារធ្វើវេទិកាសាធារណៈ ខ្ញុំមិនអនុញ្ញាតឱ្យធ្វើផ្លូវហាយវេ អីចប្រេសហ្នឹងទេ នាំពិបាក "។ ជាមួយនឹងការប្រកាសបញ្ឈប់គម្រោងកសាងផ្លូវអាកាសល្បឿនលឿន សម្តេចតេជោក៏បានស្នើឱ្យសាលារាជធានីភ្នំពេញយកផ្លូវដែក ដែលបច្ចុប្បន្នមិនបានប្រើប្រាស់ចាប់ពីគីឡូម៉ែត្រលេខ ៦ មកដល់បឹងកក់ធ្វើជាផ្លូវថ្នល់សម្រាប់ធ្វើដំណើរវិញ។ សម្តេចតេជោមានប្រសាសន៍ថា ផ្លូវថ្នល់ចាស់នោះមិនមានប្រើប្រាស់ទៀតទេ ដូចនេះយើងអាចធ្វើជាផ្លូវកៅស៊ូនៅលើផ្លូវថ្នល់នេះ ពីបឹងកក់ទៅកាន់គីឡូម៉ែត្រលេខ ៦ ព្រោះអាចជួយបញ្ចៀសការកកស្ទះចរាចរបានមួយផ្នែកធំពីផ្លូវមាត់ទន្លេ ។

ក្នុងពិធីនេះដែរ សម្តេចក៏បានរិះគន់ចំពោះការប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលធ្វើផ្លូវថ្មី ៦ ផ្លូវចាស់ៗដែលមានរួចហើយ ហើយខូចខាតមិនព្រមជួសជុល។ ជាមួយនេះ សម្តេចតេជោក៏បានជំរុញឱ្យសាលារាជធានីភ្នំពេញយកចិត្តទុកដាក់លើបញ្ហាជាសំខាន់គឺបញ្ហាកកស្ទះចរាចរណ៍បញ្ហាស្ទះលូនិងបញ្ហាសំរាម។ សម្តេចក៏បានរំលឹកអភិបាលរាជធានីឱ្យចាប់អារម្មណ៍ទៅលើមតិប្រជាពលរដ្ឋតាមរយៈសប្តិកដូចជាការដឹកជញ្ជូនដាក់លូ, ដឹកជញ្ជូនដាក់ខ្សែកាប្រី ជាដើម គួរតែមានផែនការច្បាស់លាស់មួយមុននឹងធ្វើផ្លូវ ដើម្បីជៀសវាងការខ្វះខាតយថាភាព។ ផ្លូវខ្លះធ្វើហើយគេទៅដឹកដាក់លូ ហើយដឹកដាក់លូនោះទៀត លូខ្លះ ដាក់បាន៣ខែទៅដឹកដូរលូថ្មីទៀត។ សម្តេចតេជោក៏បានថ្លែងគាំទ្របន្ថែមមានសេវាដឹកជញ្ជូនសាធារណៈរបស់រដ្ឋបន្តទៀត ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន និងសិស្សានុសិស្ស និងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ ។

* ព្រឹកថ្ងៃទី ៧ ខែមេសាសម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមហាកុដិ "តេជោ វ៉ានីតេ" នៅវត្តក្រពើហា ក្រុងតាខ្មៅខេត្តកណ្តាលដែលនៅទីនោះសម្តេចបានលើកឡើងនូវចំណុចមួយចំនួនទាក់ទងទៅនឹងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ ។

សម្តេចតេជោបានអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នកបើកបរយានយន្តត្រូវគោរពច្បាប់ចរាចរណ៍ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។ ថ្ងៃចូលឆ្នាំថ្មីជាថ្ងៃដែលប្រជាពលរដ្ឋយើងជួបជុំក្រុមគ្រួសារសប្បាយរីករាយ ដូចនេះសុំឱ្យថ្ងៃសប្បាយរីករាយនេះទៅជាថ្ងៃសោកសៅដែលមានក្រុមគ្រួសារត្រូវស្លាប់ ឬត្រូវចូលមន្ទីរពេទ្យ ។ សុំបើកបរ

ដោយគោរពច្បាប់ និងមិនដឹកគ្រឿងស្រវឹង ។

សម្តេចតេជោបន្តថា អ្នកបើកបររថយន្តឈ្នួល និងក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរទាំងអស់ កុំឱ្យដំឡើងថ្លៃថយន្តនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ។ តម្លៃប្រេងសាំងបានធ្លាក់ចុះ ដូច្នេះមិនគួរមានការដំឡើងថ្លៃថយន្តឈ្នួលនោះទេ ។ ការមិនដំឡើងថ្លៃនេះជាការរីករាយនៃការយោគយល់គ្នា ។ អ្នកធ្វើដំណើរត្រូវត្រឡប់មកស្រុកកំណើតដើម្បីអបអរពិធីបុណ្យចូលឆ្នាំភាគច្រើនជាកម្មករ-កម្មករិនី ។ សម្តេចតេជោក៏បានអំពាវនាវដល់យុវជន យុវនារីទាំងអស់ កុំលេងល្បែងណាដែលបង្កគ្រោះថ្នាក់ដូចជាការបាចទឹកបាញ់ទឹកនិងការលេងប៉ាតាម្សៅជាដើមដែលល្បែងទាំងអស់នេះមិនមែនជាល្បែងប្រជាប្រិយខ្មែរទេ ។ ល្បែងទាំងនេះតែងបង្កឱ្យមានគ្រោះថ្នាក់ និងជម្លោះកើតឡើង ។

សម្តេចតេជោបានរំលឹកដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ទាំងប៉ូលីស អាវុធហត្ថ និងកងទ័ព រួមទាំងអាជ្ញាធរខេត្ត រាជធានី ស្រុក ខណ្ឌ ត្រូវខិតខំបង្កលក្ខណៈងាយស្រួល និងបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋនៅក្នុងរដូវបុណ្យចូលឆ្នាំនេះ ។ នេះជាកាតព្វកិច្ចរបស់យើង។ សម្តេចក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នផងដែរចំពោះបញ្ហាអគ្គិភ័យ ។

* ព្រឹកថ្ងៃទី ១៩ ខែមេសា សម្តេចតេជោហ៊ុន សែនបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស្កសររបស់ក្រុមហ៊ុនរូយហ្វេងខេមបូឌី អ៊ិនធើណេសិនណាល ខេមភេនី លីមីតធីត របស់ប្រទេសចិននៅស្រុកឆែប ខេត្តព្រះវិហារ ។

សម្តេចតេជោមានប្រសាសន៍ថា ការវិនិយោគនេះគឺជាប្រភេទកសិឧស្សាហកម្ម ហើយក៏ជាកសិពាណិជ្ជកម្មផងដែរ ។ កន្លែងនេះគឺជាទីផ្សារដ៏សំខាន់របស់កសិករសម្រាប់ការដាំដុះដំណាំកសិកម្មកាន់រោងចក្រ ដែលហៅថា កសិឧស្សាហកម្មកែច្នៃចេញពីវត្ថុធាតុដើមក្នុងស្រុក ស្របពេលដែលកសិករបានលក់ដំណាំទៅកាន់រោងចក្រដែលហៅថា កសិពាណិជ្ជកម្ម ។

សម្តេចតេជោបានចាត់ទុកការវិនិយោគនេះ ជាការវិនិយោគដ៏ធំសម្បើមមួយបើប្រៀបធៀបការវិនិយោគធ្វើរោងចក្រស្កសរសមុនៗនោះ ។ ការវិនិយោគនេះអាចនាំទៅដល់ការផលិតផ្សេងៗ ដូចជាថាមពលអគ្គិសនី, ការផលិតអាស់កុល និងជីសរីរាង្គផងដែរ ។ ការវិនិយោគដ៏ធំនេះគឺជាការលើកទឹកចិត្តមួយដ៏ធំសម្រាប់កសិករ ក៏ជាការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋផងដែរ ក្នុងនោះបញ្ហាដ៏ប្លែកគឺទៅលើរបៀបរៀបចំនៃការវិនិយោគផ្នែកកសិកម្ម។ សម្តេចតេជោបានបន្តថាការធ្វើសុខដុមបនីយកម្មរវាងទីតាំងវិនិយោគកសិឧស្សាហកម្មនេះ ជាមួយប្រជាពលរដ្ឋឱ្យបានល្អ គឺជាប្រការសំខាន់។ ជាក់ស្តែង នៅពេលនេះប្រជាពលរដ្ឋបានទទួលផលពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងប្រភពទឹកប្រើប្រាស់ប្រភពអគ្គិសនីដែលបានពីការផលិតរបស់រោងចក្រនេះ, បានមន្ទីរពេទ្យ និងសាលារៀន ។ ក្រៅពីនេះនៅបានដោះស្រាយការងារដល់ប្រជាពលរដ្ឋនៅក្នុងស្រុកផងដែរ ដែលជួយកាត់បន្ថយនូវការធ្វើចំណាកស្រុក ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុនគិតគូរពីការសាងសង់ផ្ទះសម្រាប់ឱ្យកម្មករស្នាក់នៅត្រឹមត្រូវ, ប្រាក់ខែសមរម្យ និងការលើកទឹកចិត្តនិងថ្នាក់ថ្នមកម្មករបើកម្នាក់មានសុខភាពល្អនោះទិដ្ឋផលការងារក៏បានល្អ។ ប៉ុន្តែបញ្ហាសំខាន់មួយទៀតនោះគឺការធ្វើសមាហរណកម្មមុខរបរនេះ។ ក្រុមហ៊ុនមិនចាច់ពង្រីកផ្ទៃដីដែលរដ្ឋផ្តល់ឱ្យបន្ថែមនោះទេ ក្រុមហ៊ុន



សម្តេចតេជោ ហ៊ុន សែន កាត់ខ្សែប្រសើរឡើងដាក់ឱ្យដំណើរការរោងចក្រផលិតស្ពានសរសៃប្រភេទក្រុមហ៊ុនរូបរោងខេមបូឌី អ៊ិនធើណេសិនណាល ខមភេនី លីមីតធីត របស់ប្រទេសចិននៅស្រុកឆែប ខេត្តព្រះវិហារ

គ្រាន់តែធ្វើខ្លួនឱ្យទៅជាទីផ្សាររបស់កសិករ ហើយខិតខំជួយសម្ព័ន្ធភាពជាមួយកសិករ ឱ្យពួកគាត់ដាំអំពៅ រួចយើងធ្វើការប្រមូលទិញពីកសិករមកតាមរយៈផ្តល់ពូជឱ្យកសិករដាំ និងប្រមូលទិញពីកសិករត្រឡប់មកវិញដែលអាចពេលខ្លះក្រុមហ៊ុនអាចផ្តល់ទុនដល់កសិករផងដែរ បើអាចធ្វើទៅបានហើយកសិករនឹងក្លាយជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមដល់រោងចក្រ ហើយរោងចក្រនឹងមាននិរន្តរភាពរហូត ។

សម្តេចតេជោក៏បានស្នើតាមរយៈឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បន្តបើកទីផ្សារឱ្យធំសម្រាប់កម្ពុជា ទីផ្សារអង្ករ ទីផ្សារពោត និងទីផ្សារស្ពានបន្ថែមទៀត ។

សម្តេចតេជោក៏បានអរគុណចំពោះក្រុមហ៊ុនដែលបានជ្រើសរើសយកកម្ពុជាជាកន្លែងវិនិយោគដែលនេះបានកើតឡើងដោយសារតែការជឿទុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកម្ពុជា និងចិន ។

ទាក់ទងនឹងរោងចក្រស្ពានសរសៃ ឯកឧត្តមលោកទេសរដ្ឋមន្ត្រី **ប្រសិទ្ធិ រដ្ឋមន្ត្រី** ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរាយការណ៍ថា បច្ចុប្បន្ននៅទូទាំងមានក្រុមហ៊ុនចំនួន ៥ ដែលទទួលបានគោលការណ៍វិនិយោគពីរាជរដ្ឋាភិបាលឱ្យបង្កើតរោងចក្រផលិតស្ពានសរសៃ មាននៅខេត្តក្រចេះ, កំពង់ស្ពឺ, កោះកុង, និងខេត្តព្រះវិហារ។ រោងចក្រនេះ ជារោងចក្រទី ២៩ ដែលបានវិនិយោគដោយក្រុមហ៊ុន រូបរោង នៅប្រទេសចិន និងជារោងចក្រធំជាងគេនៅកម្ពុជា ហើយក៏ជារោងចក្រមួយដែលមានសមត្ថភាពផលិតជង់ជាងគេនៅអាស៊ី ។ លោកបញ្ជាក់ថា ក្រុមហ៊ុននេះបង្កើតរោងចក្រចំនួន ៤ លើផ្ទៃដី ៥៦ ហិកតា ដែលមានទីតាំងស្ថិតនៅឃុំម្លូព្រៃមួយឃុំម្លូព្រៃពីរ និងសង្កាត់ ស្រុកឆែប ខេត្តព្រះវិហារ រួមមាន : រោងចក្រផលិតស្ពាន រោងចក្រផលិតថាមពលអគ្គិសនី រោងចក្រផលិតអាវល់កុល និងរោងចក្រផលិតស៊ីម៉ង់ត៍ ព្រមទាំងសាងសង់អាងស្តុកទឹក ៦ លានម៉ែត្រគ្រី-គុណ សម្រាប់ប្រើប្រាស់ក្នុងរោងចក្រផង និងសម្រាប់ស្រោចស្រពដំណាំពេជ្រផង ។

ការអភិវឌ្ឍគម្រោងដ៏ធំនេះត្រូវបានរៀបចំផែនការអភិវឌ្ឍប្រឹងផលិតកម្មបន្ថែមជា៣ដំណាក់កាល។ ដំណាក់កាលទី ១ រោងចក្រ នឹងចាប់ផ្តើមដំណើរការផលិតស្ពានសរសៃចំនួន ៣ សែន ៦ ម៉ឺនតោន ក្នុងមួយឆ្នាំហើយមានផ្ទៃដីដាំដុះប្រមាណជាង ៤ ម៉ឺនហិកតា និងមានរោងចក្រផលិតអគ្គិសនីដើរ



សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣០ទិវាពលកម្មអន្តរជាតិ ១ ឧសភាជាមួយកម្មករកម្ពុកាវិនិច្ឆ័យ៣.៥០០នាក់នៅសាលាមហាស្រពកោះពេជ្រ

ដោយជីវម៉ាសដែលអាចផលិតបាន៣៩មេហ្គាវ៉ាត់ដោយនៅដំណាក់កាលនេះមានទុនវិនិយោគ ៣៦០ លានដុល្លារអាមេរិក ។

ដំណាក់កាលទី ២. ក្រុមហ៊ុនគ្រោងរៀបចំដំណើររោងចក្រចំនួន ២ ទៀត នៅក្នុងខែមីនាឆ្នាំ ២០១៧ ខាងមុខ គឺទីរោងចក្រផលិតអាវល់កុលពីទឹករង្ស ដែលមានសមត្ថភាពផលិតចំនួន ៥ ម៉ឺនតោន ក្នុងមួយឆ្នាំសម្រាប់នាំចេញទៅប្រទេសចិន និងសហគមន៍អឺរ៉ុប និងទី២ រោងចក្រផលិតស៊ីម៉ង់ត៍មានសមត្ថភាពផលិតចំនួន១សែនតោនក្នុងមួយឆ្នាំ សម្រាប់ប្រើប្រាស់ក្នុងចំការអំពៅរបស់ក្រុមហ៊ុនផ្ទាល់ ដោយប្រើប្រាស់ថវិកា៣៦០លានដុល្លារ។

ដំណាក់កាលទី៣.ដើម្បីសម្រេចតាមគម្រោងផលិតស្ពានសរសៃឱ្យបាន ១ លាន ៤ សែនតោនក្នុងមួយឆ្នាំ ក្រុមហ៊ុនត្រូវការពង្រីកផ្ទៃដីដាំដុះចំនួន ៦ ពាន់ ហិកតា និងប្រើប្រាស់ទុនរហូតដល់ ១ ពាន់លានដុល្លារដូចដែលបានគ្រោងទុក។ តម្រូវការឆ្នាំពលកម្មនៅដំណាក់កាលទី១ចំនួន ៧ ពាន់នាក់ ក្នុង នោះផ្នែករោងចក្រ ៤០០ នាក់ និងដំណាក់កាលទី ២ និងបន្ត ដំណាក់កាល ទី ៣ នឹងកើនឡើងដល់ ២ ម៉ឺន ១ ពាន់នាក់ក្នុងនោះផ្នែករោងចក្រចំនួន១ ពាន់ ២ រយនាក់ ។

លោក លូ ហ្វេង (Liu Feng) ប្រធានក្រុមហ៊ុនរូបរោងខេមបូឌី អ៊ិនធើណេសិនណាល ខមភេនី លីមីតធីត បានថ្លែងថា តាមគម្រោងផែនការដំណាក់កាលនីមួយៗ លើគម្រោងទុនចំនួន ១ ពាន់លានដុល្លារ ក្រុមហ៊ុនប្តេជ្ញាចិត្តយ៉ាងមុះមុតថានឹងជំរុញការអភិវឌ្ឍ និងអនុវត្តគម្រោងនេះឱ្យទទួលបានជោគជ័យ ហើយនិងតាមការគម្រោងទុក នឹងប្រែក្លាយតំបន់ខេត្តព្រះវិហារឱ្យជាកន្លែងផ្គត់ផ្គង់ស្ពានសរសៃជាងគេនៅអាស៊ី និងជារោងចក្រលំដាប់ពិភពលោក ។

*ថ្ងៃទី ២៤ ខែមេសា សម្តេចតេជោបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ១៣០ ទិវាពលកម្មអន្តរជាតិ១ឧសភាជាមួយកម្មករកម្ពុកាវិនិច្ឆ័យ៣.៥០០ នាក់នៅសាលាមហាស្រពកោះពេជ្រ រាជធានីភ្នំពេញ។

មានប្រសាសន៍ទៅកាន់អ្នកចូលរួម សម្តេចតេជោបានបញ្ជាក់ថា ក្នុងការអភិវឌ្ឍមុខរបរ និងការងាររាជរដ្ឋាភិបាលបានខិតខំកៀរគរ និងជំរុញការវិនិយោគ ដែលបានបង្កើតឱកាសការងារសម្រាប់កម្មករនិយោជិតរាប់ម៉ឺននាក់ និងបានដោះស្រាយបញ្ហាកម្លាំងពលកម្មថ្មីៗជាច្រើនដែលត្រូវ



សម្តេចតេជោ ហ៊ុន សែន កាត់ខ្សែបួសម្ពោធផ្លូវជាតិលេខ ៥៦ និងផ្លូវចូលប្រាសាទបន្ទាយឆ្មារ ក្នុងខេត្តបន្ទាយមានជ័យ ព្រមទាំងផ្តល់ទឹកជូនប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យដែលកំពុងរងគ្រោះខ្វះខាតទឹកប្រើប្រាស់ក្នុងជីវភាព

ចូលទៅក្នុងទីផ្សារការងារ។ នៅក្នុងបរិការណ៍ប្រជាសាស្ត្រដែលសម្បូរទៅដោយពលករវ័យក្មេង រួមផ្សំជាមួយនឹងកាតព្វកិច្ចក្រុង និងការកើនឡើងយ៉ាងឆាប់រហ័សនូវសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅតាមទីក្រុងកម្លាំងពលកម្មជាច្រើនបាន និងកំពុងចលនាចេញពីជនបទចូលមកក្នុងទីក្រុង ដែលនេះទាមទារឲ្យមានការបង្កើនការបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញ។ ក្នុងន័យនេះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីមុខរបរនិងការងារឆ្នាំ២០១៥-២០២៥ ដែលមានចក្ខុវិស័យលើកកម្ពស់ជីវភាពនិងភាពថ្លៃថ្នូររបស់ពលរដ្ឋគ្រប់រូបប្រកបដោយសមធម៌។

សម្តេចតេជោបន្តថា គោលនយោបាយនេះក៏ត្រូវបានរៀបចំឡើងឲ្យមានភាពស៊ីសង្វាក់គ្នា ទៅនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ - ២០២៥ផងដែរ ដោយផ្ដោតជាសំខាន់លើសសរស្តម្ភបីគឺទី១.ការបង្កើនឱកាសការងារសមរម្យនិងមានផលិតភាពការងារខ្ពស់,ទី២.ការជំរុញការអភិវឌ្ឍជំនាញ និងធនធានមនុស្សនិងទី៣.ការពង្រឹងអភិបាលកិច្ចទីផ្សារការងារ ។

* ព្រឹកថ្ងៃទី២៦ ខែមេសា សម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផ្លូវជាតិលេខ ៥៦ និងផ្លូវចូលប្រាសាទបន្ទាយឆ្មារ ក្នុងខេត្តបន្ទាយមានជ័យ។ នៅទីនោះសម្តេចបានថ្លែងទាក់ទងទៅនឹងការដោះស្រាយបញ្ហាទឹកជូនប្រជាពលរដ្ឋនៅតំបន់ដែលខ្វះទឹកប្រើប្រាស់ ។

សម្តេចតេជោបានប្រកាសបើកយុទ្ធនាការចែកចាយទឹកជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយសម្តេចតេជោបានចាត់ទុកថានេះគឺជាគ្រោះមហន្តរាយមួយ។ សម្តេចបន្តថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនិងក្រោយប្រជុំគណៈរដ្ឋមន្ត្រីសម្តេចបានចង្អុលការឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបញ្ជូះថវិកាតាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីដោះស្រាយបញ្ហាសម្រាប់ការចែកទឹកជូនប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ។

សម្តេចតេជោបានប្រកាសដាក់ចេញនូវយុទ្ធនាការ នៅក្របខណ្ឌទូទាំងប្រទេស ដើម្បីដោះស្រាយទឹកជូនប្រជាពលរដ្ឋ។ សម្តេចបញ្ជាក់ថាឆ្នាំនេះអាចចាត់ទុកជាគ្រោះមហន្តរាយហើយ តែសម្តេចមិនដាក់ស្នើសុំរដ្ឋសភានិងព្រះមហាក្សត្រឡាយព្រះហស្តលេខដាក់ប្រទេសក្នុងគ្រាអាសន្ននោះទេ។ សម្តេចតេជោបានបន្តថា សភាពការណ៍បានទៅហួសពីការព្យាករណ៍របស់យើងទៅហើយ ដោយសារទឹកទន្លេមេគង្គទាបពេក។ ទឹកបឹងស្ទឹងក៏ទាបពេក។ ចិនបានទម្លាក់ទឹករួចហើយពីទន្លេឡានឆាងពង្សាវតារមកហើយចូលមកក្នុងទន្លេមេគង្គ ដើម្បីបញ្ចូលទឹកមកក្នុងប្រទេសកម្ពុជា

ឡាវ ថៃ កម្ពុជា និងវៀតណាម។ វៀតណាមបាននិយាយថា ក្នុងរយៈពេល ១០០ ឆ្នាំដែលទឹកសមុទ្រហូរចូលក្នុងទន្លេមេគង្គ ហើយបើទឹកទន្លេមេគង្គទាបម្តងទៀត មិនមែនគ្រាន់តែជាបញ្ហាប្រទេសវៀតណាមទេ ប៉ុន្តែទឹកប្រែអាចហូរចូលមកកម្ពុជាតាមរយៈទន្លេមេគង្គតែមួយ។

ជាមួយនេះសម្តេចតេជោ ក៏បានប្រកាសឲ្យមានការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដោយមិនត្រូវឲ្យមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយសារតែការខ្វះខាតទឹកនោះទេ។ នេះជាបទបញ្ជាដាច់ខាតដល់គ្រប់ស្ថាប័ន ។

សម្តេចក៏បានអំពាវនាវឲ្យក្រុមហ៊ុនផលិតទឹកសុទ្ធនានាចូលរួមបិទទឹកជូនប្រជាពលរដ្ឋដែលកំពុងរងការខ្វះខាត។ ក្រៅពីនោះសម្តេចបានស្នើឲ្យកាកបាទក្រហមកម្ពុជាបង្វែរទិសដៅពីការជួយជំនួយផ្សេងៗ មកជាការផ្តល់ជំនួយជាទឹកដល់ប្រជាពលរដ្ឋវិញ។ សម្តេចតេជោអំពាវនាវឲ្យមន្ត្រីគណបក្សប្រជាជនកម្ពុជា ត្រូវចូលរួមជួយដោះស្រាយទឹកដល់ប្រជាពលរដ្ឋវិញ ដោយប្រើប្រាស់ធនធានទឹក និងហិរញ្ញវត្ថុដើម្បីជួយប្រជាជន។ សម្តេចក៏បានអំពាវនាវឲ្យអ្នកមានធនធានទាំងអស់ ជួយដល់ប្រជាជនដែលខ្វះខាតទឹក តាមរយៈការចុះចែកចាយទឹក និងការចុះដឹកអណ្តូងទឹកស្រះទឹកជូនប្រជាពលរដ្ឋ ។

សម្តេចតេជោក៏បានចេញបទបញ្ជាមិនឲ្យចៅហ្វាយខេត្តណាមួយ ធ្វើដំណើរទៅកាន់រាជធានីភ្នំពេញនោះទេតើត្រូវនៅតាមបណ្តាខេត្តដើម្បីដោះស្រាយបញ្ហាទឹកជូនប្រជាពលរដ្ឋ ហើយរាល់កិច្ចប្រជុំនានាត្រូវផ្អាកនៅភ្នំពេញ។ សម្តេចបានលើកឡើងទៀតថា យុទ្ធនាការបែបនេះសម្តេចធ្លាប់បានធ្វើរួចម្តងហើយកាលពីទឹកជំនន់ឆ្នាំ ២០០០ ។

ទន្ទឹមនេះសម្តេចតេជោបញ្ជាក់ថាយើងនឹងរង់ចាំមើលបក្សនយោបាយណាខ្លះចេញមកដោះស្រាយបញ្ហាទឹកសម្រាប់ប្រជាពលរដ្ឋ ។ ចាំមើលតើគាត់ចាំយកសន្លឹកឆ្នោតឆ្នាំ ២០១៧ ឬ ២០១៨ ឬគាត់ជួយដោះស្រាយទឹក?។ បងប្អូនប្រជាពលរដ្ឋចាំមើលតើមានបក្សនយោបាយណាខ្លះចេញមុខដោះស្រាយទឹកសម្រាប់ប្រជាជនដែលកំពុងខ្វះខាត ហើយសូមកុំនិយាយពាក្យថា ខ្ញុំអត់កាន់រដ្ឋាភិបាលខ្ញុំមិនទទួលខុសត្រូវ។ អញ្ចឹងបានន័យថា លោកធ្វើបក្សហ្នឹងដើម្បីអ្វីបើគ្រាន់តែជួយដោះស្រាយទឹក លោកឯងអត់អាចជួយធ្វើបានផងនោះ?។ អញ្ចឹងលោកឯងសន្យាទាំងប៉ុន្មានគ្រាន់តែជាសន្យាខ្យល់ទេ។ សម្តេចសង្ឃឹមថាគណបក្សនយោបាយផ្សេងៗនឹងយល់នូវសភាពការណ៍នេះនឹងជួយដល់ប្រជាជន ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយអាជ្ញាធរ និងក្រុមប្រឹក្សាឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ



សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរ និងក្រុមប្រឹក្សាឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ



ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជាប្រធានព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរ និងក្រុមប្រឹក្សាឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

យោងតាមតាមរបាយការណ៍របស់អាជ្ញាធរ និងក្រុមប្រឹក្សាឃុំបានឱ្យដឹងថា ឃុំថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានបានល្អ តាមរយៈការចាត់តាំងអនុវត្តប្រកបដោយការទទួលខុសត្រូវនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ។ ជាទូទៅ ជីវភាពប្រជាជនត្រូវបានលើកកម្ពស់តាមរយៈការខិតខំប្រឹងប្រែងរបស់ពួកគាត់ក្នុងការបង្កើនផលស្រូវផងនិងជាពិសេសដោយមានលំហូរវិនិយោគការដ្ឋាន កសិដ្ឋាន និងរោងចក្រ សហគ្រាស មកក្នុងភូមិសាស្ត្រឃុំធម្មតាអរផ្ទាល់ ក៏ដូចជាឃុំជិតខាង ដែលកត្តាទាំងនេះបានរួមចំណែកបានយ៉ាងច្រើនដល់ការបង្កើតការងារ និងបង្កើនចំណូលលើកកម្ពស់ជីវភាពប្រជាជនកាន់តែប្រសើរឡើង ។

មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចភក្តី សាយ ឈុំ បានសម្តែងនូវការចូលរួមសប្បាយរីករាយ ជាមួយប្រជាពលរដ្ឋ ដោយសម្តេចភក្តីបានឃើញដោយផ្ទាល់ នូវការរីកចម្រើនគួរឱ្យកត់សម្គាល់របស់ឃុំធម្មតាអរទាំងមូល ។ សម្តេចភក្តីសំណូមពរដល់អាជ្ញាធរ និងក្រុមប្រឹក្សាឃុំ បង្កើនការខិតខំប្រឹងប្រែងដឹកនាំ

ប្រជាពលរដ្ឋឱ្យកាន់តែសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវដើម្បីជំរុញការកសាង និងអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនមានការរីកចម្រើនជាបន្តទៀត ។

ជាមួយគ្នានោះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំរួមដំណើរដោយក្រុមប្រឹក្សាឃុំធម្មតាអរ បានអញ្ជើញពិនិត្យប្រឡាយមួយខ្សែប្រវែង ៤១៥០ ម៉ែត្រ ។ យោងតាមសំណូមពររបស់ប្រជាជនចំនួន ២ ភូមិ ក្នុងឃុំមហាសាំង និង ៥ ភូមិ របស់ឃុំធម្មតាអរ សម្តេចភក្តីបានជួយឧបត្ថម្ភសម្រាប់ការដឹកប្រឡាយ១ខ្សែនិងជួសជុលទ្វារទឹកចំនួន ២ ដើម្បីនាំទឹកពីទំនប់ថ្មពួក ឆ្លងកាត់ និងស្រោចស្រពស្រែជូនប្រជាពលរដ្ឋនៅភូមិប្រសាទ ភូមិសិរីវិទ្យា ឃុំមហាសាំង ភូមិច្រកបុស្សី ភូមិស្រែត្រែង ភូមិដីឡ ភូមិស្រីប្រសើរ និងភូមិព្រៃក្តី ក្នុងឃុំធម្មតាអរដោយចំណាយថវិកាអស់ចំនួន ១៩,៧៥៨ ដុល្លារសហរដ្ឋអាមេរិកដែលថវិកាទាំងនេះ បានមកពីការរួមចំណែកជួយឧបត្ថម្ភរបស់សប្បុរសជនក្នុងប្រទេស ។

គួរបញ្ជាក់ថា នៅពេលចាប់ដំណើរការ ប្រឡាយនេះអាចផ្តល់ទឹកសម្រាប់ប្រជាជន និងសត្វពាហនៈ ក្នុងភូមិទាំង ៧ ខាងលើ នារដូវប្រាំង និងអាចផ្គត់ផ្គង់ទឹកស្រោចស្រពបង្គ្រប់លើផ្ទៃដីស្រែស្បែកចំនួន ៦៥០ ហិកតា ។

ឯកឧត្តម ទួន ឡៀង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចសមិទ្ធផលនានាក្នុងវត្តភ្នំអណ្តែត សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ



ឯកឧត្តមបណ្ឌិត ទួន ឡៀង ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី សម្តេចសមិទ្ធផលនានាក្នុងវត្តភ្នំអណ្តែត សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ

ថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០១៦ ឯកឧត្តមបណ្ឌិត **ទួន ឡៀង** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី ២ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ប្រធានគណបក្សប្រជាជនកម្ពុជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្តេចសមិទ្ធផលនានាក្នុងវត្តភ្នំអណ្តែត សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

នៅក្នុងសូន្យកថាស្វាគមន៍ និងរបាយការណ៍សាងសង់ជូនអង្គពិធីឯកឧត្តម **ម៉ិត សំអុល** អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានបញ្ជាក់អំពីសមិទ្ធផលដែលត្រូវសម្តេចនៅពេលនេះរួមមាន សាលាធម្មវិន័យ កុដិថ្មី សាលានានា ចេតិយរួម របង ចាក់បេតុងទីធ្លាក្នុងវត្ត បង្គោលលំអរ អគ្គិសនី បន្ទប់ទឹក បន្ទប់ទឹកអនាម័យ ដោយសរុបទឹកប្រាក់កសាងជាង ១០០០ លានរៀល ។

មានប្រសាសន៍សំណេះសំណាល សួរសុខទុក្ខព្រះសង្ឃ មន្ត្រីរាជការលោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋ និងក្មួយៗ ថៅជាសិស្សានុសិស្សនៃអង្គពិធីទាំងមូល ឯកឧត្តមបណ្ឌិត **ទួន ឡៀង** បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត **ឌីន រានី ហ៊ុន សែន** ដែលជាវិនិច្ឆ័យ សម្តេចតែងតែគិតគូរជាប្រចាំដល់សុខទុក្ខប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ក៏ដូចប្រជាពលរដ្ឋនៅទូទាំងប្រទេស ។

ឯកឧត្តមបណ្ឌិតក៏បានថ្លែងអំណរគុណចំពោះព្រះសង្ឃ និងសប្បុរសជនទាំងអស់ដែលបានចូលរួមទាំងកំលាំងកាយ និងចរិតកាយចូលរួមចំណែកកសាងសមិទ្ធផលនានា ដែលកំពុងធ្វើពិធីសម្តេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ ។

ឯកឧត្តមបណ្ឌិតក៏បានលើកឡើងពីប្រវត្តិនៃការកកើតព្រះពុទ្ធសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជាតាំងពីយូរលង់មកហើយ និងនៅពេលនេះរដ្ឋធម្មនុញ្ញបានចែងថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋដែលបាននិងកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ។

ពាក់ព័ន្ធទៅនឹងការប្រែប្រួលអាកាសធាតុ ឯកឧត្តមបណ្ឌិតក៏បានមានប្រសាសន៍ដល់បងប្អូនអង្គពិធីថា៖ គឺជាការប្រែប្រួលបរិស្ថានជាសកលហើយដោយឡែកនៅខេត្តកំពង់ធំ ក៏មានការខ្វះខាតទឹកប្រើប្រាស់នៅតាម



តំបន់មួយចំនួន។ បញ្ហានេះឯកឧត្តមបណ្ឌិតបានជំរុញឱ្យអាជ្ញាធរគ្រប់បណ្តាថ្នាក់ និងក្រុមការងារ ត្រូវរួមគ្នាដោះស្រាយបញ្ហាជូនប្រជាជនទាន់ពេលវេលាដោយត្រូវកំណត់កន្លែងណាជាអាទិភាព និងបន្តបន្ទាប់។

រំលឹកពីរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍បញ្ជាក់ថា ក្រោយទទួលបានជ័យជំនះនាថ្ងៃ ១៧ ខែមេសា ឆ្នាំ ១៩៧៥ ខ្មែរក្រហមបានដាក់ចេញនូវគោលការណ៍ ៨ ចំណុចដើម្បីអនុវត្ត គឺទីមួយត្រូវជំរុញសប្បុរសភាពចេញពីទីក្រុងទីប្រជុំជនទៅទីជនបទ ទីពីរ បំបាត់ផ្សារ ទីបីបំបាត់រូបិយប័ណ្ណ ទីបួន បង្កើតផ្ទះបាយហូបរួម និងធ្វើជាតូបនីយកម្មទូទាំងប្រទេស ទីប្រាំ លុបបំបាត់វត្តអារាម ទីប្រាំមួយ លុបបំបាត់វិស័យអប់រំគ្រប់កំរិត និងមន្ទីរពេទ្យ ទីប្រាំពីរបញ្ជូនជនជាតិវៀតណាមទៅប្រទេសកំណើតវិញ និងទីប្រាំបី ត្រូវកំទេចទាំងស្រុងភ្នាក់ងារ KGB និង CIA។ ក្រោយជ័យជំនះថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជាបានផ្តល់ជូនប្រទេសជាតិ និងប្រជាជននូវអំណោយធំៗបួនគឺ **មួយ** ជីវិតទីពីរ **ពីរ** ប្រជាជនកម្ពុជាទទួលបានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង **ទីបី** សន្តិភាពពេញលេញ និង**ទីបួន** គឺអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត **ទួន ឡៀង** បានបំពាក់គ្រឿងឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជា និងមេដាយស្ថាបនាជាតិប្រភេទព្រះសង្ឃ ជូនមន្ត្រីរាជការ និងសប្បុរសជន ព្រមទាំងប្រធានថវិកា និងសម្ភារៈចំពោះព្រះសង្ឃជូនលោកតាលោកយាយ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមក្នុងអង្គពិធី ផងដែរ។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-អាជ្ញាធរ និងមន្ត្រីគណបក្ស



ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៦ ឯកឧត្តម **កែ គឹមយ៉ាន** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងារថ្នាក់ជាតិចុះខេត្តបន្ទាយមានជ័យ រួមដំណើរដោយអាជ្ញាធរខេត្តបន្ទាយមានជ័យ បានអញ្ជើញពិនិត្យស្ថានភាពទឹកស្ទឹងកណ្តាល ស្ថិតក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ក្នុងគោលបំណង ដើម្បីបូមទឹកពីកូនស្ទឹងកណ្តាល ដោយប្រើប្រាស់ម៉ាស៊ីនចំនួន ២ គ្រឿង បង្ហូរចូលតាមប្រឡាយហូរចូលក្នុងស្ទឹងសិរីសោភ័ណ តាមតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតទឹកប្រើប្រាស់ក្នុងក្រុង ។



ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម **ហ៊ាន់តូ** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទេសាភិបាលធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងវគ្គវិនិច្ឆ័យហៅវត្តហប់ ស្ថិតក្នុងឃុំទ្រា ស្រុកស្លោង ខេត្តកំពង់ធំ ដែលចំណាយថវិកាសាងសង់សរុបចំនួន ៤ សែន ៦ ម៉ឺន ៩ ពាន់ ៧៥០ដុល្លារអាមេរិក រួមមានព្រះសក្យមុនីចេតិយសម្រាប់តម្កល់សារិកធាតុ, សាលាពុទ្ធិកបបមសិក្សាបរិកាសល្យមួយខ្នង, សាលាឆាន់, ខឿនពោធិព្រឹក្ស, បង្គោលភ្លើង ផ្លូវបេតុង, អាងស្តុកទឹក និងសំណង់សាលាអនុគណ ១ ខ្នង ។

ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៦ នៅទីតាំងផ្ទះស្ថិតក្នុងភូមិផ្សារឆ្នាំងសង្កាត់ផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំង សម្តេចចៅហ្វាវាំង **គង់សំអុល** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីព្រះបរមរាជវាំង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង រួមដំណើរដោយឯកឧត្តម **គុយ សុផល** ទេសរដ្ឋមន្ត្រី, ឯកឧត្តម **ឈួន ច័ន្ទឿន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវ **កែ ច័ន្ទមុនី** អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ព្រមទាំងឯកឧត្តមលោកជំទាវប្រតិភូក្រសួងព្រះបរមរាជវាំង, ថ្នាក់ដឹកនាំខេត្ត ព្រមទាំងអាជ្ញាធរដែនដី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះអគ្គិភ័យបំផ្លាញផ្ទះអស់ចំនួន ១៥ ខ្នងស្មើនឹង ២៣ គ្រួសារ ដែលក្នុង១ គ្រួសារៗទទួលបានអំណោយជាអង្ករ៥០គីឡូក្រាម, យីត១, កន្ទួល ១ និងថវិកា១០ ម៉ឺនរៀល និងអំណោយរបស់សម្តេចចៅហ្វាវាំងផ្ទាល់មាន មី ១ កេស, ទឹកស៊ីអ៊ីវ ១ យូរ និងថវិកា ៧ ម៉ឺន រៀល។



ថ្មីៗនេះ ឯកឧត្តម **នេត ខន** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី ២ ព្រឹទ្ធសភា បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តទៅពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងចែកអំណោយដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាកៀនជង្រុក ក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយក្នុងម្នាក់ៗទទួលបានសៀវភៅ ១ ក្បាល ខ្មៅដៃ០១ដើម ប៊ិច ០១ដើម ជ័រលុប០១ និងបន្ទាត់០១ លោកគ្រូអ្នកគ្រូ០៤នាក់ក្នុងម្នាក់ៗទទួលបានសារុង០១ សាប៊ូលូច១១ដុំ និងថវិកា ៥ ម៉ឺន រៀល ចូលឧបត្ថម្ភថវិកា ៥០០ ដុល្លារសម្រាប់រៀបចំបណ្ណាល័យ ជូនម៉ាស៊ីនប៉ូមទឹក០១គ្រឿង និងទុយេបូមទឹកប្រវែង ៣០០ ម ដល់សាលាបឋមសិក្សាអូរសោមផងដែរ ព្រមទាំងបានអញ្ជើញពិនិត្យ និងឧបត្ថម្ភថវិកាចំពោះការជួសជុលស្ពានឈើមួយកន្លែង នៅភូមិអូរត្របាំងប៉ា ស្រុកអូរសោម ដែលបានរងការខូចខាតដោយសារភ្លើងឆេះព្រៃ ដែលក្នុងឱកាសនោះបានឧបត្ថម្ភថវិការដល់កម្មករ និងប្រជាពលរដ្ឋដែលកំពុងជួសជុលស្ពាន ក្នុងម្នាក់ៗទទួលបានថវិកា ៤ ម៉ឺន រៀល។



សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម **ហ៊ុន សែន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ រួមដំណើរដោយក្រុមការងារឯកឧត្តម **ឌុយ សុខា** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តម **ស៊ី ប៊ុនធី** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមអភិបាលរងខេត្ត អស់លោកប្រធានមន្ទីរជំនាញជុំវិញខេត្ត បានអញ្ជើញពិនិត្យទីតាំងជួបគ្រោះរាំងស្ងួតក្នុងស្រុកកណ្តៀង និងក្នុងក្រុងពោធិ៍សាត់ ព្រមទាំងបានផ្តល់ថវិការបស់សម្តេចតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចំនួន៣០លានរៀលដើម្បីដោះស្រាយគ្រោះរាំងស្ងួតក្នុងខេត្តពោធិ៍សាត់ ។



ថ្ងៃទី ២ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម **ប័ន្ទ សារុន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាទេសរដ្ឋមន្ត្រីនិងលោកជំទាវ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ **សុខ អាន** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធនិងសមិទ្ធផលនានារួមមានព្រះវិហារ កុដិបេតុង កុដិលេឃី សាលាក័ត្ត ខ្លោងទ្វារ របងស្រះទឹក ស្ថិតក្នុងវត្តសម្បត្តិទិព្វតេជានាមស្រុកត្រាំកក់ខេត្តតាកែវដោយចំណាយថវិកាសរុប៤៣៧៤០ ដុល្លារអាមេរិក ។

ថ្ងៃទី១០ខែមេសា ឆ្នាំ ២០១៦ ឯកឧត្តម **ស៊ី យ៉ា សែន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ មន្ត្រីរាជការ លោកយាយលោកតា និងយុវជននៅឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៦ ឯកឧត្តមបណ្ឌិត **អ៊ុន រ៉ាប៊ុន** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទអមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការអនុរដ្ឋលេខាធិការនិងប្រធាននាយកដ្ឋានជំនាញ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ។



យប់ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៦ ឯកឧត្តម **ស៊ី ប៊ុនធី** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញពិនិត្យសកម្មភាពអ៊ុតគំនូសចរាចរណ៍លើមហាវិថីចំនួន ២ ខ្សែ គឺ៖ មហាវិថីព្រះសុរាម្រិត និងមហាវិថីព្រះនរោត្តម ។ ការអ៊ុតគំនូសចរាចរណ៍នេះធ្វើឡើងដោយក្រុមហ៊ុនសាជីវកម្មស្ថានថ្នល់ចិន (CRBC) និងក្រុមហ៊ុនកូរ៉េ SIERRA Engineering & Construction (SECC) ដើម្បីធ្វើឲ្យប្រសើរឡើងដល់សុវត្ថិភាពផ្លូវថ្នល់ក្នុងទីក្រុងភ្នំពេញ ។ ក្រុមហ៊ុន CRBC នឹងបញ្ចប់ការអ៊ុតគំនូសចរាចរណ៍លើមហាវិថីព្រះសីហនុ និងមហាវិថីម៉ៅសេទុង ឯចំណែកក្រុមហ៊ុន SECC នឹងបញ្ចប់ការអ៊ុតគំនូសចរាចរណ៍នៅលើមហាវិថីព្រះនរោត្តម ។



សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៦ ក្នុងឱកាសចូលឆ្នាំថ្មីនេះឯកឧត្តម **ស្មោច សារ៉ាត** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងបាននាំយកអំណោយជាថវិកា សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនឧបត្ថម្ភជូនលោកគាត់ គង់ ឃ្លោក ដែលបច្ចុប្បន្នមានអាយុ ១០៣ ឆ្នាំ រស់នៅភូមិទឹកសិន ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង ។



ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម **ស្នួល យ៉ាវ៉ា** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនគរបាល និងកងរាជអាវុធ-ហត្ថខេត្តចំនួន ៨ នាក់ ដែលរងគ្រោះថ្នាក់ក្នុងពេលបំពេញបេសកកម្ម ហើយកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ ។



ក្នុងខែមេសានេះដែរ ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មការទី ៣ នៃព្រឹទ្ធសភា បានអញ្ជើញពិនិត្យការងារសាងសង់ទំនប់ទឹកនៅឃុំកែវផុស ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានបណ្តោយជាង ៣០០០ ម៉ែត្រ អាចស្តុកទឹកបានប្រមាណជាង ៦០០,០០០ ម៉ែត្រគូប ។ ទំនប់នេះនឹងសាងសង់រួចរាល់ឱ្យបានមុនរដូវភ្លៀងធ្លាក់នៅពេលដ៏ខ្លាំងមុខ ដើម្បីបម្រើប្រយោជន៍ជូនប្រជាជនកែវផុស ដែលតទៅមុខលែងមានកង្វល់អំពីបញ្ហាទឹកទៀតឡើយ ។



ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម **សាយ សំរោង** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងបរិស្ថាន រូបដំណើរដោយឯកឧត្តម **សត្វ សេដ្ឋា** រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William A. Heidt និងអង្គការយូសេស៊ី បានអញ្ជើញបំពេញបេសកកម្មទស្សនកិច្ចតាមឧទ្ធរដ្ឋានត្រកាលនៃតំបន់ព្រៃឡង់ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែងនៃព្រៃឈើ ក៏ដូចជាស្ថានភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន ដែលបាននិងកំពុងពឹងអាស្រ័យលើអនុផលព្រៃឈើ ។



ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០១៦ ឯកឧត្តម **ស្នួល បន្ទា** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានសម្រេចជូលក្រុមហ៊ុនខ្នងអណ្តូងទឹកដើម្បីខ្នង អណ្តូងទឹកថ្មីមួយដែលមានជម្រៅ ៩៤ ម៉ែត្រ ក្នុងបរិវេណសាលាខេត្តសម្រាប់យកទឹកប្រើប្រាស់ជាសាធារណៈ ។

សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



នៅរសៀលថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០១៦ នេះ នៅ ឧទ្ទកាល័យគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា មានជំនួបពិភាក្សាការងាររវាងលោក SONG TAO រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងលោក កែ ប៊ុនឡុង ប្រធានក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល។ បន្ទាប់ពីជម្រាបជូនព័ត៌មាន និងបានផ្លាស់ប្តូរមតិសោធន៍លើបញ្ហានៃការកសាងបក្ស ផែនការ

បណ្តុះបណ្តាលយុវជនគណបក្សទាំង ២ រួចមក លោករដ្ឋមន្ត្រីក៏បានសម្រេចផ្តល់ជូននូវមជ្ឈមណ្ឌលបណ្តុះបណ្តាលយុវជនគណបក្សនៅខេត្តចំនួន ២ ដល់យើង ។

ដំណើរទស្សនកិច្ចថ្ងៃទី ០២ និងទី ៣ ខែមេសា ឆ្នាំ ២០១៦ នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសំណេះសំណាល និងពិសោធន៍សាមគ្គីភាពគ្នាស្រឡាត់ស្រាវជាមួយបងប្អូនខ្មែរនៅសាធារណរដ្ឋកូរ៉េប៉ាប៉ាប៉េនាក់ ដើម្បីចូលរួមអបអរសាទរឫស្សីកែវប្រពៃណីជាតិខ្មែរជាមួយបងប្អូនជាពលករខ្មែរ និស្សិតខ្មែរ និងប្រជាពលរដ្ឋខ្មែរដែលរស់នៅអចិន្ត្រៃយ៍លើទឹកដីនៃសាធារណរដ្ឋកូរ៉េ ហើយបានសាកសួរសុខទុក្ខ និងបានចូលរួមដោះស្រាយនូវសំណួរពរមួយចំនួនរបស់បងប្អូនដែលកំពុងជួបប្រទះនូវការលំបាកនានា និងបានប្រាប់បងប្អូនអំពីដំណឹងល្អទាក់ទងនឹងការបង្កើនចំនួនពលករកម្ពុជា ២០ ភាគរយ ក្នុងឆ្នាំ ២០១៦ នេះ ដើម្បីមកបំពេញការងារនៅសាធារណរដ្ឋកូរ៉េពីសំណាក់រដ្ឋាភិបាលកូរ៉េ ។



នៅព្រឹកថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០១៦ នៅមន្ទីរបក្សខេត្តប៉ៃលិន បានរៀបចំពិធីបញ្ចូលយុវជនជាសមាជិកសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិនចំនួន ២៥០ នាក់ ក្រោមអធិបតីភាព លោកជំទាវ បាន ស្រីមុំ សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តប៉ៃលិន ។

នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៦ ឯកឧត្តម ហ៊ុន ម៉ាណែត អនុប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល បានចូលរួមពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារយុវជនគណបក្សខេត្តបាត់ដំបង និងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជន គណបក្សក្រុងបាត់ដំបងចំនួន ៧២៨ នាក់ ។



ថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០១៦ ពិធីសំណេះសំណាលជាមួយសកម្មជនយុវជនគណបក្សឃុំឈូកសក្រាមអធិបតីភាពលោកជំទាវ កុប ម៉ារីយ៉ាស សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ដោយមានការចូលរួមពីសមាជិកជាយុវជន ។

ថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០១៦ នៅមន្ទីរបក្សស្រុកបាភ្នំ មានរៀបចំពិធីជួបជាមួយយុវជន ដែលជាសិស្សតាមសាលាដែលគ្រប់អាយុបោះឆ្នោត ដើម្បីត្រៀមអបអរសាទរឫស្សីកែវប្រពៃណីជាតិខ្មែរ និងស.ស.យ.កស្រុកដោយមានការគាំទ្រពីឯកឧត្តម ព្រំសុខា ប្រធានក្រុមការងារយុវជន និងក្រុមការងារយុវជនតាមឃុំ និងបានរៀបចំពិធីសំណេះសំណាលជាមួយយុវជនកម្សាន្តល្បែងប្រជាប្រិយ និងកំក្រើនដែលមានយុវជនចូលរួមប្រមាណ ៩០០ នាក់។



សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



ក្នុងដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៧ ខែមេសាឆ្នាំ ២០១៦ លោកបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើបទសម្ភាសន៍ជាមួយវិទ្យុ VOA បានទទួលមេដាយកិត្តិយសនៃភាពជាអ្នកដឹកនាំមិនចេះនឿយហត់ ការទទួលស្វាគមន៍ យ៉ាងកក់ក្តៅពីលោក Brad Omen ប្រធានព្រឹទ្ធសភា និងជាអភិបាលរងរដ្ឋវ៉ាស៊ីនតុន, លោក Don Benton, Doug Eriksen និងលោកស្រី Karen Fraser សមាជិកព្រឹទ្ធសភានៃរដ្ឋវ៉ាស៊ីនតុន ជួបពិភាក្សាការងារជាមួយលោក Ed Murray អភិបាលក្រុង ស៊ីរ៉ាគូឌីយ៉ា ហើយនិងពិធីប្រកាសបញ្ចូលសមាជិកបក្ស និងប្រកាសសមាសភាព

ក្រុមការងារយុវជននៅរដ្ឋវ៉ាស៊ីនតុន (២២៧នាក់) និងពិធីប្រកាសសមាជិកបក្សថ្មីនៅក្រុង Houston រដ្ឋ Texas ជួបមហាគ្រួសារខ្មែរច្រើនកុះកររហូតដល់គ្មានកម្រិតប្រមាណ ជាង ៥០០ នាក់ ដែលបានមកចូលរួមអាហារសាមគ្គី និងពិធីសំណេះសំណាល ជាមួយសមាជិកសមាជិកា និងពិធីប្រកាសបញ្ចូលសមាជិកថ្មី ចំនួន ៥៦៣ នាក់បន្ថែម ទៀតប្រចាំរដ្ឋម៉ាដាយស្កែត ។

នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០១៦ ឯកឧត្តម ហ៊ុន ម៉ាណែត អនុប្រធានក្រុមការងារយុវជនគណបក្សថ្នាក់ កណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅក្រៅប្រទេស បានចូលជួប ពិភាក្សាការងារជាមួយលោក Shelkdon Levy អនុរដ្ឋមន្ត្រីទទួលបន្ទុកការងារអប់រំ និងសាកលវិទ្យាល័យ, លោក Denzil Minnan-Won អភិបាលរងទីក្រុងតូរ៉ូនតូ និងលោក Frank Scarpitti អភិបាលក្រុងម៉ាកខាំ និងបានចូលរួមពិធីជួបពិភាក្សាអាហារសាមគ្គីជាមួយមហាគ្រួសារ ខ្មែរជិត ៥០០ នាក់នៅទីក្រុងតូរ៉ូនតូប្រទេសកាណាដា យ៉ាងសប្បាយរីករាយ និងបានសម្ភាសន៍ជាមួយទូរទស្សន៍ Bloomberg Canada នៅស្ថានីយ៍ទូរទស្សន៍ក្នុងក្រុងតូរ៉ូនតូ ប្រទេសកាណាដា ។



ថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០១៦ កម្មវិធីវេទិកាស្តាប់ យុវជននិយាយ នៅឃុំព្រែកតាមាក់ មានសមាជិកចូលរួម ចំនួន ៣៤០ នាក់ ក្នុងនោះមានក្រុមយុវជន ៨៥ នាក់ លោកគ្រូអ្នកគ្រូ ៥ នាក់ និងសិស្សានុសិស្សអនុវិទ្យាល័យ ព្រះសីហនុរាជចំនួន ២៥០ នាក់ ដោយដោះស្រាយ សំណួរមកប្រឆាំងបង្កើនដូចខាងក្រោម៖ ១) ឧបត្ថម្ភសិស្ស ពូកែទូទាំងខេត្តផ្នែកភាសាខ្មែរ បានជំរុញឲ្យសិស្សផ្សេង

ទៀតយកគម្រោង និងខំប្រឹងរៀន។ ២) ក្រុមយុវជនអត្តនាយកដ្ឋានពន្ធដារ និងក្រុមយុវជនអត្តលេខាធិការដ្ឋានក្រសួង ជួយឧបត្ថម្ភក្នុងការបើកវគ្គបំប៉នមុខវិជ្ជាសំខាន់ៗ សម្រាប់សិស្សថ្នាក់ទី ៩។ ៣) យុវជនបានលើកឡើងពីការប្រកបរបរចិញ្ចឹមជីវិតនៅឃុំព្រែកតាមាក់។ ៤) លើកឡើងពីភាពរីកចម្រើនរបស់ប្រជាជនបានមករស់នៅជុំវិញបឹង ឥឡូវនេះ។ ៥) យុវជននាំគ្នាច្រៀងបទពង្សាវតារខ្មែរ និងនគររាជ។ ៦) ចុងបញ្ចប់មានកេសធ្លុះនំប៉័ងប៉ាតេ សម្រាប់ហូបជុំគ្នា ដើម្បីបង្កបរិយាកាសស្និទ្ធស្នាល ។ ចំណាយ ផ្សព្វផ្សាយ ចំណាយឧបត្ថម្ភសិស្ស ឧបត្ថម្ភដោយឯកឧត្តម ជាប ដាវុធ សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងឯកឧត្តម ហែល ចំរើន ជាប្រធានក្រុមសកម្ម- ជនយុវជនគណបក្សក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

នៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០១៦ ក្រុមការងារ យុវជនគណបក្សស្រុកមង្គលបុរី និងក្រុមការងារថ្នាក់ ខេត្ត ស្រុក ចុះជួយឃុំបត់ត្រង់ បានធ្វើពិធីប្រកាសទទួល ស្គាល់សមាសភាពសកម្មជនយុវជនឃុំ និងភូមិរបស់ គណបក្សប្រជាជនកម្ពុជា នៅក្នុងឃុំបត់ត្រង់ ជាឃុំដែល ប្រកាសចុងក្រោយ ។



ព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០១៦នេះ ឯកឧត្តម វិនវៈ សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល បានចូលរួមធ្វើវេទិកាសាធារណៈនៅឃុំទំព័រមាស ដែល មានចំងាយ ៣២ គម ពីស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានប្រជាជនចូលរួមយ៉ាងច្រើនកុះករផងដែរ ។

សមិទ្ធផលសេដ្ឋកិច្ច-សង្គមឆ្នាំ ២០១៥



វិមានសន្តិភាព

ក្នុងឆ្នាំ ២០១៥ កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើនក្នុងវិស័យសេដ្ឋកិច្ច សង្គម ដែលមានដូចខាងក្រោម ៖

ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច : តាមការប៉ាន់ស្មានកំណើនសេដ្ឋកិច្ចកម្ពុជាអាចសម្រេចបានក្នុងរង្វង់ ៧ % ក្នុងនោះវិស័យឧស្សាហកម្មមានកំណើន ៨,៧% វិស័យសេវាកម្មមានកំណើន ៩ % និងវិស័យកសិកម្មមានកំណើន ១% ។ ប្រាក់ចំណូលប្រចាំឆ្នាំគិតជាមធ្យមក្នុងប្រជាពលរដ្ឋម្នាក់កើនឡើងដល់ ១២៣៨ ដុល្លារអាមេរិក ធៀបនឹងឆ្នាំ ២០១៤ ដែលមានត្រឹម ១១៣៦ ដុល្លារអាមេរិក ។ ចំណូលថវិកាជាតិអនុវត្តបាន ១១៩៥៤,៩ ប៊ីលានរៀល និងចំណាយថវិកាជាតិអនុវត្តបាន ៩ ១៥៨,៤ ប៊ីលានរៀល។ តុល្យភាពនៃថវិកាជាតិមានអតិរេក ២ ៧៩៦,៥ ប៊ីលានរៀល ។ អត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក គឺ ៤០៥០ រៀល ក្នុងមួយដុល្លារ ធៀបនឹងឆ្នាំមុនប្រាក់រៀលចុះថ្លៃ ១%។

ការកម្រើងប្រាក់បៀវត្ស : សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៦ ដែលបានទទួលការឯកភាពពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គថ្ងៃទី ២១ ខែតុលា និងត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃទី ៣០ ខែវិច្ឆិកា ហើយត្រូវព្រឹទ្ធសភាពិនិត្យ និងអនុម័តនៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០១៥ បានសម្រេចកម្រើងប្រាក់បៀវត្សអប្បបរមាដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅឆ្នាំ ២០១៦ នេះ គឺបៀវត្សមន្ត្រីរាជការស៊ីវិលនឹងត្រូវដំឡើងពី ៥៥២៨០០ រៀល ដល់ប្រមាណ ៦០០៥០០ រៀល នៅខែមករា ឆ្នាំ ២០១៦ ហើយចាប់ពីខែមេសាឆ្នាំ ២០១៦ នឹងត្រូវដំឡើងដល់ប្រមាណ ៧០០៥០០ រៀល ។ បៀវត្សគ្រូបង្រៀននឹងត្រូវដំឡើងពី ៦៤៦៤៨០ រៀល ដល់ប្រមាណ ៧០០៥០០ រៀល នៅខែមករាឆ្នាំ ២០១៦ ហើយចាប់ពីខែមេសាឆ្នាំ ២០១៦ នឹងត្រូវដំឡើងដល់ប្រមាណ ៨០០៥០០

រៀល ។ បៀវត្សគ្រូពេទ្យនឹងត្រូវដំឡើងពី ៦៤៦៧២០ រៀល ដល់ប្រមាណ ៧០០៥០០ រៀល នៅខែមករាឆ្នាំ ២០១៦ ហើយចាប់ពីខែមេសាឆ្នាំ ២០១៦ នឹងត្រូវដំឡើងដល់ប្រមាណ ៨០០៥០០ រៀល។ បៀវត្សនគរបាល (ពលបាលត្រី) ត្រូវដំឡើងពី ៦៤០០០០ រៀល ដល់ប្រមាណ ៦៧៥៩៧៧ រៀល (គិតបញ្ចូលរបបអង្ករ) នៅខែមករាឆ្នាំ ២០១៦ ហើយចាប់ពីខែមេសាឆ្នាំ ២០១៦ នឹងត្រូវដំឡើងដល់ប្រមាណ ៧៨៤៧៣០ រៀល (គិតបញ្ចូលរបបអង្ករ) ។

បៀវត្សយោធិន (ពលទោ) នឹងត្រូវដំឡើងពី ៥៣៣០០០ រៀល ដល់ប្រមាណ ៥៦៦៥០០ រៀល (មិនគិតបញ្ចូលរបបអង្ករ) នៅខែមករាឆ្នាំ ២០១៦ ហើយចាប់ពីខែមេសាឆ្នាំ ២០១៦ នឹងត្រូវដំឡើងដល់ប្រមាណ ៦៧៥៥០០ រៀល (មិនគិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលរបបអង្ករត្រូវជាប្រមាណ ៧៣៣៧៣០ រៀល ។ ក្រៅពីការដំឡើងប្រាក់សោធននិវត្តន៍ជូននិវត្តជនប្រាក់បំណាច់របស់មន្ត្រីជាប់កិច្ចសន្យា ក៏នឹងត្រូវបានដំឡើងពីចំនួន ១៦០ ពាន់រៀល ដល់ចំនួន ៤០០ ពាន់រៀលផងដែរ ។

កសិកម្ម : បរិមាណផលិតផលស្រូវរដូវវស្សា និងរដូវប្រាំង សម្រេចបានប្រមាណជាង ៩ លានតោន និងសល់ស្រូវជាង ៤ លាន ៥ សែនតោន គិតជាអង្ករប្រមាណ ២ លាន ៩ សែនតោន សម្រាប់បម្រើគោលដៅនាំចេញ។ ការនាំចេញអង្ករឆ្នាំកន្លងទៅបានប្រមាណ ៥ សែនតោន។ ផ្ទៃដីចម្ការកៅស៊ូ ៣៥៧ ១៣៦,៩៣ ហិកតា ទទួលបានផល ២៤៨០០៧,៣៨ តោន និងបញ្ចេញលក់ ១២០ ៦៩៥,១១ តោន ។

ដីធ្លីនិងសំណង់ : ផ្តល់លិខិតអនុញ្ញាតិសាងសង់ទូទាំងប្រទេស ២៣០៥ គម្រោង មានផ្ទៃក្រឡាសំណង់ ៧៦៨៦ ១១២ ម៉ែត្រការ៉េ មានទុនវិនិយោគ ៣៣៣៨ លានដុល្លារអាមេរិក ធៀបនឹងឆ្នាំមុនទុកវិនិយោគកើនឡើង ៣៣,១៤% ។

ឧស្សាហកម្ម : រោងចក្របង្កើតថ្មីមាន ១៦០ បង្កើតការងារដល់ពលករ ៨០ ៦៦៨ នាក់ ។ គិតត្រឹមដំណាច់ឆ្នាំ ២០១៥ រោងចក្រដែលបានចុះបញ្ជីនៅក្រសួងឧស្សាហកម្ម និងសិប្បកម្មមាន ១៤៥០ ប្រើប្រាស់ពលករសរុប ៨៥៩៥៤៦ នាក់ក្នុងផ្នែកឧស្សាហកម្មតម្លាញាចាក់កាត់ដេរស្បែកជើង និងកាបូបមាន ១០០៧ រោងចក្រ (រោងចក្រកាត់ដេរ និងចាក់មាន ៧៧៥ ពលករបម្រើការងារមាន ៧៤៧ ២២៩ នាក់) ។ មូលដ្ឋានឧស្សាហកម្មតូច និងសិប្បកម្មបង្កើតថ្មី ៣៧២ មូលដ្ឋានបង្កើតការងារថ្មីដល់ពលករ ៤៧៩៣ នាក់ ។ គិតត្រឹមដំណាច់ឆ្នាំ ២០១៥ មូលដ្ឋានឧស្សាហកម្មតូច និងសិប្បកម្មនៅទូទាំងប្រទេសមាន ៣៨៨៣១ មូលដ្ឋាន មានពលករបម្រើការងារ ១៩៤០៥៣ នាក់ ។

តមនាគមន៍ : ស្ថាបនាផ្លូវជាតិលេខ ៤១ បំបែកពីផ្លូវជាតិលេខ ៤ ត្រង់ ថ្នល់ទទឹង ខេត្តកំពង់ស្ពឺ ទៅដល់ផ្លូវជាតិលេខ ៣ នៅជងទង់ ខេត្តកំពត។ ផ្លូវជាតិលេខ ៤៤ ចាប់ពីគីឡូម៉ែត្រលេខ ៤៨ នៃផ្លូវជាតិលេខ ៤ កាត់ក្រុង ច្បារមន តភ្ជាប់ទៅផ្លូវជាតិលេខ ៥ ត្រង់គីឡូម៉ែត្រលេខ ៣៩ មានប្រវែង ១៣៩,១៤ គីឡូម៉ែត្រ ។ ផ្លូវតភ្ជាប់ពីកំណាត់ផ្លូវជាតិលេខ ៦ ចាប់ពីគីឡូម៉ែត្រលេខ ៤ មុខមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដល់ថ្នល់កែង ស្រុកបាធាយប្រវែង ៤០,៥០ គីឡូម៉ែត្រ ។ ផ្លូវជាតិលេខ ៥៦ កំណាត់ទី ២ ពីស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យប្រវែង ៨៤ គីឡូម៉ែត្រ និងកំណាត់ផ្លូវជាតិលេខ ៧៦ ពីក្រុងសែនមនោរម្យដល់ស្រុកកោះញែក ខេត្តមណ្ឌលគិរី ប្រវែង ១៧១,៧៨ គីឡូម៉ែត្រ។ ស្ថានភាពកាត់ទន្លេដែលសម្រេចបាន ១០០% រួមមាន ស្ថានភាពលឿងមានបណ្តោយ ២២២០ ម៉ែត្រ ទទឹង ១៤ ម៉ែត្រ ជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។ ស្ថានមិត្តភាពកម្ពុជា ចិន (ស្ថានតាខ្មៅ ឆ្លងកាត់ទន្លេបាសាក់) មានបណ្តោយ ៨៥៥ ម៉ែត្រ ទទឹង ១៣,៥០ ម៉ែត្រ ។ ស្ថានមិត្តភាពកម្ពុជា ចិន (ស្ថានជ្រោយចង្វារទី២) ឆ្លងកាត់ទន្លេសាបមានបណ្តោយ ៧២៥ ម៉ែត្រ ទទឹង ១៣,៥០ ម៉ែត្រ ។ ស្ថានមិត្តភាពកម្ពុជា ចិន (ស្ថានស្ទឹងត្រែង) ឆ្លងកាត់ទន្លេមេគង្គលើ មានបណ្តោយ ១ ៧៣១ ម៉ែត្រ ទទឹង ១៣,៥០ ម៉ែត្រ ។ ស្ថាបនាស្ថានអាកាស ៥មករា ដែលមានពីរខ្សែដែលខ្សែទី ១ ហោះឡើងលើស្របតាមមហាវិថីសហព័ន្ធរុស្ស៊ីមានប្រវែង ៣៨២ ម៉ែត្រ ទទឹង ១៥,៨ ម៉ែត្រ កម្ពស់ ៥,២ ម៉ែត្រ និងខ្សែទីពីរ តភ្ជាប់ពីមហាវិថីគីមអ៊ីលស៊ីងទៅមហាវិថីម៉ៅសេទុង មុជក្រោមមហាវិថីសហព័ន្ធរុស្ស៊ីមានប្រវែង ៣៥៦ ម៉ែត្រទទឹង ៦,៨ ម៉ែត្រ ។

ធនធានទឹក : ជួសជុលសាងសង់ប្រព័ន្ធធារាសាស្ត្រនៅ ២៤ រាជធានី ខេត្តដែលមានលទ្ធភាពស្រោចស្រព១៦៨៧០១ហិកតា ក្នុងនោះស្រូវវស្សា ៤៩៤៧០ ហិកតា ដំណាំរួមផ្សំ ១៩៥៣ ហិកតា និងរក្សានិរន្តរភាពស្រោចស្រពស្រូវវស្សា១០៧៧៣១ ហិកតា និងស្រូវប្រាំង ៤០ ០៣៧ ហិកតា។

ទឹកស្អាត : បរិមាណផលិតទឹកស្អាតសរុបទូទាំងប្រទេស ២២៥ ៤៨៥ ០៨៣ ម៉ែត្រគូប ។

ថាមពល : ការផលិតថាមពលអគ្គិសនីសម្រេចបាន៥២៦៨៤៩៦ ៤១៦ kwhបើធៀបនឹងឆ្នាំមុនកើនឡើង៥៧,២២%។ ការនាំចូលអគ្គិសនីពីវៀតណាមសម្រេចបាន ១ ០៥៩ ៨៦៧ ៥០៨ kwh ថយចុះ ៤% នាំចូលពីថៃ សម្រេចបាន ៧៦០ ៤៤៤ ៨១០ kwh ថយចុះ ១១,៨៨% នាំចូលពីឡាវ សម្រេចបាន ១៧៧៣១ ០២០ kwhកើនឡើង ៣៧,៣២%បើធៀបនឹងឆ្នាំមុន។ រាជរដ្ឋាភិបាលបានចាត់ចែងឲ្យមានការតភ្ជាប់ចរន្តអគ្គិសនីចូលដល់បន្ទប់ស្នាក់នៅ និងផ្ទះជួលរបស់កម្មករ និងប្រជាជននៅរាជធានីភ្នំពេញបានប្រមាណ ២១០ ពាន់បន្ទប់ ។

អភិវឌ្ឍន៍ធនបរិស្ថាន : ថែទាំផ្លូវលក្ខណៈខ្ពស់ ២៧ គម្រោង ប្រវែង ៤០៦

គីឡូម៉ែត្រ សម្រេចបាន ១០០% និងថែទាំផ្លូវលក្ខណៈប្រចាំ ២៥ គម្រោង ប្រវែង ៣៩៣,៦៨ គីឡូម៉ែត្រសម្រេចបាន ១០០ % សាងសង់ជួសជុលផ្លូវ និងសំណង់សិល្បការបន្ទាន់ ៨៣គម្រោង ប្រវែង ២១៣ គីឡូម៉ែត្រ សម្រេចបាន ១០០% សាងសង់ជួសជុលផ្លូវ សំណង់សិល្បការ ៦០ គម្រោង សរុប ៤៨១,៧០ គីឡូម៉ែត្រ សម្រេចបាន ១០០% ។

ពាណិជ្ជកម្ម : ការនាំចេញមានតម្លៃប្រមាណ៣៧៧២៦,៤ ប៊ីលានរៀល ឯការនាំចូលមានតម្លៃប្រមាណ ៤៩៨០១,៣ ប៊ីលានរៀលធ្វើឲ្យជញ្ជីងពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានឱនភាព ១២ ០៧៥ ប៊ីលានរៀល ។

វិនិយោគ : ក្រុមហ៊ុនឯកជនធ្វើការវិនិយោគលើគម្រោងថ្មី និងពង្រីកផលិតកម្មលើគម្រោងដែលមានស្រាប់ ១៨១ គម្រោង មានទុនវិនិយោគ ៤ ៦៤៣ ៥៥៣ និងអាចបង្កើតការងារបាន ១៩៦ ៣៤៧ កន្លែង ។ ចំនួនគម្រោងវិនិយោគថ្មីក្នុងឆ្នាំ ២០១៥ នេះ ថយចុះ ២០ គម្រោង ។ គិតត្រឹមឆ្នាំ ២០១៥ សរុបក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មថ្មីមានចំនួន៤១០៧៣ក្នុងនោះក្រុមហ៊ុនក្នុងស្រុកមាន ៤០១១៨ និងក្រុមហ៊ុនបរទេសមាន ៩៩៥ ។

ទេសចរណ៍ : ភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជាមានចំនួន ៤ លាន៧ សែន នាក់ បង្កើតការងារឲ្យវិស័យឧស្សាហកម្មទេសចរណ៍ដោយផ្ទាល់ប្រមាណ ៦២ ម៉ឺននាក់ ។

អប់រំ : សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ បញ្ចប់ឆ្នាំសិក្សា ២០១៤-២០១៥ មានបេក្ខជនប្រឡងជាប់ជាស្ថាពរ ១១៦ ០០៤ នាក់ (ស្រី៥៩ ៨៨៤នាក់) ស្មើនឹង៩៣,៦០% (ស្រី៩៥,៧៧%) ។ សិស្សប្រឡងសញ្ញាបត្រមធ្យមទុតិយភូមិ បេក្ខជនប្រឡងជាប់ជាស្ថាពរ ៤៦ ៥៦០ នាក់ (ស្រី២៤ ០១៩នាក់) ត្រូវជា៥៥,៨៨% (ស្រី៩៥,៤៣%) ក្នុងនោះមាននិទ្ទេស A ចំនួន ១០៨ នាក់ (ស្រី ៤៩ នាក់)។ និស្សិតប្រឡងបញ្ចប់ការសិក្សាទាំងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនសរុប ៥៣ ៨០៦ នាក់ (ស្រី ២៤ ២៦៧ នាក់) ក្នុងនោះ ថ្នាក់បរិញ្ញាបត្រ៣៩ ៥០៩០ នាក់ (ស្រី ២២៦៨ នាក់) បរិញ្ញាបត្រ៤៥៦៩២នាក់ (ស្រី២១២៩៩នាក់) បរិញ្ញាបត្រជាន់ខ្ពស់ ៣០១៣ នាក់ (ស្រី ៧០០នាក់) និងថ្នាក់បណ្ឌិត ១១ នាក់ ។

សុខាភិបាល : គិតត្រឹមដំណាច់ឆ្នាំ ២០១៥ មូលដ្ឋានសុខាភិបាលសាធារណៈទូទាំងប្រទេសមានមន្ទីរពេទ្យជាតិ ៨ មន្ទីរពេទ្យរាជធានី ខេត្ត ២៥ មន្ទីរពេទ្យបង្អែកស្រុក ៧៩ មណ្ឌលសុខភាព ១១១៧ និងប៉ុស្តិ៍សុខភាព ១០៧ មានគ្រូសរុបទូទាំងប្រទេស ១២៣៥៤ គ្រូ ។ មានវិជ្ជបណ្ឌិតឯកទេសមាន ៣៧៧ នាក់វិជ្ជបណ្ឌិត ១៩៦៩ នាក់ គ្រូពេទ្យមធ្យម ៨៦៣ នាក់ ឱសថបណ្ឌិត ៦ នាក់ ឱសថការី ៥៥២ នាក់ ឱសថការីមធ្យម ៩៤ នាក់ ឱសថការីបឋម ២១ នាក់ ទន្តបណ្ឌិត ២៥០ នាក់ ទន្តពេទ្យ ៥៥ នាក់ គិលានុបដ្ឋាក ១០៦ ពេទ្យធ្មេញបឋម ១២ នាក់ បរិញ្ញាបត្រគិលានុបដ្ឋាក ១១៦ នាក់ គិលានុបដ្ឋាកមធ្យម ៥៧៤៥ នាក់ គិលានុបដ្ឋាកបឋម ៣១៧៣ នាក់ បរិញ្ញាបត្រឆ្មប ៩០ នាក់ ឆ្មបមធ្យម ៣១៣០ នាក់ ឆ្មបបឋម ២២៨២ នាក់។

ផលប្រយោជន៍សេដ្ឋកិច្ចនៃដូចទឹកក្នុងព្រះរាជាណាចក្រកម្ពុជា



កិច្ចប្រជុំបច្ចេកទេសពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនផ្លូវទឹក នៅទីស្តីការគណៈរដ្ឋមន្ត្រី



សកម្មភាពមាតិកនៃការលើកដាក់ទំនិញ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

បណ្តាញគមនាគមន៍គឺជាវិស័យដ៏សំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រោះវាជាមូលដ្ឋានសម្រាប់អភិវឌ្ឍកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍។ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងមានផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក សម្រាប់ធ្វើដំណើរ និងដឹកជញ្ជូនទំនិញផ្សេងៗទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ ផ្ទុយពីការដឹកជញ្ជូនតាមផ្លូវគោក ផ្លូវដែក និងផ្លូវអាកាសនោះ ការដឹកជញ្ជូនតាមផ្លូវទឹកគឺរក្សានូវចំណុះបានយ៉ាងច្រើន ។ ការដឹកជញ្ជូនតាមផ្លូវទឹកមានតម្លៃថោក និងអាចដឹកទំនិញបានគ្រប់ប្រភេទ។ ការធ្វើនាវាចរណ៍តាមផ្លូវទឹកក្នុងប្រទេសគឺជាការចូលរួមចំណែកមួយ ដែលត្រូវបានចាត់ទុកជាគោលដៅមានផលប្រយោជន៍ដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើនយ៉ាងលឿន ។

ប្រព័ន្ធផ្លូវទឹកសរុបក្នុងព្រះរាជាណាចក្រកម្ពុជាដែលអាចធ្វើនាវាចរណ៍បានគឺមានប្រវែង ១៧៥០ គីឡូម៉ែត្រ ក្នុងនោះ ចម្ងាយដែលអាចធ្វើនាវាចរណ៍ពេញឆ្នាំបានមានប្រវែង៥៨០គីឡូម៉ែត្រ។ប្រព័ន្ធផ្លូវទឹកមានទន្លេមេគង្គ និងដៃទន្លេទន្លេសាប បឹងទន្លេសាប និងដៃរបស់បឹងទន្លេសាប និងទន្លេបាសាក់ ។ ផ្នែកទន្លេដែលអាចធ្វើនាវាចរណ៍បានសម្រាប់ទន្លេមេគង្គមានប្រមាណជា ៣០ % ទន្លេសាប ១៥ % ទន្លេបាសាក់ ៥ % និងផ្នែកដែលនៅសល់ ដូចជាសមុទ្រ ស្ទឹង ព្រៃ ប្រមាណ ៥០ % ទៀត ។ ផ្លូវទឹកដែលសំខាន់គឺទន្លេមេគង្គពីក្រចេះដល់សមុទ្រ ។ កម្ពុជាយើងមានកំពង់ផែអន្តរជាតិនៅទន្លេមានកំពង់ផែភ្នំពេញជាកំពង់ផែដែលអាចឲ្យនាវាសមុទ្រចតបានសឹង

គ្រប់រដូវ ។ ក្រៅពីកំពង់ផែអន្តរជាតិភ្នំពេញ មានកំពង់ផែកំពង់ចាម ក្រចេះ កំពង់ឆ្នាំង សៀមរាប...។ល។ រីឯកំពង់ផែក្រុងព្រះសីហនុ ជាកំពង់ផែអន្តរជាតិ ដែលអាចទទួលបាននាវាសមុទ្រធំៗចូលចតបានគ្រប់រដូវ ។ ក្រៅពីនេះ មានកំពង់ផែរាមដែលប្រើប្រាស់សម្រាប់ជាមូលដ្ឋាននាវាចរណ៍កងយោធពលខេមរភូមិន្ទ និងកំពង់ផែកោះកុងដែលអាចឲ្យទូកយន្ត និងនាវាធុនតូចចូលចតបាន ។ បណ្តាញផ្លូវទឹកនៅក្នុងប្រទេសកម្ពុជាត្រូវបានភ្ជាប់ទៅនឹងបណ្តាញផ្លូវទឹកនៃប្រទេសជិតខាង ដែលមានប្រទេសវៀតណាម ហើយបានតភ្ជាប់រហូតដល់សមុទ្រចិនខាងត្បូង និងបន្តចេញទៅជុំវិញពិភពលោក ។

ការដឹកជញ្ជូនតាមផ្លូវទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ឯកឧត្តម **ហ៊ុន ហាវី** អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញបានឲ្យដឹងថា ដោយបានមើលឃើញពីសកម្មភាពនាំចេញ និងនាំចូលកំពុងកើនឡើងនៅក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយដែលឆ្លុះបញ្ចាំងឲ្យឃើញថា សេដ្ឋកិច្ចរបស់កម្ពុជាកំពុងរីកចម្រើននោះ ការសាងសង់ចំណតផែនទំនិញថ្មីរបស់កំពង់ផែស្វយ័តភ្នំពេញ ហៅកាត់ថា PPAP ក្នុងដំណាក់កាលទីពីរបាននិងកំពុងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០១៦នេះ ហើយនឹងត្រូវបញ្ចប់នៅក្នុង ឆ្នាំ២០១៧ ។

គួរបញ្ជាក់ថា ចំណតកំពង់ផែស្វយ័តភ្នំពេញបច្ចុប្បន្នអាចផ្ទុកទំនិញបានចំនួន ១៥០០០០ តោន ប៉ុណ្ណោះ ហើយការរៀបចំដំណាក់កាលទីពីរនៃការពង្រីកចំណតផែនទំនិញនេះ នឹងធ្វើឲ្យមានលទ្ធភាពអាចផ្ទុកទំនិញបាន



ផែស្វយ័តក្រុងភ្នំពេញ



សកម្មភាពដឹកជញ្ជូនទំនិញតាមទូក កាណូតតូចៗនៅតាមដងព្រែកនានា



សកម្មភាពមាញឹកនៃការដឹកជញ្ជូនអ្នកដំណើរតាមដងទន្លេមេគង្គ

រហូតដល់ចំនួន ៣០ម៉ឺនដីអ៊ីយ៉ូ ។

ឯកឧត្តម **ហ៊ុំ ឆាន់** បានឲ្យដឹងទៀតថា PPAP កំពុងតែសម្លឹងមើលប្រភពពីសម្រាប់ថវិកានៃការពង្រីកចំណតផែនដី។ ចំណតផែនដីទំនិញដំបូងបានចំណាយជាង ២៨ លានដុល្លារអាមេរិក ដែលបានទទួលហិរញ្ញប្បទានពីរដ្ឋាភិបាលចិន។ ឯកឧត្តមបានបន្ថែមថា៖ "ប្រសិនបើ PPAP ត្រូវបានផ្តល់ដោយកម្ចីការប្រាក់ទាបរបស់ប្រទេសចិនម្តងទៀត យើងនឹងសាងសង់ចំណតផែនដីមួយបំពាក់ដោយបច្ចេកវិទ្យា និងឃ្លាំងទំនើប ដែលប៉ាន់ប្រមាណថានឹងចំណាយប្រាក់ ២០ លានដុល្លារអាមេរិក។ ប្រសិនបើមិនដូច្នោះទេ យើងនឹងបោះលក់ភាគហ៊ុននៅលើទីផ្សារភាគហ៊ុនកម្ពុជា ឬក៏នឹងដើមទុនសន្សំរបស់យើង ប៉ុន្តែយើងនឹងចំណាយតែ ១០ លានដុល្លារ ប៉ុណ្ណោះសម្រាប់ផែនការពង្រីកនេះ" ។ កំពង់ផែស្វយ័តភ្នំពេញបានឡើងផ្សារហ៊ុនកាលពីដើមខែធ្នូឆ្នាំ២០១៥ ដែលជាសហគ្រាសរដ្ឋទីពីរបន្ទាប់ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ឯកឧត្តមបានបន្តថា ផែនការពង្រីកនេះមិនបញ្ឈប់នៅក្នុងដំណាក់កាលទីពីរនេះទេ ខណៈដំណាក់កាលទីបីនៃការពង្រីកចំណតផែនដីនឹងបង្កើនសមត្ថភាពផ្ទុកបានដល់ ៥០ ម៉ឺនដីអ៊ីយ៉ូ ដែលនឹងចាប់ផ្តើមនៅ ឆ្នាំ២០១៨ ដល់ ឆ្នាំ២០២០ ។

តាមទិន្នន័យដែលទទួលបានពីកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) បង្ហាញថា ចរាចរណ៍ទំនិញឆ្លងកាត់កំពង់ផែក្នុងឆ្នាំ ២០១៥ នេះ ទទួលបានកំណើន ៨ ភាគរយ ដែលមានចំនួន ១៤៤ ៨០០ ដីអ៊ីយ៉ូ ធៀបនឹងឆ្នាំ ២០១៤ ។

ឯកឧត្តម **លូ គឹមលុន** អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុក៏បានឲ្យដឹងថា ការដឹកជញ្ជូនទំនិញនៅកំពង់ផែក្រុងព្រះសីហនុមានការរីកចម្រើនខ្លាំងណាស់ដែរនៅឆ្នាំ ២០១៥ កន្លងទៅនេះ។ ការដឹកជញ្ជូនទំនិញគិតជាភាគរយមានចំនួន ៣,៧ លានតោនកើនឡើងជាង ៨ % និងមានកប៉ាល់ឆ្លងកាត់ជាង ១ ៣០០ គ្រឿងកើនឡើង ៣៣% ធៀបនឹងឆ្នាំ ២០១៤ ក្នុងនោះនាវាទេសចរណ៍មានចំនួន ៣៦ គ្រឿង។ ផលិតផលសំខាន់ៗដែលឆ្លងកាត់តាមកំពង់ផែក្រុងព្រះសីហនុមានសម្លៀកបំពាក់អង្ករដែលដឹកទៅអឺរ៉ុប និងអាមេរិក។ ជាមួយនឹងការនាំចូលមកវិញ ជាសម្ភារៈសម្រាប់រោងចក្រកាត់ដេរ សម្ភារៈសំណង់ និងគ្រឿងម៉ាស៊ីន ។

ឯកឧត្តម **លូ គឹមលុន** បានឲ្យដឹងទៀតថា កំពង់ផែក្រុងព្រះសីហនុមានតម្រូវការអភិវឌ្ឍន៍កំពង់ផែថ្មី ដើម្បីឆ្លើយតបនឹងតម្រូវការខ្ពស់ដែលកំពុងកើនឡើងនាពេលបច្ចុប្បន្ន ។ ការសាងសង់កំពង់ផែថ្មីនោះត្រូវការ

ពេលវេលាពី ៥ ដល់ ៦ ឆ្នាំ ។ ផ្អែកលើការព្យាករណ៍ កុងតឺន័រឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុបច្ចុប្បន្ននេះនៅក្នុងឆ្នាំ ២០២០ កំពង់ផែនេះនឹងលើសសមត្ថភាពរបស់វា ដែលចាំបាច់ត្រូវតែចាប់ផ្តើមពីពេលនេះទៅ ។ គម្រោងសាងសង់ផែថ្មីនេះត្រូវបានប៉ាន់ប្រមាណថានឹងចំណាយអស់ ៨០ លានដុល្លារ ។

នៅក្នុងទិសដៅបន្តទៅមុខទៀត អនុវត្តតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៤-២០១៨ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងគម្រោងអភិវឌ្ឍន៍ដទៃទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលទាក់ទងទៅនឹងការជំរុញវិស័យកសិកម្ម និងការដឹកជញ្ជូនផ្លូវទឹក ក្រសួងសាធារណការ និងដឹកជញ្ជូនបាននិងកំពុងសិក្សាពីលទ្ធភាពដើម្បីលើកកម្ពស់ការតភ្ជាប់ផ្លូវទឹករវាងកំពង់ផែភ្នំពេញទៅកំពង់ផែសមុទ្រ Cai Mep ប្រទេសវៀតណាមដើម្បីកាត់បន្ថយការចំណាយលើភ័ស្តុភារ និងការដឹកជញ្ជូន ។

ឯកឧត្តម **ត្រាំ អ៊ុយគីត** រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា នៅក្នុងកិច្ចសហការ និងគាំទ្រពីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប៉ុន យើងកំពុងរួមគ្នាសិក្សាពីលទ្ធភាពដើម្បីធ្វើផ្លូវសម្រាប់នាវាធំៗដឹកជញ្ជូនទំនិញចេញពីកំពង់ផែភ្នំពេញទៅកាន់កំពង់ផែ Cai Mep និងពីប្រទេសវៀតណាមមកកំពង់ផែភ្នំពេញវិញ ។

ជាមួយគ្នានេះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូនក៏បាននិងកំពុងសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ថា "កយកា" ស្តីពី "គម្រោងសិក្សាពីលទ្ធភាពលើការធ្វើឱ្យប្រសើរឡើងនៃផ្លូវទឹកសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មកំពង់ផែនៅក្នុងប្រទេសកម្ពុជា" ។

គម្រោងនេះគឺជាគម្រោងមួយដែលបានផ្តល់មូលនិធិយ៉ាងពេញលេញជាចំនួយឥតសំណងដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េចំនួនទឹកប្រាក់ ៥,៥ លានដុល្លារអាមេរិក មកដល់ប្រទេសកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើឱ្យប្រសើរឡើងនូវផ្លូវទឹកក្នុងប្រទេសកម្ពុជា។ ដូចជាការធ្វើការវាស់ជម្រៅទឹក ការធ្វើតេស្តដីដើម្បីគូបបង្ហូរជាមូលដ្ឋាន និងគម្រោងគូបបង្ហូរលម្អិត ព្រមទាំងការពិនិត្យឡើងវិញពីផលប៉ះពាល់បរិស្ថានរួមទាំងវិធានការ និងបទដ្ឋានគតិយុត្តិសម្រាប់ការការពារសំណឹក ឬបាក់ច្រាំងទន្លេ និងសម្រាប់ការបូមស្តារនៅតាមដងទន្លេមេគង្គពីភ្នំពេញទៅដល់ខេត្តក្រចេះ ។



សកម្មភាពមាញឹកនៃការដឹកជញ្ជូនអ្នកដំណើរតាមដងទន្លេមេគង្គ និងទន្លេសាប ទន្លេបាសាក់

តួនាទីដ៏សំខាន់របស់យុវជនក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍



ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំកិច្ចប្រជុំពេញអង្គលើកទី ២ គណៈកម្មការអន្តរក្រសួងដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស

រាជរដ្ឋាភិបាលកម្ពុជាជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមួយដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការបង្កើត និងបង្កើនឱកាសការងារដល់ប្រជាជន ទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើនចំណូលជាតិ ចូលរួមការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ទឹកដីកម្ពុជាមានលក្ខណសម្បត្តិពិសេសរបស់ខ្លួនដែលបន្សល់ទុកពីបុព្វបុរសជំនាន់មុន រួមទាំងសម្បត្តិធម្មជាតិដ៏ស្រស់ត្រកាល ដូចជាតំបន់ឆ្នេរសមុទ្រ ភាពបៃតង និងធម្មជាតិព្រៃឈើ ប្រាសាទបុរាណរាប់ពាន់ ព្រមទាំងសម្បត្តិបេតិកភណ្ឌអរូបីយនានា ប្រពៃណីរស់នៅប្រកបដោយភាពរស់រវើក ។ ដោយសារលក្ខណសម្បត្តិដ៏វិសេសវិសាលទាំងអស់នេះហើយដែលបង្កលក្ខណៈឲ្យព្រះរាជាណាចក្រកម្ពុជា ស្រូបយកបាននូវចំណាប់អារម្មណ៍ និងការទាក់ទាញភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យឧស្សាហកម្មគ្មានផ្សែងនៅក្នុងសេដ្ឋកិច្ចជាតិជួយទ្រទ្រង់ដល់ការអភិវឌ្ឍប្រទេស។ បច្ចុប្បន្ននេះ ក្នុងពេលដែលវិស័យទេសចរណ៍កំពុងមានការរីកចម្រើន និងមានការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងតំបន់ តួនាទីរបស់យុវជនក្នុងការអភិវឌ្ឍវិស័យនេះ ក៏កាន់តែសំខាន់ណាស់ដែរ ។



ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលភាគច្រើនជាយុវជន កំពុងទស្សនាប្រាង្គប្រាសាទនានាក្នុងតំបន់អង្គរ ក្នុងខេត្តសៀមរាប

រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការជំរុញអភិវឌ្ឍន៍វិស័យទេសចរណ៍ អាស្រ័យដោយកម្ពុជាមានសក្តានុពលដ៏ធំធេងចំពោះវិស័យនេះ ជាក់ស្តែងកម្ពុជាមានប្រាង្គប្រាសាទបុរាណជាង ១០០ កន្លែង និងគ្រឹះប្រាសាទរាប់ពាន់កន្លែងដែលមានអាយុកាលរាប់ពាន់ឆ្នាំពិសេសប្រាសាទអង្គរវត្ត និងប្រាសាទព្រះវិហារ ដែលបានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌ប្រភេទវប្បធម៌មនុស្សជាតិ របស់អង្គការយូនេស្កូកាលពីឆ្នាំ ១៩៩២ និងឆ្នាំ ២០០៨ និងរាំអប្សរាសិល្បៈ ល្ខោនខោល ដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូនេស្កូកាលពីឆ្នាំ ២០០២ និងឆ្នាំ ២០០៥ ។ កម្ពុជាមានតំបន់ឆ្នេរសមុទ្រប្រវែងជាង ៤៤០ គីឡូម៉ែត្រ បានក្លាយជាសមាជិកក្តីបន្ថែមសមុទ្រដែលស្អាតបំផុតលើសកលលោកកាលពីឆ្នាំ២០១១និងត្រូវបានប្រសិទ្ធនាម ឆ្នេរសមុទ្រកម្ពុជាតាមរយៈនាទិសនីវតី " ព្រមជាមួយនឹងតំបន់អេកូទេសចរណ៍ភូមិភាគឦសានដ៏សម្បូរណ៍បែប ។ រាជធានីភ្នំពេញ និងទីក្រុងដទៃទៀតនៅទូទាំងប្រទេសដែលកំពុងមានការរីកចម្រើន ក៏បាននិងកំពុងក្លាយជាទីទាក់ទាញទេសចរណ៍ឲ្យមកកំសាន្តផងដែរ ។

ហេតុនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញឲ្យអនុវត្តនូវរាល់យុទ្ធនាការជាច្រើន សំដៅលើកកម្ពស់វិស័យទេសចរណ៍តាមរយៈ



តំបន់ទេសចរណ៍រមណីយដ្ឋានធម្មជាតិ កាំពិ និងអន្លង់ធ្មោត ក្នុងខេត្តក្រចេះ



ភ្ញៀវទេសចរជាតិ និងអន្តរជាតិ កម្សាន្តសប្បាយទឹកជ្រោះប៊ូស្រា ក្នុងខេត្តមណ្ឌលគិរី

ចលនាប្រឡងប្រណាំងជាច្រើនដូចជា យុទ្ធនាការ យុវជននិងទីក្រុងស្អាត "យុទ្ធនាការ សម្អាតកម្ពុជា" យុទ្ធនាការ ទេសចរណ៍ម្នាក់ដើមឈើមួយដើម "កម្មវិធី" ផ្ទះស្នាក់កម្ពុជា" ចលនា "ភូមិ ឃុំ ស្នាត និងមានសុវត្ថិភាព" ជាដើម។ ថ្មីៗនេះទៀត រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ជំរុញយុវជនចូលរួមក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាពិសេសទេសចរជាយុវជនពិភពលោកឲ្យមកទស្សនាកម្ពុជា ។ រាជរដ្ឋាភិបាលបានកំណត់ច្បាស់ថា យុវជនកំពុងក្លាយជាចលករមួយដ៏សំខាន់ទ្រទ្រង់ការអភិវឌ្ឍ និងការរីកចម្រើនវិស័យទេសចរណ៍សកលលោក និងទ្រទ្រង់កំណើនសេដ្ឋកិច្ចសកល ។ ជាមួយគ្នានេះ ទេសចរយុវជនគឺជាទីផ្សារដ៏មានសក្តានុពលនាពេលអនាគត សម្រាប់វិស័យទេសចរណ៍កម្ពុជា និងចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ។ នៅឆ្នាំ ២០១៤ កន្លងទៅនេះ ចំនួនទេសចរយុវជនបានកើនឡើងដល់ប្រមាណ ២២៧ លាននាក់ ស្មើនឹង ២០ ភាគរយ នៃចំនួនទេសចរណ៍សរុបនៅលើពិភពលោក ដោយបានបង្កើតនូវចំណូលប្រមាណជិត ២៥០ ពាន់លានដុល្លារ ចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ចសកលលោក ។ តាមការព្យាករណ៍ចំនួនទេសចរយុវជននឹងកើនឡើងដល់ប្រមាណ ៣០០ លាននាក់ នៅឆ្នាំ ២០២០ ។ មានការប៉ាន់ប្រមាណថា យុវជនម្នាក់ចំណាយជាមធ្យមប្រមាណ ២៦០០ ដុល្លារសម្រាប់ដំណើរការស្នាក់នៅរយៈពេលពី ៣ សប្តាហ៍ដល់ ៣ ខែ ក្នុងខណៈដែលទេសចរធម្មតាម្នាក់ចំណាយត្រឹម ៩៥០ ដុល្លារ ប៉ុណ្ណោះ ។

ឯកឧត្តម **ថាង ឌុន** រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងថា ការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ គឺជាស្នូលដ៏សំខាន់ខណៈដែលកម្ពុជាត្រូវបានចាត់ទុកជាប្រទេស ដែលមានរបាយប្រជាជនវ័យក្មេងជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះយុវជនដែលមានចន្លោះពី ១៨ ទៅ ៣៥ ឆ្នាំ តំណាងឲ្យ ៣៤% នៃប្រជាជនសរុបស្មើនឹងប្រមាណ ៥ លាននាក់ ។

ឯកឧត្តម **សុខ រាន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីបានធ្វើការកត់សម្គាល់ថា ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នេះ យុវជនកម្ពុជាក៏បាននិងកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងកិច្ចការជាច្រើន ពិសេសការរួមចំណែករបស់យុវជនក្នុងបុព្វហេតុនៃការលើកកម្ពស់ទីក្រុងស្អាត តាមរយៈការចូលរួមក្នុងចលនាប្រឡងប្រណាំង "ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ" ។ យុវជន កម្ពុជាក៏បានយល់កាន់តែច្បាស់ និងចូលរួមយ៉ាងសកម្មក្នុងវិស័យទេសចរណ៍ ព្រោះថាវិស័យនេះបានផ្តល់កាលានុវត្តភាពយ៉ាងសំខាន់ និងរួមចំណែកដល់ការ



តំបន់ទេសចរណ៍រមណីយដ្ឋានធម្មជាតិ ក្នុងខេត្តកោះកុង

លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន ការទាក់ទាញការវិនិយោគពីបរទេស និងការលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌ជាតិយើងផងដែរ ។

គួរបញ្ជាក់ថា នៅឆ្នាំ ២០១៥ កន្លងទៅនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៤,៧៧ លាននាក់ ក្នុងអត្រាកំណើន ៦,១% (ក្នុងនោះមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក ៧៧,៨% មកពីតំបន់អឺរ៉ុប ១៥,១% មកពីតំបន់អាមេរិក ៦,៦%) ជាមួយនឹងកំណើនទេសចរក្នុងស្រុកប្រមាណ ១ លាននាក់ ដោយបាននាំមកនូវចំណូលប្រមាណ ៣០០០ លានដុល្លារ ចាក់ចូលក្នុងសេដ្ឋកិច្ចកម្ពុជា។ តាមការព្យាករណ៍នៅឆ្នាំ ២០២០ កម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧,៥ លាននាក់ ជាមួយនឹងចំណូលជាតិសរុបប្រមាណ ៥០០០ លានដុល្លារ និងបង្កើតការងារដោយផ្ទាល់ប្រមាណជិត ១ លាននាក់ ។ តាមការសិក្សាកំណើននៃវិស័យទេសចរណ៍កម្ពុជាមិនត្រូវកាត់ផ្តាច់ពីប្រភពទេសចរយុវជនបានទេ ។ តាមការប៉ាន់ស្មាន មានប្រមាណ ៣០% នៃចំនួនទេសចរអន្តរជាតិមកទស្សនាកម្ពុជាគឺជាយុវជន ។

ដោយសារបច្ចុប្បន្ននេះ កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គមល្អ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អ ពិតជាបានរួមចំណែកយ៉ាងធំធេងនិងបង្កលក្ខណសម្បត្តិគ្រប់គ្រាន់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ។ ជាងនេះទៅទៀត ការចូលរួមចំណែករបស់យុវជននឹងធ្វើឲ្យវិស័យទេសចរណ៍កាន់តែទទួលបានផ្លែផ្កាជាច្រើនទៀត ក្នុងការទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច ដើម្បីកម្ពុជាឆ្ពោះទៅរកអនាគតមួយដ៏រុងរឿង ។



ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជិះទូកកម្សាន្តសប្បាយ ក្នុងតំបន់ទេសចរណ៍ធម្មជាតិ ក្នុងខេត្តបាត់ដំបង

ក្រសួងបរិស្ថានក្នុងបរិបទថ្មី ធានាឲ្យបានជោគជ័យការការពារនិងអភិវឌ្ឍន៍



ឯកឧត្តម សាយ សំណង់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា នៅក្រុងព្រះសីហនុ "ស្តីពីការប្រែប្រួលធាតុអាកាស"

ចាប់តាំងពីដើមអាណត្តិទី ៥ (២០១៣-២០១៨) នៃរាជរដ្ឋាភិបាល កម្ពុជា ក្រសួងបរិស្ថានបាន និងកំពុងបំពេញនូវតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ឲ្យប្រកបដោយការទទួលខុសត្រូវ ។ ភាពប្រែប្រួលថ្មីក៏បានបង្ហាញឲ្យឃើញជាបន្តបន្ទាប់តាមរយៈការសម្រេចចិត្ត និងកិច្ចសហការជាមួយក្រសួងពាក់ព័ន្ធ ពិសេសទាក់ទងទៅនឹងវិស័យដីធ្លី និងការអភិរក្ស។

ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១៣ មក ក្រសួងបរិស្ថានបានខិតខំបំពេញភារកិច្ចស្នូលដោយផ្ដោតលើគោលដៅសំខាន់ៗចំនួនបី គឺកិច្ចការបរិស្ថាន, ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។ ដើម្បីសម្រេចគោលដៅទាំងនេះក្រសួងបានកំណត់អាទិភាព ចម្បងៗមួយចំនួនក្នុងនោះមាន៖ ១. ការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រង, ២. ការកែលម្អក្របខ័ណ្ឌគតិយុត្ត, ៣. ការកសាង និងពង្រឹងសមត្ថភាពមន្ត្រីរាជការ, ៤. ការត្រួតពិនិត្យការបំពុល, ៥. ការគ្រប់គ្រងសំណល់រឹង និងរាវ, ៦. ការពង្រឹងសកម្មភាពការពារ និងអភិរក្សតំបន់ការពារ និងអភិរក្សធម្មជាតិ, និងការគ្រប់គ្រងគម្រោងវិនិយោគអភិវឌ្ឍន៍ទាំងនេះ ឱ្យកាន់តែមានប្រសិទ្ធភាព។ សមិទ្ធផលសំខាន់ជាច្រើនត្រូវបានសម្រេច ដោយមានការខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន ។

នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ រាជរដ្ឋាភិបាលកម្ពុជាបានចេញបទបញ្ជាលេខ ០១ បប ស្តីពីវិធានការពង្រឹង និងបង្កើនប្រសិទ្ធភាពការគ្រប់

គ្រងសម្បទានដីសេដ្ឋកិច្ច ដោយបានកំណត់ផ្អាកការផ្តល់សម្បទានដីសេដ្ឋកិច្ចថ្មី និងការពិនិត្យលើសម្បទានដីសេដ្ឋកិច្ចដែលមានស្រាប់ឡើងវិញ ។ បទបញ្ជានេះមិនអនុវត្តទៅលើសម្បទានដីសេដ្ឋកិច្ច ដែលកំពុងឆ្លងកាត់ការអនុម័តមុនខែឧសភា ឆ្នាំ២០១២ នោះទេ ។

យោងតាមបទបញ្ជា០១សម្បទានដីសេដ្ឋកិច្ចដែលមិនអនុលោមតាមច្បាប់ និងកិច្ចសន្យានឹងត្រូវរឹបអូស ។ សម្បទានដីសេដ្ឋកិច្ចដែលមិនគោរពច្បាប់អាចនឹងទទួលរងការកាត់បន្ថយផ្ទៃដី ព្រមទាំងការកាត់បន្ថយចំណូល។ បទបញ្ជា ០១ ទាមទារការប្រកាន់ខ្ជាប់គោលនយោបាយស្បែកខ្លាដែលបានចែងថា សម្បទានដីសេដ្ឋកិច្ចដែលកំពុងឆ្លងកាត់ការអនុម័ត មុនខែឧសភា ឆ្នាំ ២០១២ គួរតែជៀសវាងការទន្ទ្រាននៅលើដី ដែលមានការកាន់កាប់ និងដីដែលមានការដាំដុះរួចហើយ ។ ក្រុមហ៊ុនដែលទទួលបានសិទ្ធិគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច អាចនឹងរកដៃគូក្រុមហ៊ុនវិនិយោគបានតែមិនអនុញ្ញាត ឲ្យមានការផ្ទេរសិទ្ធិគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនផ្សេងទៀតបានទេ ។

អនុវត្តន៍បទបញ្ជានេះជាបន្តបន្ទាប់នៅខែកុម្ភៈ ឆ្នាំ២០១៤ក្រសួងទាំង ៣ រួមមានក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងនគរូបនីយកម្មដែនដី និងសំណង់ មានឆន្ទៈរួមគ្នានៅក្នុងការគ្រប់គ្រងដីធ្លីរដ្ឋ ដីព្រៃសម្បទាន ដីសម្បទានសេដ្ឋកិច្ច ឬដីជួលរយៈពេលវែងដោយទីតាំងខ្លះមិនទាន់បានកំណត់ច្បាស់លាស់និងមិនទាន់បានចុះបញ្ជី។

ដើម្បីសម្រេចការគ្រប់គ្រងដីធ្លីរបស់រដ្ឋឲ្យមានប្រសិទ្ធភាពក្រសួងទាំងបីបានឯកភាពគ្នាលើការបង្កើតក្រុមការងារចម្រុះមួយ ដើម្បីរៀបចំផែនទីឯកភាពគ្នា និងឈានទៅចុះបញ្ជីដីរដ្ឋ ។ ក្រៅពីនោះក្រសួងទាំងបីក៏ជំរុញឲ្យធ្វើអត្តសញ្ញាណកម្ម ធ្វើផែនទី និងចុះបញ្ជីដីរដ្ឋ ដើម្បីឈានទៅរកការកំណត់ព្រំប្រទល់ដីរដ្ឋ និងបោះបង្គោលខណ្ឌនៅលើផ្ទៃដីនោះ ហើយប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចគ្រប់គ្រង ថែរក្សាការពារសម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ។

នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០១៤ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញប្រកាសរួមមួយតម្រូវឱ្យក្រុមហ៊ុន ដែលទទួលបានសម្បទានដីសេដ្ឋកិច្ច ដែលមានស្រាប់គោរពតាមគោលនយោបាយនេះ។ ប្រកាសរួមនេះ មានគោលដៅពង្រីកការអនុវត្តបទបញ្ញត្តិ និងបច្ចេកទេសនានាដែលទាក់ទងដល់ការគ្រប់គ្រងដីសម្បទាន សេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យគម្រោងទាំងអស់ធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។



សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីសេវាបរិស្ថាននៃឧទ្យានជាតិ ជ័យឆន្ទៈ-នរោត្តម ភ្នំពេញ



ថ្នាលបណ្តុះបណ្តាលកូនលើសហគមន៍តំបន់ធម្មជាតិដីក្នុងភ្នំដូងក្តីសង្ឃឹម



ក្រសួងបរិស្ថាន យកចិត្តទុកដាក់អភិរក្សសត្វព្រៃនៅតំបន់ភ្នំតាម៉ៅ ក្នុងខេត្តតាកែវ

ក្រុមហ៊ុនវិនិយោគដែលមានដីសម្បទានសេដ្ឋកិច្ចទាំងអស់ ត្រូវអនុវត្តតាមគោលការណ៍ដែលសម្រេចរួមមានគម្រោងវិនិយោគរបស់ក្រុមហ៊ុន ត្រូវអនុវត្តតាមគោលការណ៍រូបមន្តស្បែកខ្លា ដោយត្រូវធានាថាមិនត្រូវធ្វើឲ្យប៉ះពាល់ដីធ្លី សម្រាប់ប្រើប្រាស់អាស្រ័យផលរបស់ប្រជាជន ដីព្រៃសម្បទាន ដីព្រៃសហគមន៍ និងដីអភិរក្សដែលត្រូវថែរក្សា ។

ជាជំហានៗក្រសួងបរិស្ថានបានពិនិត្យ និងវាយតម្លៃគម្រោងវិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ចទាំងអស់សំដៅពង្រឹងការគ្រប់គ្រងគម្រោងវិនិយោគអភិវឌ្ឍន៍ទាំងនេះឱ្យកាន់តែមានប្រសិទ្ធភាព ។ រហូតដល់ពេលនេះ ក្រសួងបានពិនិត្យ និងបានវាយតម្លៃគម្រោងវិនិយោគអភិវឌ្ឍន៍ទាំងអស់ចំនួនសរុប ១១៣ (ផ្ទៃដីសរុប ៦៤៦ ២៩៦,៧៥ ហិកតា) ។ គណៈកម្មាធិការអន្តរក្រសួងក៏បានប្រជុំពិភាក្សាលើគម្រោងទាំង ១១៣ រួចហើយ ហើយបានលើកសំណើជូនប្រមុខរាជរដ្ឋាភិបាលក្នុងការពិនិត្យ និងសម្រេច ។

ជាលទ្ធផលគម្រោងរបស់ក្រុមហ៊ុនចំនួន ២៣ (ផ្ទៃដីសរុប ៩០៦៨២ ហិកតា) ត្រូវបានរាជរដ្ឋាភិបាលសម្រេចនិករណ៍ (ដកហូត) សិទ្ធិវិនិយោគ ។ គម្រោងចំនួន ៤ (ផ្ទៃដីសរុប ៣២ ២៨៧ ហិកតា) ត្រូវបានក្រុមហ៊ុនប្រគល់ដោយស្ម័គ្រចិត្តមកឱ្យរាជរដ្ឋាភិបាលគ្រប់គ្រងវិញ ។ គម្រោងចំនួន៤ (ផ្ទៃដីសរុប ១៥ ៧៩៩ ហិកតា) ត្រូវបានរាជរដ្ឋាភិបាលកាត់បន្ថយ ទំហំផ្ទៃដីវិនិយោគ (មកត្រឹម ១ ៥៤១ហិកតា) ។ គម្រោងចំនួន២០ (ផ្ទៃដីសរុប ១២៩ ៤៥៨, ៧៥ ហិកតា) ត្រូវបានរាជរដ្ឋាភិបាលទុកពេលឱ្យពី៦ខែទៅ ១ឆ្នាំ ដើម្បីបន្តនីតិវិធី (ស្ថិតក្រោមការតាមដាន) ។ គម្រោងចំនួន ៥៧ (ផ្ទៃដីសរុប ៣១៧ ២២៨ ហិកតា) ត្រូវបានរាជរដ្ឋាភិបាលសម្រេចឱ្យបន្តអនុវត្ត ។ ចំណែកគម្រោងចំនួន ៥ (ផ្ទៃដីសរុប ៦០ ៨៤២ ហិកតា) មិនត្រូវបានគណៈកម្មការអន្តរក្រសួងយកមកពិនិត្យពិភាក្សាទេ ដោយសារគម្រោង



ផ្ទាំងរូបភាពស្តីពីការរួមគ្នាថែរក្សាបរិស្ថានពិភពលោក រៀបចំដោយក្រសួងបរិស្ថាន ដាក់ជាប់របងមុខវិទ្យាល័យព្រះស៊ីសុវត្ថិ

ទាំងនេះមិនស្ថិតក្រោមសមត្ថកិច្ចរបស់គណៈកម្មការ ។

ក្រសួងបរិស្ថានបានសម្រេចកាត់បន្ថយចំណែកនៃការជួលសម្បទានដីសេដ្ឋកិច្ច ដោយកាត់បន្ថយពីការផ្តល់រយៈពេល ៩៩ ឆ្នាំ ឬ ៧០ ឆ្នាំមកនៅត្រឹម ៥០ ឆ្នាំវិញ ។ ការកាត់បន្ថយពេលវេលានៃការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ចនេះ ដើម្បីឆ្លើយតបទៅនឹងកង្វល់របស់ប្រជាពលរដ្ឋ និងដើម្បីបង្កើនឱកាសដល់អ្នកវិនិយោគទុនដទៃទៀត ហើយចំនុះវេលា ៥០ ឆ្នាំនេះគឺសមស្របសម្រាប់ពីរវដ្តនៃដំណាក់កាលសិ-ឧស្សាហកម្ម ។

ក្រសួងបរិស្ថានបានធ្វើការសិក្សា និងបានកាត់បន្ថយរយៈពេលនៃការផ្តល់សម្បទានដីសេដ្ឋកិច្ចដល់ក្រុមហ៊ុនវិនិយោគនានា និងធ្វើការត្រួតពិនិត្យជាប្រចាំលើគម្រោងអភិវឌ្ឍន៍នានាដែលត្រូវគោរពតាមលក្ខណៈបច្ចេកទេស និងគោរពបទដ្ឋានបរិស្ថានត្រឹមត្រូវ ដើម្បីផ្តល់ភាពកក់ក្តៅដល់អ្នកវិនិយោគទុន ក៏ដូចជាដោះស្រាយលើផលប៉ះពាល់ទាំងឡាយឱ្យបានត្រឹមត្រូវ និងដើម្បីកំណត់ច្បាស់ថា សម្បទានដីសេដ្ឋកិច្ចទាំងអស់ នឹងមិនមានការប៉ះពាល់ដល់ដីធ្លីពលរដ្ឋឡើយ ។ កិច្ចការនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយជម្លោះដីធ្លីនៅក្នុងប្រទេសកម្ពុជា ។

សម្រាប់ឆ្នាំ ២០១៦ នេះ ក្រសួងបរិស្ថាន នឹងបន្តនូវរាល់ផែនការ និងទិសដៅការងារដែលបានកំណត់រួចមកហើយដែលក្នុងនោះគឺការធានាឱ្យបាននូវការការពារថែរក្សាបរិស្ថានប្រកបដោយចីរភាព ទន្ទឹមនឹងការអភិវឌ្ឍដែលគោរពបានទៅតាមបទដ្ឋានច្បាប់ ។

សម្រាប់ឆ្នាំ២០១៦នេះក្រសួងបរិស្ថាន នឹងបន្តនូវរាល់ផែនការ និងទិសដៅការងារដែលបានកំណត់រួចមកហើយដែលក្នុងនោះគឺការធានាឱ្យបាននូវការការពារថែរក្សាបរិស្ថានប្រកបដោយចីរភាព ទន្ទឹមនឹងការអភិវឌ្ឍដែលគោរពបានទៅតាមបទដ្ឋានច្បាប់ ។



បរិស្ថានធម្មជាតិព្យាបាល បង្កលក្ខណៈល្អប្រសើរដល់សត្វបក្សីរស់នៅសប្បាយរីករាយ



ធម្មជាតិដ៏ស្រស់ត្រកាល ឆ្លើមចេញពីបរិស្ថានល្អ ធ្វើឱ្យជីវិតមនុស្ស សត្វ រស់នៅល្អប្រសើរ



សម្រស់ប្រាសាទ ចៅសាយទេវតា

ប្រាសាទនេះតូច ហើយភ្ញៀវខ្លះមានរយៈពេល
ទស្សនាខ្លី ទើបពួកគេចាប់អារម្មណ៍តែប្រាសាទ
ធំៗ ។

ប្រាសាទនេះ ត្រូវបានជួសជុលដោយស្ថា-
ប័នរដ្ឋាភិបាលចិន សម្រាប់ការអភិរក្សអង្គរ



ប្រាសាទចៅសាយទេវតាជាទីគយគន់

ភ្នំពេញ៖ប្រាសាទចៅសាយទេវតា ត្រូវបាន
ស្ថាបនាឡើងនៅចុងស.វទី១១ ដើមស.វទី១២
ដោយព្រះបាទសូរ្យវរ្ម័នទី ២ រចនាប័ទ្មអង្គរវត្ត
ដើម្បីឧទ្ទិសថ្វាយសាសនាហិណ្ឌូ ។ ប្រាសាទ
នេះមានទីតាំងស្ថិតនៅខាងកើតទ្វារជ័យនៃក្រុង
អង្គរធំ ឈមគ្នានឹងប្រាសាទធម្មន្ទ ។ នេះបើ
យោងតាមគេហទំព័រអាជ្ញាធរជាតិអប្សរាកាលពី
ថ្ងៃទី ១៣ ខែមករាបញ្ជាក់ ។ ប្រភពដដែលសរ-
សេរថា ចំពោះការហៅឈ្មោះ ចៅសាយទេវតា
មិនមានប្រភពណាបញ្ជាក់ច្បាស់លាស់ទេ តែបើ
តាមការសន្និដ្ឋានរបស់អ្នកស្រុកឈ្មោះប្រាសាទ
នេះ ប្រហែលជាឈ្មោះមេទ័ពមានស្នាដៃល្អម្នាក់
ក្នុងការធ្វើសឹកសង្គ្រាម ឬអ្នកមានស្នាដៃក្នុងការ
ធ្វើអ្វីមួយ។សព្វថ្ងៃអ្នកស្រុកហៅឈ្មោះប្រាសាទ
នេះត្រឹមចៅសាយប៉ុណ្ណោះ មិនមានពាក្យទេវតា
នៅខាងចុងទេនេះជាទម្លាប់របស់ខ្មែរដែលច្រើន
ប្រើឈ្មោះខ្លីៗ ។

គេហទំព័រដដែលនេះពណ៌នាទៀតថា ប្រា-
សាទចៅសាយទេវតា មានរូបរាងតូចត្រចៀក
មានចម្លាក់ក្បូរក្បាច់ល្អវិចិត្ររស់រវើកបែរមុខទៅ
ទិសខាងកើតសំដៅស្ទឹងសៀមរាប មានស្រះ ២
និងគូទឹកព័ទ្ធជុំវិញ តែបច្ចុប្បន្នស្រះ និងគូទឹករីង
ស្ងួតស្ទើរគ្មានរូបរាង ដែលជំនួសដោយដើមឈើ
តូចធំជាច្រើនដុះក្នុងនោះ ។

ថ្វីត្បិតប្រាសាទនេះ ស្ថិតនៅក្បែរប្រាសាទ
ធំៗជាច្រើន តែហាក់ដូចជាស្ងប់ស្ងាត់ណាស់
ព្រោះមិនសូវមានទេសចរ ចាប់អារម្មណ៍ច្រើន
ដូចប្រាសាទអង្គរវត្ត បាយ័ន និងតាព្រហ្មទេ ។
លោក ឈូម ឆាត ប្រធានក្រុមគ្រប់គ្រងភ្នាក់ងារ
ទេសចរ ប្រចាំការនៅប្រាសាទចៅសាយទេវតា
និងប្រាសាទធម្មន្ទបានប្រាប់ថា ទេសចរដែល
ចូលមកមើលប្រាសាទទាំង ២ នេះក្នុង ១ ថ្ងៃបាន
ប្រហែល ២០០ នាក់ ជាងប៉ុណ្ណោះ ហើយភាគ
ច្រើនជាជនជាតិចិន ។ មូលហេតុដូច្នេះព្រោះ

ហៅកាត់ថាCSAចាប់ពីឆ្នាំ១៩៩៨ហើយបញ្ចប់
នៅឆ្នាំ ២០០៨ ។ មុនពេលជួសជុល ប្រាសាទ
នេះមានសភាពខូចខាតច្រើន ទោះជាតូចណាស់
និងតូចខាងកើត មានស្ថានភាពនៅល្អក៏ដោយ
ប៉ុន្តែដំបូល និងតូចផ្សេងទៀតបានបាក់បែកស្ទើរ
ទាំងអស់។ ជើងចម្លាក់ និងជញ្ជាំងមួយចំនួន
ទ្រុឌ និងខុសពីកន្លែងដើម ។ អ្នកជំនាញបារាំង
បានជួសជុលតួខាងលិចក្នុងទសវត្សឆ្នាំ១៩៥០
ប៉ុន្តែជើងចម្លាក់ នៅកន្លែងផ្សេងទៀតខូចខាត
តិច ឬច្រើនដោយអន្លើ ។

ប្រភពខាងលើបន្តថាវិធីសាស្ត្រក្នុងការជួស
ជុល និងអភិរក្សដែល CSA យកមកប្រើរួមមាន
ការប្រមូលប្រមូល និងរៀបចំដែលនៅរាយប៉ាយ
ឡើងវិញ រៀបចំជួសជុលជើងចម្លាក់និងយកទៅ
ដាក់តាមកន្លែងដើម រៀបចំប្រព័ន្ធបង្ហូរទឹក ជួស-
ជុលសំណង់ប្រាសាទ ពង្រឹងរចនាសម្ព័ន្ធស្ថា-
បត្យកម្ម ជួសជុល និងថែទាំថ្មដែលខូចខាត និង
ថ្មដែលល្អផ្សេងៗទៀត ។ នៅពេលជួសជុល
ស្ថាប័ន CSA បានយកថ្មដែលនៅរាយប៉ាយមក
ដាក់កន្លែងដើមវិញបានចំនួនជាង ៣.០០០ដុំ ។

គេហទំព័រនេះបន្ថែមថា ការងារអភិរក្សនេះ
បានចំណាយពេលជិតមួយទសវត្ស ការខូចខាត
និងគ្រោះថ្នាក់នៅប្រាសាទចៅសាយទេវតា ត្រូវ
បានដោះស្រាយទាំងស្រុងថ្មដែលបាក់ធ្លាក់បាន
រៀបចូលកន្លែងដើម ចំណែកខ្លះទៀតក៏ត្រូវ
បានជួសជុលនិងពង្រឹងឡើងវិញ ឱ្យមានសភាព
ដូចដើមទៅតាមរចនាប័ទ្ធ លក្ខណៈស្ថាបត្យកម្ម
រចនាសម្ព័ន្ធ សម្ភារៈសំណង់ និងបច្ចេកទេស
សាងសង់ ។



ប្រាសាទចៅសាយទេវតាជាទីគយគន់

ដោយ៖អាជ្ញាធរអប្សរា



គុណប្រយោជន៍នៃមើមដំឡូងថ្លា និងប្រេងដូង សម្រាប់សុខភាពមនុស្ស



មើមដំឡូងថ្លា បានផ្តល់នូវគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាពមនុស្ស

១. វីតាមីន និងសារធាតុចិញ្ចឹម ៖ ដំឡូងថ្លា គឺជាប្រភពល្អបំផុតនៃវីតាមីន និងសារធាតុចិញ្ចឹមជាច្រើនដែលមានដូចជាវីតាមីន A វីតាមីន B6 វីតាមីន C ទង់ដែង ម៉ាញ៉េស្យូម ប៉ូតាស្យូម និងជាតិសរសៃ ។

២. Beta-Carotene ៖ ដំឡូងថ្លាសម្បូរទៅដោយសារធាតុ beta-carotene (ក្នុងទម្រង់ជាវីតាមីន A) ច្រើនដូចជាការ៉ុតដែរ ។ Beta-carotene

មានទំនាក់ទំនងទៅនឹងការបង្ការនៃជំងឺមហារីកជំងឺបេះដូងជំងឺហឺតនិងជំងឺសញ្ញាភ័ក្ត្រ។ សាច់របស់ដំឡូងថ្លា មានពណ៌កាន់តែស្រអាប់សារធាតុ beta-carotene មានកាន់តែច្រើន ។

៣. Carotenoids ៖ ដំឡូងថ្លា មានផ្ទុក carotenoids ក្នុងទម្រង់ជា beta-carotene ។ Carotenoids មានទំនាក់ទំនងជាមួយនឹងការជួយធ្វើឲ្យជាតិស្ករក្នុងឈាមមានលំនឹង និងបន្ទាបការកើនឡើងនៃអាំងស៊ុយលីន ។

៤. អង់ទីអុកស៊ីដង់ ៖ ដំឡូងថ្លា សម្បូរទៅដោយអង់ទីអុកស៊ីដង់ ។ សារធាតុទាំងនេះជួយកំចាត់រ៉ាំរ៉ៃកាល់សេរីពីរាងកាយ ដែលជួយការពារកោសិកាពីការបំផ្លាញរបស់រ៉ាំរ៉ៃកាល់សេរីនិងជួយជួសជុលកោសិកាដែល ត្រូវបានបំផ្លាញ ។

5. វិធីចម្អិនដំឡូងដើម្បីទទួលបានប្រយោជន៍ច្រើនបំផុត ៖ វិធីល្អបំផុតក្នុងការចម្អិនដំឡូងគឺអាំង ឬដុត។ ការយកដំឡូងទៅស្ទោរអាចធ្វើឲ្យបាត់បង់វីតាមីន និងសារធាតុចិញ្ចឹមរបស់វា។

ប្រេងដូង ជាអាហារមានប្រយោជន៍ដល់សុខភាព

ប្រេងដូងជាអាហារមានប្រយោជន៍ដល់សុខភាព ដែលប្រជាជនពេញពិភពលោកយកមកប្រើជាអាហារ និងឆ្កែប្រើជាជលិតផលសម្បូរផ្សេងៗទៀតជាច្រើនមុខ ។

១. មានសារធាតុ medium chain triglycerides អាចជួយព្យាបាលជំងឺភ្លេចភ្លាំង និងឆ្អាតជួរ ។

២. ជាអាហារសុខភាពដ៏ល្អឯក ពេញនិយមលើពិភពលោក ។

៣. The medium chain triglycerides ជួយកាត់បន្ថយកាឡូរី ២៤ ម៉ោង បាន ៥% ក្នុងរាងកាយ ដែលនាំឲ្យមានការចុះទម្ងន់បានយ៉ាងល្អ ។

៤. សារធាតុអាចសម្លាប់មេរោគ ពូករីស ផ្សិតបាន ។

៥. ការជួយបំបាត់ការឆ្កាងហើយទទួលបានអាហារតិចមិនឲ្យរាងកាយឆាត់បានឡើយ។



ប្រេងដូងជាអាហារមានប្រយោជន៍ដល់សុខភាពមនុស្ស

៦. ជួយការពារកុមារ ប្រឆាំងនឹងជម្ងឺឆ្លង ជួរ ។

៧. ជួយផ្លាស់ប្តូរខ្លាញ់ក្នុងឈាមឲ្យល្អ និងកាត់បន្ថយជំងឺគាំងបេះដូង LDL cholesterol, increases HDL and improves blood coagulation factors and antioxidant status ។

៨. លាបលើស្បែក និងសក់ជួយការពារស្បែក និងសក់កុំឲ្យខូចសម្រស់ ។

៩. ជួយផ្តល់ឋានភាព ដល់កោសិកាខួរក្បាលទប់ទល់នឹងជំងឺ Alzheimer ។

១០. ជួយសម្រកក្បាលពោះ និងបញ្ចុះទម្ងន់។



សង្កាត់មួយដែលទើបតែបង្កើតថ្មី តែល្បឿននៃការអភិវឌ្ឍមានលន្ទៈខ្លាំង

បំបែកចេញពីសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីខែសីហាឆ្នាំ២០១១។ នៅខេត្តបន្ទាយមានជ័យសង្កាត់នេះគឺជាសង្កាត់ ពេត ប៉ុន្តែដោយសារតែការបំបែកចេញពី



ដងផ្លូវនានាក្នុងសង្កាត់ផ្សារកណ្តាល



ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិប៉ោយប៉ែត

ដំណាក់សិក្សារបស់ប្រជាកសិករសង្កាត់ផ្សារកណ្តាល

នៅទូទាំងប្រទេសកម្ពុជា មិនថាជនបទ ឬក៏ ទីប្រជុំជន និងតំបន់ឆ្នាយជាចម្រុះយ៉ាងណាក្តី សុទ្ធតែមានការរីកចម្រើនគួរឲ្យចាប់អារម្មណ៍ ។ សមិទ្ធផលជាច្រើនបានបដិសន្ធិឡើងគ្រប់ទីកន្លែង។ ប្រជាជនសម្តែងនូវក្តីសប្បាយរីករាយជាមួយសុខសន្តិភាព ភាពសុខដុមរមនា និងការអភិវឌ្ឍ ។ ដោយឡែក សង្កាត់ផ្សារកណ្តាលក៏

កំពុងមានការប្រែប្រួលថ្មី ជាមួយនឹងសមិទ្ធផលទាំងឡាយ ដែលត្រូវបានកសាងឡើងក្នុងរយៈពេលកន្លងមក ។

សង្កាត់ប៉ោយប៉ែត ដែលជាសង្កាត់ចាស់ទើបធ្វើឲ្យមានមូលដ្ឋានគ្រឹះ ងាយស្រួលក្នុងការកសាងសមិទ្ធផលនានា ។ សង្កាត់ផ្សារកណ្តាលមានប្រជាជនរស់នៅចំនួន ៦៣២៣ គ្រួសារ មាន

ផ្សារកណ្តាល គឺជាសង្កាត់មួយដែលទើប



លោក គាត ហ៊ុល ចៅសង្កាត់ផ្សារកណ្តាល



មូលដ្ឋានរោងចក្រនៅសង្កាត់ផ្សារកណ្តាល



សកម្មភាពលក់ដូរទំនិញរបស់ប្រជាជននៅសង្កាត់ផ្សារកណ្តាល



ផងផ្លូវនៅក្នុងសង្កាត់ផ្សារកណ្តាល

មនុស្សសរុប ២៦០១០នាក់ មានព្រំប្រទល់ខាងលិចទល់នឹងសង្កាត់ប៉ោយប៉ែត ខាងកើតទល់នឹងសង្កាត់និមិត្ត ខាងជើងទល់នឹងស្រុកអូរជ្រៅ និងប្រទេសថៃ ខាងត្បូងទល់នឹងប្រទេសថៃ។ សង្កាត់នេះមានចំងាយប្រមាណជា ៤០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ មានផ្ទៃដីសរុប ៧៥៨១,១១ហិកតា មានភូមិ ចំនួន១០ ។

លោក **ភាត ហ៊ុល** ចៅសង្កាត់ផ្សារកណ្តាល បានមានប្រសាសន៍ថា កាលពីមុនតំបន់នេះគឺជាដីព្រៃសុទ្ធសាធគ្មានប្រជាជនរស់នៅទេ ។ កាលពីក្នុងសម័យសង្គ្រាម ជាតំបន់ប្រទាញប្រទង់មានការប្រយុទ្ធគ្នាស្ទើររាល់ថ្ងៃ ។ សូម្បីតែក្រោយឆ្នាំ ១៩៩៣ ហើយក្តី ក៏នៅជួបការលំបាកដែរ ។ ល្បឿននៃការអភិវឌ្ឍន៍ សង្កាត់ផ្សារកណ្តាល ទើបតែមានសន្ទុះខ្លាំងក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ។ យើងមានការចុះជួយពីសំណាក់ក្រុមការងារថ្នាក់កណ្តាលដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ **តែ គឹមយ៉ាង** ក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក រួមជាមួយការខិតខំអស់ពីចិត្តពីថ្លើមពីសំណាក់ក្រុមប្រឹក្សាសង្កាត់ និងការ

រួមចំណែករបស់ប្រជាជន នៅក្នុងសង្កាត់យើងនេះ ។ អ្វីដែលយើងបានឃើញជាក់ស្តែងគឺតំបន់មួយដែលជាដីព្រៃ គ្មានមនុស្សរស់នៅបានប្រែក្លាយទៅជាតំបន់អភិវឌ្ឍន៍ មានមនុស្សរស់នៅ អ៊ូអរ មានលំនៅដ្ឋាន ប្រព័ន្ធទឹក ប្រព័ន្ធគ្រឿង ផ្លូវកសាងពីបេតុង និងក្រាលក្រួសក្រហមតភ្ជាប់ខ្វាត់ខ្វែងពីភូមិមួយទៅភូមិមួយ និងភ្ជាប់ទៅសង្កាត់ដទៃទៀត ។ សព្វថ្ងៃនេះក្នុងសង្កាត់ផ្សារកណ្តាល មានតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរ និងរោងចក្រ ចំនួន ៦ មានកម្មករ កម្មការិនីរាប់ពាន់នាក់បានចូលបម្រើការងារ ទទួលបានកំរៃ និងមានជីវភាពល្អប្រសើរ ។

ប្រជាជនរស់នៅ ក្នុងសង្កាត់ផ្សារកណ្តាល ប្រកបរបរជាអ្នកលក់ដូរជាមន្ត្រីរាជការជាកម្មករ រោងចក្រ និងមានភាគតិចប៉ុណ្ណោះដែលធ្វើស្រែចំការ ។ លោក **ភាត ហ៊ុល** បានបញ្ជាក់ថា រឿងប្រជាជនធ្វើចំណាកស្រុក មិនចោទជាបញ្ហាទេ សឹងតែអាចនិយាយបានថា ប្រជាជននៅតំបន់នេះ មានតិចណាស់ដែលធ្វើចំណាកស្រុកព្រោះពួកគេភាគច្រើនលើសលប់ សុទ្ធតែមានការងារ

ធ្វើ ។ លោក **យ៉ិន គន្ធា** ប្រជាជនរស់នៅក្នុងសង្កាត់ផ្សារកណ្តាល បានសម្តែងក្តីសប្បាយរីករាយជាមួយនឹងសមិទ្ធផលដែលបានកើតឡើងនៅលើទឹកដីដែលគាត់កំពុងរស់នៅ ។ លោកបាននិយាយថា ការរីកចម្រើននៅសង្កាត់ផ្សារកណ្តាលមានល្បឿនលឿនណាស់ ស្ទើរតែមិនគួរឲ្យជឿ ។ ហេដ្ឋារចនាសម្ព័ន្ធសព្វបែបកើតឡើង ។ សាលារៀនវត្តអារាមមន្ទីរពេទ្យត្រូវបានកសាងឡើង បម្រើឲ្យសេចក្តីត្រូវការរបស់ប្រជាជន ។ បើនិយាយពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម មិនមានអ្វីចោទឡើយព្រោះប្រជាពលរដ្ឋរួមជាមួយនឹងគរុបាលសង្កាត់ រួមសហការគ្នាបានល្អក្នុងការការពារភូមិ សង្កាត់ ។ លោក **យ៉ិន គន្ធា** បានបញ្ជាក់ទៀតថា ជីវភាពគ្រួសាររបស់គាត់ស្ថិតក្នុងលក្ខណៈល្អប្រសើរ និងមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ។ ស្រុកទេសយើងមានសន្តិភាពហើយ ។ នេះជាឱកាសមានតែអ្នកខ្លួល មិនធ្វើការសោះតែម្តងទើបក្រ ។

នៅក្នុងសង្កាត់ផ្សារកណ្តាលទាំងមូល មានមណ្ឌលសុខភាពចំនួនពីរ និងមន្ទីរពេទ្យបង្អែក



សាលាបឋមសិក្សាប្រជាជននៅសង្កាត់ផ្សារកណ្តាល



មន្ទីរពេទ្យបង្អែកសង្កាត់ផ្សារកណ្តាល



សាលាសង្កាត់ផ្សារកណ្តាល

មួយ សម្រាប់ផ្តល់សេវាសុខភាពដល់ប្រជាជន នៅពេលដែលមានជំងឺជម្ងឺផ្សេងៗ ។ មាន សាលារៀនចាប់ពីមត្តេយ្យសិក្សា រហូតដល់អនុ- វិទ្យាល័យ ក្នុងនោះមត្តេយ្យសិក្សាមាន ៤ មត្តេយ្យសិក្សាឯកជនមាន ៣ សរុបសិស្សទាំង អស់១៣០នាក់ សាលាបឋមសិក្សាមានចំនួន ១២ មានថ្នាក់រៀនសរុបចំនួន ៥០៥ ថ្នាក់ មាន សិស្សសរុប ៧៧៥០ នាក់ អនុវិទ្យាល័យមានពីរ សរុបថ្នាក់រៀនមានចំនួន ១១ ថ្នាក់ មានសិស្ស សរុបចំនួន ២៧០ នាក់ ។

រាល់សមិទ្ធផលទាំងឡាយ ដែលសម្រេច បានទាំងអស់នេះ បានឆ្លុះបញ្ចាំងឲ្យឃើញពី តម្លៃនៃសុខ សន្តិភាពនៅកម្ពុជាក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិ- បាលកម្ពុជាដែលមានសម្តេចតេជោ **ហ៊ុន សែន**ជាប្រមុខ។លោក**ភាគហ៊ុល**ដែលត្រូវបាន ប្រជាជនបោះឆ្នោត ឲ្យកាន់តំណែងជាចៅ សង្កាត់ផ្សារកណ្តាលកាលពីឆ្នាំ ២០១២ បាន មានប្រសាសន៍ថា គ្រប់ពេលវេលាយើងតែងគិត គួរទៅដល់សុខទុក្ខរបស់បងប្អូនប្រជាជន ដែល ជួបការលំបាកខ្លះៗដោយអន្លើ។ យើងតែងបាន យកចិត្តទុកដាក់ខ្ពស់ ក្នុងការឆ្លើយតបទៅនឹង តម្រូវការចាំបាច់មួយចំនួនរបស់ប្រជាជន ដូចជា ការរៀបចំលំនៅដ្ឋានរបស់ប្រជាជន ដែលមិន សូវសមរម្យប្រក់ស្បូវប្រក់ស្លឹកទៅជាលំនៅដ្ឋាន ថ្មីរឹងមាំប្រក់ស្តីស័ ដែលលោកនាយឧត្តមសេ- នីយ៍**តែ គឹមយ៉ាន** ជាអ្នកឧបត្ថម្ភ។ ជាមួយគ្នា នេះ ក៏មានការជួយផ្គត់ផ្គង់ជាថវិកា គ្រឿងឧប-

ភោគ បរិភោគ ដល់ជនចាស់ជរាគ្មានទីពឹង និង គ្រួសារជួបការលំបាក ។ ក្នុងនាមជាអ្នកដឹកនាំ ជាអ្នកទទួលខុសត្រូវ យើងតែងយកចិត្តទុកដាក់ ដល់ប្រជាជនទាំងអស់ ព្រោះជាប្រជាជនរបស់ យើង ដោយមិនប្រកាន់និន្នាការនយោបាយ ឬ ពណ៌សម្បុរអ្វីទាំងអស់ ។

កន្លងមកនេះ ក៏ដូចជាបច្ចុប្បន្នកាលដែរ គណបក្សប្រជាជន តែងតែចុះមកយោសា នា ភូត កុហក បោកប្រាសប្រជាជននៅសង្កាត់ផ្សារ កណ្តាល។ពួកគេនិយាយថាបើគេឈ្នះគេនឹងធ្វើ ឲ្យមានអ្វីៗសព្វបែបយ៉ាង ដែលតាមពិតពួកគេ គ្មានអ្វីនៅក្នុងដៃទាល់តែសោះផ្ទុយទៅវិញប្រជា ជនយើងនៅទីនេះ មានជីវភាពសមរម្យរួចទៅ ហើយ។លោក**ភាគហ៊ុល**បានមានប្រសាសន៍ថា គណបក្សប្រជាជនមិនអាចធ្វើសកម្មភាពអ្វី ឲ្យ

លេចធ្លោ ក្នុងការទាក់ទាញសមាសចិត្តប្រជាជន បានទេ។ កន្លងមកអាស្រ័យដោយអំពើល្អរបស់ គណបក្សយើង តាំងពីថ្នាក់ជាតិរហូតដល់មូល- ដ្ឋានបានធ្វើឲ្យបក្សប្រឆាំង សាបរលាបដោយ ខ្លួនឯង ហើយប្រជាជនកាន់តែបង្កើនការគាំទ្រ ដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។

ចំពោះផែនការអភិវឌ្ឍន៍សង្កាត់ សម្រាប់ឆ្នាំ ២០១៦ នេះ គឺបានរៀបចំ និងអនុម័តរួចរាល់ ហើយ ។ ក្រុមប្រឹក្សាសង្កាត់ផ្សារកណ្តាលបាន ដាក់ចេញកម្មវិធីនិយោគរំកិលមាន៥១គម្រោង សកម្មភាព ដែលមានទឹកប្រាក់សរុបចំនួន ១.៤២០.៦០៥.០០០ រៀល លើ ៥ ផ្នែករួមមាន ផ្នែកសេដ្ឋកិច្ច ផ្នែកសង្គមកិច្ច ផ្នែកសេវាសង្គម និងសន្តិសុខ ផ្នែកធនធានធម្មជាតិ-បរិស្ថាន និង ផ្នែកយេនឌ័រ ។ នៅពេលដែលកម្មវិធីទាំងអស់ នេះ ត្រូវបានធ្វើឲ្យលេចចេញជារូបភាពជាក់ ស្តែង វាកាន់តែធ្វើឲ្យសង្កាត់ផ្សារកណ្តាលប្រែ- ប្រួលមុខមាត់ថ្មីមួយកម្រិតទៀត។ លោក **ភាគ ហ៊ុល**ក្នុងនាមជាចៅសង្កាត់បានសម្តែងមោទន- ភាពជាមួយសមិទ្ធផលទាំងឡាយ ដែលបាន កើតមានកន្លងមក ហើយដាក់ក្តីសង្ឃឹមយ៉ាងមុត មាំថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន កម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា សង្កាត់នេះនឹង បន្តរីកចម្រើន ប្រជាជនកាន់តែមានសុភមង្គល ហើយយើងនឹងដណ្តើមបានជ័យជម្នះ ជារៀង រហូត ។





យប់ថ្ងៃក្មេងចាស់

១. ស្រឡាញ់ និងស្អប់បង្កប់ទោសៈ
ទឹកចិត្តបរិសុទ្ធលាងបានមិនបាន
២. ធម៌អហិង្សាការធ្វើបុណ្យទាន
មេត្តាករុណាឧបេក្ខានៅ
៣. ឋានសួគ៌ឋានលាភរៀបចំទំនុក
ទឹកល្អកករនៅសងថ្លា
៤. បាតុភាពធំតូចស្រួចដូចបន្លា
ភ្លើងដុតរលាកត្រតាកអង្គុយ
៥. រូបដុតភ្លើងក្នុងមិនប្រុងប្រយ័ត្ន
កើតលិចក្បូងជើងផ្កាភ្លើងអស់ក្តៅ
៦. លេខ ១ ចាស់ដូងលេខសូន្យចាស់ត្នោត
ចាស់ហើយចាស់ទុំសមរម្យម្ល៉េះទេ
៧. ខ្ចីចាស់កាន់ហិរអំបិលកាន់ប្រៃ
ភ្លឺបាត់ងងឹតចិត្តប្រឹងពុះពារ
៨. ទឹកដីមេឃភ្លៀងខ្យល់រៀងបក់ជាក់
តូចធំផ្លែផ្កាអាហារឆ្អិននៅ

រៀបរៀងដោយ ជឹម ងួន

លេខ ១ = លេខសូន្យ ០ (០១០) នៅតែសូន្យ ០កាលណានៅមុខលេខ
នៅក្រោយលេខ>១ ទៅជា ១០,២០,៣០,៤០-លេខ០ ចាញ់មួយខ្ទង់។
ត្នោត = ខ្ចី, (ចាស់ ញ៉ាំមិនកើត) ទុំ ស្លឹក ដើមមានប្រយោជន៍ដូចគ្នា ។
ដូង = ខ្ចី, (ចាស់ ញ៉ាំបាន) ទុំ ស្លឹកដើមមានប្រយោជន៍ដូចគ្នា ។



បុរសមានសុដ៏វិចិត្រ

ថ្ងៃមួយនាង ច្រែត បានទៅតុលាការប្តឹងសុំ
លែងលះប្តីដោយចោទប្រកាន់ថា នាយ ច្រែង
ជាប្តីមានចរិតមិនល្អ ។

លោកចៅក្រមបានកោះហៅនាយ ច្រែង
មកសួរ :

- ប្រពន្ធលោកត្អូញត្អែរថា ប៉ុន្មានឆ្នាំហើយ

តាំងពីរៀបការគ្នាជាប្តីប្រពន្ធលោកមិនដែលនិយាយរកនាងសោះតើការចោទប្រកាន់នេះ
យ៉ាងម៉េចដែរ ?

- បាទ ! សូមជម្រាបលោកចៅក្រម គឺជាការពិតមែនហើយ ។

- ម៉េចអីចឹង ?

- បាទ ! ព្រោះខ្ញុំនេះជាបុរសមានសុដ៏វិចិត្រ មិនចង់កាត់សំដីអ្នកដទៃ ។ រៀងរាល់លើក
ដែលខ្ញុំចូលដល់ផ្ទះជួបមុខគ្នា ប្រពន្ធខ្ញុំតែងនិយាយដូចកាំភ្លើងបើកភ្លាស់ មិនទុកពេល
ឲ្យខ្ញុំនិយាយបានម្តងសោះ ។

ក្រុមតែមួយ

ថ្ងៃនេះអ្នកធ្វើការនៅក្រុមហ៊ុនមួយ បានជួបជុំគ្នាជប់
លៀងតូចមួយ ដើម្បីអបអរសាទរ បុគ្គលិកដែលមានស្នាដៃ
ឆ្លើយតបការងារបំពេញភារកិច្ច ។

លោកឆិល ៖ លោកឆូច ! ម៉េចមិនឃើញឈ្មោះលោក
ក្នុងបញ្ជីកិត្តិយសរបស់ក្រុមហ៊ុនអញ្ចឹង ?

លោកឆូច ៖ អូហ្ន! ឈ្មោះខ្ញុំគេសរសេរនឹងបិទទឹកខ្មៅ
មិនដិតនោះអី!! ហើយនោះជាកំហុសរបស់លោកប្រធាន
ដែលទុកខ្ញុំនៅជិតខ្លួនគាត់យូរពេក!!

លោកឆិល ៖ នោះមិនមែនដោយសារតែលោកខុសៗហ្ន
ចេញទៅរកស៊ីក្រៅទេអ្វី ?

លោកឆូច ៖ ច្រឡំបំបើយលោកឆិល!..... លោក
ស្គាល់ A និង B ទេ ?

លោកឆិល ៖ ខ្ញុំស្គាល់វាច្បាស់ណាស់ !..... វាជាឈ្មោះ
ប្រភេទធម្មត្រឹមនិងឈ្មោះក្រុមឈាមអ្នកណាមិនដឹង ?!!.....

លោកឆិល ៖ សំរាន្តលក់ស្រួលណាស់យប់នេះ!! លោក
ឆូចដើរចេញទៅដោយអវិជ្ជាដឹង.....

លោកឆូច ៖ វានិយាយមើលតែវាហ្នឹងគ្រាន់បើណាស់!!
ការពិត A គឺជាក្រុមខ្លាំង ឯ B គឺជាក្រុមខ្សោយ ហើយវា និង
ខ្ញុំ គឺនៅក្រុមតែមួយ គឺក្រុម B ដៀតខ្ទួច ហា! ហា! ហា!

រឿងកំប្លែង

នៅក្នុងបន្ទប់ធ្វើការមួយ លោក ចូច កំពុងនិទានរឿង
កំប្លែងផ្សេងៗឲ្យលោក ចេក ស្តាប់ តែលោក ចេក បែរជា
នៅស្ងៀមស្ងៀមស្ងើចអ្វីទាំងអស់

លោកចូច ៖ រ៉ៃ! ចេកម៉េចក៏ឯងអត់សើចនឹងរឿង
កំប្លែងខ្ញុំដូចថ្ងៃមុនអញ្ចឹង ?

លោកចេក ៖ ខ្ញុំអត់ទាន់ឮរឿងកំប្លែងណាមួយផង !

លោកចូច ៖ ខ្ញុំប្រឹងនិយាយច្រើនរឿងហើយណា

លោកចេក ៖ និយាយតាមត្រង់ចុះ ពីថ្ងៃមុនខ្ញុំបានសើច
ស្ទើរចុកពោះ រឿងកំប្លែងរបស់ឯងមួយ ។ ក្រោយមកខ្ញុំយក
រឿងកំប្លែងនោះទៅនិយាយបន្ត តើចូចឯងដឹងថាយ៉ាងម៉េច
ទេ ?

លោកចូច ៖ ប្រហែលគេនាំគ្នាសើចក្តាកក្តាយហើយ
មើលទៅ !?

លោកចេក ៖ ទាល់តែយូរ !! ព្រោះខ្ញុំត្រូវគេចាប់ដាក់
ឃុំមួយយប់ ដោយសាររឿងកំប្លែងនោះ ។

លោកចូច ៖ ម៉េចអញ្ចឹង ?!!

លោកចេក ៖ ព្រោះមានគេប្តឹងថាប៉ះពាល់កិត្តិយសគេ!

លោកចូច ៖ ម៉េចក៏ឯងមិនឲ្យគេមកចាប់ខ្ញុំទៅ ?!!

លោកចេក ៖ អើហ្ន!មែន! គ្នាភ្លេចទៅ គ្នាទៅប្រាប់គេ
សិន!! លោក ចេក ដើរចេញទៅយ៉ាងលឿន....

លោកចូច ៖ ឈប់សិន!! អូហ្ន! វិវរហើយខ្ញុំ! មាត់ចង្រៃ!!
ថាបណ្តើរទះមាត់បណ្តើរ

អ្នកឧបត្ថម្ភ ល្បឿនរហ័ស ប្រជាជន លេខ ១៧៩

១-	លោកជំទាវ ម៉ែន សំអុន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច	៤០០.០០០ រ
២-	ឯ.ឧ កែវ គឹមយ៉ាង	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះខេត្តបន្ទាយមានជ័យ	១០០ ដុល្លារ
៣-	ឯ.ឧ ម៉ីន ឈិន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល	៤០០.០០០ រ
៤-	ឯ.ឧ អ៊ុក វ៉ាប៊ុន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	១០០ ដុល្លារ
៥-	ឯ.ឧ អូន ព័ន្ធមុនីរ័ត្ន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	២០០ ដុល្លារ
៦-	ឯ.ឧ ហ៊ុន ធនេន	ប្រធានគណៈកម្មការទី ៤ នៃរដ្ឋសភា	១០០ ដុល្លារ
៧-	ឯ.ឧ ម៉ីន ឃីន	ទេសរដ្ឋមន្ត្រី និងលោកជំទាវ ខួន ឆួន	១០០ ដុល្លារ
៨-	ឯ.ឧ ថេង ខួន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍	១០០ ដុល្លារ
៩-	ឯ.ឧ គង់ ច័ន្ទល	ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	១០០ ដុល្លារ
១០-	ឯ.ឧ លន់ លីម៉ែម៉ែ	ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម	១០០ ដុល្លារ
១១-	ឯ.ឧ អូស្តាន ហាស្តាន	ប្រធានគណៈចលនាសាសនិកឥស្លាមនៃគណបក្សប្រជាជនកម្ពុជា	១០០ ដុល្លារ
១២-	ឯ.ឧ សរ ម៉ីរ៉េន	ប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះ	១០០ ដុល្លារ
១៣-	ឯ.ឧ ធី ឥស្សរៈ	ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ	១០០ ដុល្លារ
១៤-	ឯ.ឧ ម៉ែម ម៉ុននាង	អនុប្រធានគណៈកម្មការទី ១០ នៃព្រឹទ្ធសភា	១០០ ដុល្លារ
១៥-	ឯ.ឧ យូ គីរេម	អនុប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្តាល ចុះជួយរាជធានីភ្នំពេញ	១០០ ដុល្លារ
១៦-	គណៈកម្មាធិការគណបក្សខេត្តបាត់ដំបង		១០០ ដុល្លារ
១៧-	គណៈកម្មាធិការគណបក្សខេត្តសៀមរាប		១០០ ដុល្លារ
១៨-	គណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ		១០០ ដុល្លារ
១៩-	គណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ		៥០ ដុល្លារ
២០-	គណៈកម្មាធិការគណបក្សក្រសួងកិច្ចការនារី		៥០ ដុល្លារ
២១-	ឯ.ឧ លីម គានហោ	ប្រធានគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក	២០០.០០០ រ
២២-	ឯ.ឧ ម៉ែម ម៉ុនហេង	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសុខាភិបាល	៥០ ដុល្លារ
២៣-	ឯ.ឧ ថា យ៉ាច	អនុប្រធានគណៈកម្មាធិការគណបក្សធនាគារជាតិនៃកម្ពុជា	២១៣.៤៧០ រ
២៤-	ឯ.ឧ ជូ យ៉ាងស៊ីម	រដ្ឋលេខាធិការក្រសួងសុខាភិបាល	៥០ ដុល្លារ
២៥-	ឯ.ឧ អ៊ុក រៀនថា	រដ្ឋលេខាធិការក្រសួងព័ត៌មាន	២០០.០០០ រ
២៦-	ឯ.ឧ ឃីម សារីន្ទ	ប្រធានគណៈកម្មាធិការគណបក្សក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	៥០ ដុល្លារ
២៧-	ឯ.ឧ ធីតា ហង់ដាន	អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ	៥០ ដុល្លារ
២៨-	ឯ.ឧ សុំ ខុនហ្គុរ	ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ	៥០ ដុល្លារ
២៩-	ឯ.ឧ ចាយ បូរិន	អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម	៥០ ដុល្លារ
៣០-	ឯ.ឧ សុំស យ៉ាវ៉ា	អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ	៥០ ដុល្លារ
៣១-	ឯ.ឧ លរ តេនៈចឡូនោ	រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា	២០០.០០០ រ
៣២-	ឯ.ឧ យួន វ៉ានីន	រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥០ ដុល្លារ
៣៣-	ឯ.ឧ គៅ ខួនដាវ៉ា	អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកោះកុង	៥០ ដុល្លារ
៣៤-	ឯ.ឧ.ឧ.សេនីយឯក ហាស ចិន្ទ	អគ្គលេខាធិការនៃអង្គជំនាញប្រឆាំងគ្រឿងញៀន	៥០ ដុល្លារ
៣៥-	ឯ.ឧ គាយ បូន្ទីសែន	អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដីនគរូបនីយកម្ម និងសំណង់	២០០.០០០ រ
៣៦-	ឯ.ឧ បូន លីមហេង	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	២០០.០០០ រ
៣៧-	ឯ.ឧ សេង ឡេង	ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន	២០០.០០០ រ
៣៨-	ឯ.ឧ ម៉ៅ ម៉ុនធនារិន	សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា	១០០.០០០ រ
៣៩-	ឯ.ឧ ម៉ែន សុំដាន់	សមាជិកព្រឹទ្ធសភា	១០០.០០០ រ
៤០-	ឯ.ឧ ធីតា ម៉ុនឡេង	រដ្ឋលេខាធិការក្រសួងផែនការ	១០០.០០០ រ
៤១-	លោកជំទាវ ស៊ីង ស៊ីយុត		១០០.០០០ រ
៤២-	ឯ.ឧ គឹម ឆា	ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង	១០០.០០០ រ
៤៣-	ឯ.ឧបណ្ឌិត ហាស ប៊ុំ	អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	១០០.០០០ រ
៤៤-	លោកជំទាវ ឌិត្យ ម៉ុនតារិន	អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	១០០.០០០ រ
៤៥-	ឯ.ឧ ឌា ម៉ុនលីដា	ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន	១០០.០០០ រ
៤៦-	ឯ.ឧ ម៉ែន ច័ន្ទល		១០០.០០០ រ
៤៧-	ឯ.ឧ ឡេង ថេរ៉ាចាត	ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន	១០០.០០០ រ
៤៨-	ឯ.ឧ ម៉ៅ ឡាវ៉ា	អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន	១០០.០០០ រ
៤៩-	លោក អោម ចន	ប្រធាននាយកដ្ឋានច្បាប់ វិវាទ និងស្ថិតិនៃអគ្គនាយកដ្ឋានពន្ធដារ	១០០.០០០ រ
៥០-	លោក គឹម ប៊ុនឡា	សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តសៀមរាបប្រធានសាខាគណបក្សមន្ទីរសាធារណការ និងដឹកជញ្ជូន	១០០.០០០ រ
៥១-	ឯ.ឧ. ឧកញ៉ា សង គុសល	អនុប្រធានគណបក្សស្រុកកំពង់សិលា	២០ ដុល្លារ
៥២-	លោកជំទាវ ខេង សំច័រ៉ាដា	រដ្ឋលេខាធិការក្រសួងកិច្ចការនារី	៥០.០០០ រ
៥៣-	ឯ.ឧ អ៊ុន ឆាលី	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	៥០.០០០ រ
៥៤-	ឯ.ឧ ពត ចាន់ធី	សមាជិកក្រុមការងារចុះជួយខេត្តកំពង់ចាម	៥០.០០០ រ
៥៥-	ឯ.ឧ ហេង ចន្ទឡា	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៥៦-	ឯ.ឧ ស៊ាង ចាន់	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៥៧-	លោកជំទាវ សេរី ម៉ុនថា		៥០.០០០ រ

អ្នកឧបត្ថម្ភ ឧបត្ថម្ភ ប្រជាជន លេខ ១៧៩

៥៨-	លោក	ជ័រ	ចុន្ទី	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០៛
៥៩-	កញ្ញា	ដាច	និត្យោ	មន្ត្រីក្រសួងទេសចរណ៍	៦៦.៦៦៦៛
៦០-	លោក	អ៊ុំ	ពាត្រី	ប្រធានគណៈកម្មាធិការគណបក្សក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ	៥០.០០០៛
៦១-	លោក	ចាម	ធីនា	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្ស ខណ្ឌដូនពេញ ប្រធានគណៈកម្មការផ្សារកណ្តាល	៥០.០០០៛
៦២-	លោក	ហង់	បូ	ប្រធានក្រុមការងារចុះ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ	៥០.០០០៛
៦៣-	គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំគណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម				៤០.០០០៛
៦៤-	ឯ.ឧ	ចេច	សាខន		៤០.០០០៛
៦៥-	លោក	លី	សារី	អភិបាលរង ខេត្តបន្ទាយមានជ័យ	៤០.០០០៛
៦៦-	លោក	គឹម	សុចន្ទ	ប្រធានមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ	៤០.០០០៛
៦៧-	ឯ.ឧ	សុំន	ចុន្ទី	សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធនធានទឹក	៣០.០០០៛
៦៨-	ឯ.ឧ	ឈុំ	ចន្ទនារីន្ទ	អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល	៣០.០០០៛
៦៩-	ឯ.ឧ	សារី	សាវ៉ាត	សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ	៣០.០០០៛
៧០-	លោក	ម៉ៅ	សុខលីម	អនុប្រធានមជ្ឈមណ្ឌលជាតិវេជ្ជសាស្ត្របូរាណក្រសួងសុខាភិបាល សមាជិកក្រុមការងារចុះខេត្តតាកែវ	៣០.០០០៛
៧១-	លោក	ចាន់	សុំនាត	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក	៣០.០០០៛
៧២-	លោក	ឃុ	ពៅ	អភិបាលស្រុកស្វាយចេក.....	៣០.០០០៛
៧៣-	លោក	ទេព	ចិន្ទី	អនុប្រធានគណៈគ្រួសារនិក្ខេបគណបក្សខេត្តព្រះសីហនុ	៣០.០០០៛
៧៤-	កញ្ញា	គេច	សុជាតា	អនុប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី ៤ នៃព្រឹទ្ធសភា	៣០.០០០៛
៧៥-	លោក	គាត	ឡុន	ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ផ្សារកណ្តាល ខេត្តបន្ទាយមានជ័យ	៣០.០០០៛
៧៦-	លោក	ឈា	ម៉ុនឡូ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០៛
៧៧-	លោក	ម៉ៅ	ហាត	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០៛
៧៨-	លោក	លីម	ចិន្ទី	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	២០.០០០៛
៧៩-	លោក	លីម	សេច	សមាជិកក្រុមការងារចុះខេត្តកណ្តាល.....	២០.០០០៛
៨០-	លោក	ឃ្មុរាត	សំអាច	សមាជិកក្រុមការងារចុះខេត្តកំពង់ចាម	២០.០០០៛
៨១-	លោក	ម៉ី	ចុន្ទា	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	២០.០០០៛
៨២-	លោក	អ៊ុំត	សំអាច	អធិការរងនៃអធិការដ្ឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	២០.០០០៛
៨៣-	លោក	គួច	ចាន់ធីត្យ	អាជីវករ ខេត្តបន្ទាយមានជ័យ	២០.០០០៛
៨៤-	លោក	អ៊ុំច	សាវ៉ាត	អនុប្រធានមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ	១៥.០០០៛
៨៥-	ឯ.ឧ	សេច	សុមុនី	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា	១០.០០០៛
៨៦-	ឯ.ឧ	ម៉ុន្ទា	សុចៈ	អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០៛
៨៧-	លោក	ម៉ុ	លីហួត	សមាជិកក្រុមការងារចុះខេត្តកំពង់ចាម	១០.០០០៛
៨៨-	លោក	ជួន	ចន្ទនារីន្ទ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
៨៩-	លោក	ជួន	ពៅជូ	ប្រធាននាយកដ្ឋានទឹកស្អាត ក្រសួងធនធានទឹក និងឧតុនិយម	១០.០០០៛
៩០-	លោក	ម៉ីម	ប្រស	អនុប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០៛
៩១-	លោក	សៅ	សម្បស្ស	អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃក្រសួងនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០៛
៩២-	លោក	ដាច	មុយថុច	អនុប្រធានគណៈកម្មាធិការសាខាបក្សមជ្ឈមណ្ឌលផ្តល់ឈាមនៃមន្ទីរពេទ្យព្រះអង្គឌួង	១០.០០០៛
៩៣-	លោក	ឈុន	ម៉ុនឈឿន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
៩៤-	លោក	ចេច	ម៉ុនគេច	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
៩៥-	លោក	ស្វាយ	សុគន្ធី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
៩៦-	លោក	សុខ	ចំណាង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
៩៧-	លោក	សៅ	សម្ភារ	ប្រធានការិយាល័យបណ្តុះបណ្តាលនៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០៛
៩៨-	លោក	និត	ចរិយា	ប្រធានការិយាល័យគណនេយ្យនាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០៛
៩៩-	លោក	សែម	សំណាង	ប្រធានការិយាល័យគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រនាយកដ្ឋានធារាសាស្ត្រ កសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០៛
១០០-	លោក	សុខ	តារា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១០១-	លោក	សុ	ដំណី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១០២-	លោក	ហួត	ឆាន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១០៣-	លោក	ធីម	ចុន្ទារី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១០៤-	លោក	ឧតុច	រៀមធីនី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១០៥-	លោក	សារុន	សម្បត្តិ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១០៦-	លោក	សរ	ចិន្ទីត្រ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១០៧-	លោក	ឧច	សុដ្ឋន្ទា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១០៨-	លោក	ជុំ	ឧត្តរី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១០៩-	លោក	ឃ្មុរាច	ម៉ុយ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១១០-	លោក	យស	ធុន	សមាជិកក្រុមការងារចុះស្រុកកំពង់លាវ ខេត្តព្រៃវែង	១០.០០០៛
១១១-	លោក	ឧតុច	ចន្ទា	សមាជិកក្រុមការងារចុះស្រុកកំពង់លាវ ខេត្តព្រៃវែង	១០.០០០៛
១១២-	លោក	ឧតុច	តិរីត	សមាជិកក្រុមការងារចុះស្រុកបាភ្នំ ខេត្តព្រៃវែង	១០.០០០៛
១១៣-	លោក	ឈាច	សុចន្ទារី	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	១០.០០០៛



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បញ្ចប់ដំណើរទស្សនកិច្ច នៅសាធារណរដ្ឋសហព័ន្ធរុស្ស៊ី ប្រកបដោយជោគជ័យ



ព្រឹត្តិការណ៍អង្គរសង្គ្រាន្តឆ្នាំ ២០១៦ ទទួលជោគជ័យត្រចះត្រចង់



សម្តេចតេជោ : * ការកែសម្រួល សមាសភាពគណៈរដ្ឋមន្ត្រី ...
* ប្រឹងប្រែងឆ្ពោះទៅរកឆ្នាំ ២០២៣....
* មិនត្រូវឲ្យប្រជាជនណាម្នាក់ រងគ្រោះថ្នាក់ដោយសារទ្វេភាព



សម្តេចវិបុលសេនាបតី **សាយ ឈុំ** ប្រធានព្រឹទ្ធសភាជួបសំណេះសំណាលជាមួយ យោធាជ្វាជន និងក្រុមប្រឹក្សា ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ



ឯកឧត្តម **ទួន ឡៀង** តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** សម្តោចសមិទ្ធផលនានាក្នុងវគ្គក្តីអណ្តែត សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ

និពន្ធនាយក :

លោក តាក ស៊ុនអ៊ុំ

គណៈកម្មការនិពន្ធ

១. លោក ខៀវ ណារី
២. លោក អ៊ឹម សុន្ទរៈ
៣. លោក វង្ស សារុំធី
៤. លោក ទាវ សារៈមុនី
៥. លោក សុខ សុផន

លេខានិពន្ធ

១. លោក ជុំ សម្បត្តិ
២. លោក ម៉ក់ ឈិន

អ្នកបកប្រែភាសា

១. លោកស្រី ម៉ែន នារីសោភ័ត

អ្នកចម្លង

១. លោក សុផាត វិរៈមុនី

វិចិត្រករ

១. លោក ធា សារុំធី

អាស័យដ្ឋាន :

លេខ ២០៣

មហាវិថី ព្រះនរោត្តម

ភ្នំពេញ-កម្ពុជា

ទូរស័ព្ទលេខ :

០២៣ ២១៩ ០៦៥

Address :

No 203 Preah

Norodom Bld.

Phnom Penh Cambodia

Tel : 023 219 065

ក្របខ័ណ្ឌ

ទិដ្ឋភាពទូទៅនៃព្រឹត្តិការណ៍អង្គរសង្គ្រាន្ត ឆ្នាំ ២០១៦ ដើម្បីអបអរសាទរពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (ថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសាឆ្នាំ ២០១៦)

មាតិកា
Contents

វិចារណកថា : កម្ពុជាមានសុទិដ្ឋិនិយមយ៉ាងរឹងមាំ ចំពោះដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមពីឆ្នាំទៅមុខទៀត

Editorial : Cambodia Firmly Optimistic on Socio-economic Development

⇒ រាជរដ្ឋាភិបាលបំពេញតួនាទីយ៉ាងត្រឹមត្រូវក្នុងការពង្រឹងការអនុវត្តច្បាប់ និងលើកកម្ពស់នីតិវិធី

⇒ សកម្មភាពសមាជិក រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស	១៧
⇒ សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស	២០
⇒ សមិទ្ធផលសេដ្ឋកិច្ច-សង្គមឆ្នាំ ២០១៥	២២
⇒ ផលប្រយោជន៍សេដ្ឋកិច្ចនៃផ្លូវទឹកក្នុងព្រះរាជាណាចក្រកម្ពុជា	២៤
⇒ តួនាទីដ៏សំខាន់របស់យុវជនក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍	២៦
⇒ ក្រសួងបរិស្ថានក្នុងបរិបទថ្មី ដើម្បីធានាឲ្យបានទាំងការការពារនិងអភិវឌ្ឍន៍	២៨
⇒ វប្បធម៌ : សម្រស់ប្រាសាទចៅសាយទេវតា	៣០
⇒ វិទ្យាសាស្ត្រ សុខភាព : គុណប្រយោជន៍នៃមើមដំឡូងថ្លា និងប្រេងដូងសម្រាប់សុខភាពមនុស្ស ...	៣១
⇒ ទឹកដីមាតុភូមិ : សង្កាត់មួយដែលទើបតែបង្កើតថ្មីតែល្បឿននៃការអភិវឌ្ឍមានសន្ទុះខ្លាំង.....	៣២
⇒ កំណាព្យ : យប់ថ្ងៃក្មេងចាស់.....សំណើច.....	៣៥

ཀུན་ཤིང་འཕེལ་བའི་ཀུན་ཀྱི་འཕེལ་བ་
THE PRACHEACHUN MAGAZINE

THE PRACHEACHUN MAGAZINE





**អគាររដ្ឋបាលថ្មីរបស់
សាលារាជធានីភ្នំពេញ**
(សម្ពោធប្រព្រឹត្តិទី០៥ ខែមេសា ឆ្នាំ២០១៦)

ពោធិ៍សាត់
ឃុំម្លូត្រា, ស្រុករំលេច ខេត្តព្រះវិហារ
(សម្ពោធប្រព្រឹត្តិទី១៩ ខែមេសា ឆ្នាំ២០១៦)



**ផ្លូវជាតិលេខ ៥៦ និង
ផ្លូវបូលប្រាសាទបន្ទាយធ្លា
ក្នុងខេត្តបន្ទាយមានជ័យ
ប្រវែងជាង ១២៤ គីឡូម៉ែត្រ**
(សម្ពោធប្រព្រឹត្តិទី២៦ ខែមេសា ឆ្នាំ២០១៦)

